

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ហិរញ្ញវត្ថុ និង
របាយការណ៍របស់សវនករឯករាជ្យ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានអំពី រ.ទ.ស.ភ

ក្រុមប្រឹក្សាភិបាល:

ឯកឧត្តម ឯក សុនចាន់ (H.E. Ek SonnChan)
ឯកឧត្តម ម៉ឺ វ៉ាន់ (H.E. Mey Vann)
ឯកឧត្តម ឡុង ណារ៉ូ (H.E. Long Naro Vann)
ឯកឧត្តម ឆាយ វីរៈ (H.E. Chhay Virak)
លោក ម៉ា ណូរាវីន (Mr. Ma Noravin)
លោក ណាំ ចន្រ្ទី (Mr. Nam Channtry)
លោក ស្រេង សំឡឹក (Mr. Sreng Samork)

ទីស្នាក់ការ:

អគារលេខ៤៥ ផ្លូវលេខ១០៦
សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ធនាគារ:

ធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
ធនាគារ ប្រេង ប៊ែង ខេមបូឌា
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
ធនាគារ កម្ពុជាសាធារណៈ ភីអិលស៊ី
ធនាគារ កាណាឌីយ៉ា ក.អ
ធនាគារ ជីប ម៉ុង ខេមប៊េសល ប៊ែង ម.ក
ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា
ធនាគារ ហត្ថា ម.ក
ធនាគារ ខេប៊ីប្រាសាក់ ម.ក
ធនាគារ មេឃប៊ែង (ខេមបូឌា)
ធនាគារ ហ្វីលីព ភីអិលស៊ី
ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក
ធនាគារ ស្ថាបនា ភីអិលស៊ី
ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក
ធនាគារ វឌ្ឍនៈ
រតនាគារជាតិ
រតនាគារ រាជធានីភ្នំពេញ
រតនាគារ តាខ្មៅ
រតនាគារ ត្បូងឃ្មុំ

សវនករ:

ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា	ទំព័រ
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	១ - ៥
របាយការណ៍របស់សវនករឯករាជ្យ	៦ - ១១
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	១២ - ១៣
របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ	១៤
របាយការណ៍បម្រែបម្រួលមូលធន	១៥
របាយការណ៍លំហូរសាច់ប្រាក់	១៦ - ១៧
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	១៨ - ៦៦

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ជូននូវរបាយការណ៍ ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លេចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការ ជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សាធារណៈ។

ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពចម្បងរបស់ រ.ទ.ស.ភ ក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

ពាន់រៀល

ចំណេញសម្រាប់ការិយបរិច្ឆេទ

៨៥.០៤២.៩១៣

ភាគលាភ

ភាគលាភដែលបានបង់ និងប្រកាស ក្នុងការិយបរិច្ឆេទមានដូចខាងក្រោម៖

ពាន់រៀល

សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣៖

ភាគលាភដំបូង និងចុងក្រោយ ដែលមានតម្លៃ ៣៥០រៀលក្នុងមួយភាគហ៊ុនធម្មតា ត្រូវបានបង់នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤

៤.៥៦៦.០៩១

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ទុនបម្រុង និងសំវិធានធន

មានការផ្ទេរទឹកប្រាក់ចំនួន ១២២.០៤៣.៤៩០.៧៥០ រៀល ពីប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងតាមច្បាប់ ទូទៅ និងសម្រាប់ការអភិវឌ្ឍន៍ដែលបានអនុម័តក្នុងអំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។

បំណុលពិបាកទារ និងបំណុលជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ និងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាវិធានការ ទាក់ទងទៅនឹងការលុបចោលបំណុលពិបាកទារ និងការធ្វើសំវិធានធនសម្រាប់បំណុលជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថា មិនមានបំណុលពិបាកទារ និងពុំមានភាពចាំបាច់ដើម្បីធ្វើសំវិធានធនសម្រាប់បំណុលជាប់ សង្ស័យឡើយ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យ មានភាពចាំបាច់ ដើម្បីលុបចោលបំណុលពិបាកទារ ឬធ្វើសំវិធានធនសម្រាប់បំណុលជាប់សង្ស័យ នៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ចំណេញ ឬ ខាត និងចំណូលពេញលេញផ្សេងៗ និងរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថាបណ្តាទ្រព្យ សកម្មចរន្តដែលមិនមានតម្លៃស្មើនឹងតម្លៃទីផ្សារ នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ដែលបានកត់ត្រានៅក្នុងបញ្ជី គណនេយ្យរបស់ រ.ទ.ស.ភ ត្រូវបានកាត់បន្ថយតម្លៃឱ្យនៅត្រឹមតម្លៃដែលរំពឹងទុកនឹងអាចលក់បានលើទីផ្សារ។

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យ មានការភ័ន្តច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្ត នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង និងដែលអាចបណ្តាលឱ្យមានការភ័ន្តច្រឡំ ឬមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃ ដែលបានអនុវត្តកន្លងមក លើទ្រព្យសកម្ម និងបំណុលរបស់ រ.ទ.ស.ភ ឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នាការបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

- (១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ រ.ទ.ស.ភ ដែលបានកើតឡើង ដោយសារការដាក់បញ្ចាំសម្រាប់ធានា បំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីចុងការិយបរិច្ឆេទនេះ ឬ
- (២) បំណុលយថាហេតុណាមួយរបស់ រ.ទ.ស.ភ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទនេះ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗដែលត្រូវបានទាមទារឱ្យសង ឬអាចត្រូវបានទាមទារឱ្យសង ក្នុងអំឡុងពេល ១២ខែ បន្ទាប់ពីចុងការិយបរិច្ឆេទនេះ ដែលនឹងអាចមានផលប៉ះពាល់ ធ្ងន់ធ្ងរដល់លទ្ធភាពរបស់ រ.ទ.ស.ភ ក្នុងការបំពេញកាតព្វកិច្ចសងបំណុលរបស់ខ្លួន នៅថ្ងៃកំណត់សងនោះទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

ការផ្លាស់ប្តូរហេតុការណ៍

នាការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលមិនត្រូវបាន វែកញែកក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដែលបណ្តាលឱ្យមានចំនួនទឹកប្រាក់ ដែលបាន រាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ មានការភ័ន្តច្រឡំឡើយ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ រ.ទ.ស.ភ ក្នុងអំឡុងកាលបរិច្ឆេទ នេះ មិនបានទទួលរងនូវឥទ្ធិពលធ្ងន់ធ្ងរ ដែលកើតចេញពីកត្តាផ្សេងៗ ប្រតិបត្តិការ ឬព្រឹត្តិការណ៍ទាំងឡាយ ដែលមាន លក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះនៃចុងកាលបរិច្ឆេទ មកទល់នឹងថ្ងៃចេញរបាយការណ៍នេះ ពុំមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ដែលមានលក្ខណៈជាសារវន្ត ឬមិនប្រក្រតីណាមួយបានកើតឡើង ដែលអាច ប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ភ សម្រាប់កាលបរិច្ឆេទ ដែលរបាយការណ៍ត្រូវបានធ្វើឡើងឡើយ។

ដើមទុន

រ.ទ.ស.ភ ពុំបានបោះផ្សាយភាគហ៊ុនណាមួយ ក្នុងអំឡុងកាលបរិច្ឆេទនេះទេ។

រ.ទ.ស.ភ ពុំមានកិច្ចសន្យាផ្តល់ភាគហ៊ុនមិនទាន់បោះផ្សាយ និងមិនមានភាគហ៊ុនក្រោមកិច្ចសន្យាផ្តល់សិទ្ធិជា ភាគហ៊ុនរបស់ រ.ទ.ស.ភ នាចុងកាលបរិច្ឆេទនេះទេ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការចាប់តាំងពីកាលបរិច្ឆេទរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរួមមាន៖

- | | |
|--------------------|---|
| ឯកឧត្តម ឯក សុនចាន់ | (តែងតាំងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤) |
| ឯកឧត្តម ស៊ឹម ស៊ីថា | (ចប់អាណត្តិថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤) |
| ឯកឧត្តម ម៉ី វ៉ាន់ | |
| ឯកឧត្តម ឡុង ណារ៉ូ | |
| ឯកឧត្តម ឆាយ វីរៈ | (តែងតាំងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤) |
| ឯកឧត្តម នួន ផារ៉ាត | (លាលប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤) |
| លោក ម៉ា ល្វាវ៉ាន | |
| លោក ណាំ ចន្រ្ទី | |
| លោក ស្រេង សំឱក | |

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុង និងចុងកាលបរិច្ឆេទនេះ ពុំមានការរៀបចំណាមួយ ដែលមាន រ.ទ.ស.ភ ជាភាគីមួយ ក្នុងគោល បំណងជួយដល់ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយកភាគហ៊ុន ឬលិខិត បំណុលពី រ.ទ.ស.ភ ឬពីក្រុមហ៊ុនដទៃមួយទៀតឡើយ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល (ត)

ចាប់តាំងពីចុងការិយបរិច្ឆេទកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួល ឬមានសិទ្ធិទទួលនូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងដោយ រ.ទ.ស.ភ ឬដោយក្រុមហ៊ុនដែលពាក់ព័ន្ធណាមួយ ជាមួយនឹងក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលជាសមាជិក ឬក៏ជាមួយក្រុមហ៊ុនដែលក្រុមប្រឹក្សាភិបាលនោះមានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តឡើយ លើកលែងតែសម្រាប់អត្ថប្រយោជន៍ណាមួយដែលអាចត្រូវបានគេចាត់ទុកថាបានកើតឡើងដោយសារប្រតិបត្តិការទាំងនោះ ដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៣០ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាល មានភារកិច្ចធ្វើការបញ្ជាក់អះអាងថា របាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើង បង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

- (ក) អនុវត្តគោលនយោបាយគណនេយ្យសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល ហើយបន្ទាប់មកធ្វើការអនុវត្តគោលនយោបាយទាំងនេះឱ្យបានជាប់លាប់
 - (ខ) អនុលោមតាមលក្ខខណ្ឌតម្រូវនៃការលាតត្រដាងព័ត៌មាននៃ ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ("ស.រ.ហ.អ.ក") ឬ ប្រសិនបើមានការប្រាសចាកណាមួយពីស្តង់ដារទាំងនេះ ក្នុងការបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវ ក្រុមប្រឹក្សាភិបាលត្រូវប្រាកដថា ការប្រាសចាកទាំងនេះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់បរិមាណឱ្យបានសមរម្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
 - (គ) រក្សាកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព
 - (ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា រ.ទ.ស.ភ នឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដែលអាចប៉ាន់ស្មានបាន និង
 - (ង) ត្រួតពិនិត្យ និងដឹកនាំ រ.ទ.ស.ភ ឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តជាសារវន្ត ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការរបស់ រ.ទ.ស.ភ ហើយត្រូវប្រាកដថាសេចក្តីសម្រេចចិត្ត និង/ឬ សេចក្តីណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ក្រុមប្រឹក្សាភិបាលអះអាងថា រ.ទ.ស.ភ បានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុងការិយបរិច្ឆេទ

ព្រឹត្តិការណ៍សំខាន់ៗក្នុងអំឡុងការិយបរិច្ឆេទ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ៣៥ នៃរបាយការណ៍ហិរញ្ញវត្ថុ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល (ត)


សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី ១២ ដល់ ៦៦ ត្រូវបានរៀបចំដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហើយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ។

ចុះហត្ថលេខាតាងនាមក្រុមប្រឹក្សាភិបាល ៖



ឡុង ណារ៉ូ
អគ្គនាយក



ជេង ម៉ូលីដេន
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច



ឯក សុនចាន់
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃសៅរ៍ ២៤ ខែ កញ្ញា ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៥

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)

**សេចក្តីវាយការណ៍សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ
មតិយោបល់**

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និង ចំណូលពេញលេញផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទ ដែលបានបញ្ចប់នេះ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុផ្សេងៗ រួមទាំងព័ត៌មានគោលនយោបាយគណនេយ្យ សារវន្ត ដែលបានបង្ហាញនៅទំព័រទី ១២ ដល់ ៦៦។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់មកជាមួយនេះ បង្ហាញនូវទិដ្ឋភាពពិត និង ត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាព លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នេះ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ហ.អ.ក”)។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ ទំនួលខុសត្រូវ របស់យើងខ្ញុំស្របតាមស្តង់ដារនេះ ត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌ ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើ សវនកម្មរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំ ប្រមូលបាន មានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ទំនួលខុសត្រូវឯករាជ្យភាព និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពី រ.ទ.ស.ភ ដោយ ស្របតាម ក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យភាពអន្តរជាតិ) (“ក្រមសីលធម៌ IESBA”) របស់ក្រុមប្រឹក្សាស្តង់ដារសីលធម៌អន្តរជាតិសម្រាប់ គណនេយ្យករ រួមជាមួយនឹងតម្រូវការក្រមសីលធម៌ ដែលពាក់ព័ន្ធទៅនឹងសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេស កម្ពុជា ហើយយើងបានបំពេញនូវទំនួលខុសត្រូវខាងសីលធម៌ផ្សេងទៀតរបស់យើង ដោយអនុលោមតាមតម្រូវការនៃ ក្រមសីលធម៌ទាំងនេះ និងក្រមសីលធម៌ IESBA។

បញ្ហាសវនកម្មសំខាន់ៗ

បញ្ហាសវនកម្មសំខាន់ៗ គឺជាបញ្ហាទាំងឡាយណា ដែលមានសារៈសំខាន់បំផុតនៅក្នុងការធ្វើសវនកម្មរបស់យើង ខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទនេះ ដោយយោងតាមការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ របស់យើងខ្ញុំ។ បញ្ហាទាំងនេះត្រូវបានបង្ហាញនៅក្នុងបរិបទនៃការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ របស់ រ.ទ.ស.ភ ទាំងមូល ហើយនៅក្នុងការបង្កើតមតិយោបល់របស់យើងខ្ញុំនាពេលបន្ទាប់ យើងខ្ញុំមិនផ្តល់នូវមតិយោបល់ ដាច់ដោយឡែក ចំពោះបញ្ហាទាំងនេះឡើយ។

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២) (ត)

បញ្ហាសវនកម្មសំខាន់ៗ (ត)

(ក) ចំណូលបង្កពីការលក់ទឹកស្អាត

ចំណូលបង្កពីការលក់ទឹកស្អាត ចំនួន ៣៣,២ពាន់លានរៀល ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ៩ នៃរបាយការណ៍ហិរញ្ញវត្ថុ តំណាងឱ្យតម្លៃនៃការផ្គត់ផ្គង់ទឹកស្អាតទៅអតិថិជននៅចន្លោះនៃកាលបរិច្ឆេទនៃអំឡុងពេលក្រោយជាមួយនឹងកាលបរិច្ឆេទរបាយការណ៍ ដែលវិក្កយបត្រមិនទាន់បានចេញដោយរ.ទ.ស.ភ ឱ្យទៅអតិថិជននៅចុងបញ្ចប់ការិយបរិច្ឆេទនៃរបាយការណ៍នោះទេ។ យើងខ្ញុំបានកំណត់ថា នេះជាបញ្ហាសវនកម្ម ដ៏សំខាន់ដោយសារតែពាក់ព័ន្ធទៅនឹងការវិនិច្ឆ័យ និងការសន្មតសំខាន់ៗរបស់គណៈគ្រប់គ្រងដើម្បីប៉ាន់ប្រមាណការបាត់បង់ទឹក ការប្រើប្រាស់ដែលមិនទាន់ចេញវិក្កយបត្រ និងអត្រាថ្លៃទឹកជាមធ្យមសមស្រប។

ការឆ្លើយតបសវនកម្ម

នីតិវិធីសវនកម្មរបស់យើងខ្ញុំរួមមាន៖

- ស្វែងយល់ពីវិធីសាស្ត្រប៉ាន់ស្មានរបស់គណៈគ្រប់គ្រង និងការវាយតម្លៃថាតើវាត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងសមស្របឬទេ;
- ការធ្វើតេស្តនៃភាពត្រឹមត្រូវគណិតវិទ្យានៃការគណនាប្រាក់ចំណូលបង្ក;
- ការវាយតម្លៃលើភាពសមហេតុផលនៃធាតុចូលសំខាន់ៗ រួមមាន៖
 - (i) បរិមាណទឹកដែលផលិតក្នុងអំឡុងពេល ដោយស្របតាមរបាយការណ៍ផលិតកម្ម;
 - (ii) ចំណូលទឹកដែលបានចេញវិក្កយបត្រ ដោយការបន្ស៊ីទៅនឹងកំណត់ត្រាវិក្កយបត្រ;
 - (iii) ការប៉ាន់ប្រមាណការបាត់បង់ទឹក ដោយពិនិត្យមើលទិន្នន័យប្រវត្តិសាស្ត្រ និងរបាយការណ៍ទឹកបាត់បង់ (“NRW”);
 - (iv) អត្រាថ្លៃទឹកជាមធ្យម ដោយពិនិត្យមើលកាលវិភាគដែលបានអនុម័ត និងទម្រង់ប្រើប្រាស់របស់អតិថិជន;
- ប្រៀបធៀបការប៉ាន់ប្រមាណឆ្នាំនេះទៅនឹងវិក្កយបត្របន្តបន្ទាប់ជាក់ស្តែង ដើម្បីវាយតម្លៃ ភាពជឿជាក់នៃដំណើរការប៉ាន់ស្មានរបស់គណៈគ្រប់គ្រង និង;
- ការចូលរួមជាមួយអ្នកជំនាញផ្នែកព័ត៌មានវិទ្យារបស់យើងខ្ញុំ ដើម្បីវាយតម្លៃភាពជឿជាក់និងសុចរិតភាពនៃប្រព័ន្ធចេញវិក្កយបត្រ និងផលិតទឹកប្រើប្រាស់ ដើម្បីបង្កើតទិន្នន័យមូលដ្ឋានគាំទ្រដល់ការប៉ាន់ប្រមាណចំណូលដែលបានបង្ក ក៏ដូចជាការវាយតម្លៃភាពគ្រប់គ្រាន់នៃការបង្ហាញពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២) (ត)

បញ្ហាសវនកម្មសំខាន់ៗ (ត)

(ខ) ការថយចុះតម្លៃនៃគណនីអតិថិជនពាណិជ្ជកម្ម

តម្លៃយោងដុលររបស់គណនីអតិថិជនពាណិជ្ជកម្មរបស់ រ.ទ.ស.ភ មានចំនួន ៧.៥២៣ន់លានរៀល ដូចដែលបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ៨ នៃរបាយការណ៍ហិរញ្ញវត្ថុ។

យើងខ្ញុំបានកំណត់ថា នេះគឺជាបញ្ហាសវនកម្មសំខាន់មួយ ព្រោះវាតម្រូវឱ្យគណៈគ្រប់គ្រងអនុវត្តការវិនិច្ឆ័យសំខាន់ ក្នុងការកំណត់លទ្ធភាពនៃភាពមិនអាចទូទាត់សងរបស់គណនីអតិថិជនពាណិជ្ជកម្ម និងព័ត៌មានដែលមើលទៅមុខដែលសមស្រប។

ការឆ្លើយតបសវនកម្ម

នីតិវិធីសវនកម្មរបស់យើងខ្ញុំរួមមាន៖

- គណនាឡើងវិញនូវលទ្ធភាពនៃភាពមិនអាចទូទាត់សង ដោយប្រើប្រាស់នូវទិន្នន័យតាមប្រវត្តិសាស្ត្រ និងការកែតម្រូវព័ត៌មានដែលមើលទៅមុខ ដែលត្រូវបានប្រើប្រាស់ដោយ រ.ទ.ស.ភ;
- គណនាឡើងវិញនូវទំនាក់ទំនងមេគុណរវាងសូចនាករម៉ាក្រូសេដ្ឋកិច្ច ដែលត្រូវបានប្រើប្រាស់ដោយ រ.ទ.ស.ភ និងការបាត់បង់តាមប្រវត្តិសាស្ត្រ ដើម្បីកំណត់ភាពសមស្របនៃព័ត៌មានដែលមើលទៅមុខដែលត្រូវបានប្រើប្រាស់ដោយ រ.ទ.ស.ភ;
- សាកសួរទៅកាន់គណៈគ្រប់គ្រង ដើម្បីវាយតម្លៃហេតុផលដែលបង្ហាញពីទំនាក់ទំនងរវាងព័ត៌មានដែលមើលទៅមុខ និងការបាត់បង់ឥណទានរំពឹងទុក; និង
- បានវាយតម្លៃព្រឹត្តិការណ៍ការបាត់បង់ជាក់ស្តែងជាបន្តបន្ទាប់ រហូតដល់ចុងបញ្ចប់នៃរយៈពេលរាយការណ៍សម្រាប់របស់ខ្លួន។ ទំនាក់ទំនងជាមួយសូចនាករនៃការកើនឡើងយ៉ាងខ្លាំងនៃហានិភ័យឥណទានដែលបានអនុវត្តដោយគណៈគ្រប់គ្រង។

ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកម្មខាងលើ

ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ មានទំនួលខុសត្រូវលើព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗ រួមមានរបាយការណ៍ប្រចាំឆ្នាំ ប៉ុន្តែមិនរួមបញ្ចូលរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ និងរបាយការណ៍សវនកម្មខាងលើរបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ មិនរួមបញ្ចូលព័ត៌មានផ្សេងៗ ហើយយើងខ្ញុំមិនផ្តល់នូវទម្រង់សន្និដ្ឋានជាបែបធានាណាមួយឡើយ។

ទាក់ទងនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ យើងខ្ញុំមានទំនួលខុសត្រូវក្នុងការអាននូវព័ត៌មានផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗមានភាពមិនសមស្របជាសារវន្ត ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឬក៏ចំណេះដឹងរបស់យើងខ្ញុំដែលទទួលបានពីសវនកម្ម ឬបើមិនដូច្នោះទេ លេចឡើងមានកំហុសឆ្គងជាសារវន្ត។

ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្ត ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តលើព័ត៌មានផ្សេងៗ យើងខ្ញុំតម្រូវឱ្យរាយការណ៍នូវហេតុការណ៍ទាំងនោះ។ យើងខ្ញុំពុំមានអ្វីដើម្បីវាយការណ៍ក្នុងករណីនេះទេ។

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២) (ត)**

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវទិដ្ឋភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវក្នុងការរក្សានូវប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងសំខាន់ៗ ដែលក្រុមប្រឹក្សាភិបាលកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឱ្យជឿជាក់ពីកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវ ក្នុងការវាយតម្លៃទៅលើលទ្ធភាពបន្តប្រតិបត្តិការរបស់ រ.ទ.ស.ភ ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយធ្វើការលាតត្រដាង ប្រសិនបើមាននូវកត្តាដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយប្រើប្រាស់នូវមូលដ្ឋានគណនេយ្យបែប អនិរន្តរភាព លុះត្រាតែក្រុមប្រឹក្សាភិបាលមានបំណងរំលាយ រ.ទ.ស.ភ ឬបញ្ឈប់ប្រតិបត្តិការ ឬមិនមានជម្រើសប្រាកដណាមួយ ប៉ុន្តែត្រូវតែធ្វើដូច្នេះ។

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺទទួលបានអំណះអំណាងយ៉ាងសមហេតុផល ថារបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងចេញនូវរបាយការណ៍សវនកម្មដែលរួមមាន មតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនបានធានាថាការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែរកឃើញនូវកំហុសឆ្គងជាសារវន្តពេលដែលវាកើតមានឡើងនោះទេ។ កំហុសឆ្គងអាចកើតឡើងពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ត្រូវបានចាត់ទុកជាសារវន្ត ប្រសិនបើជាលក្ខណៈមួយៗ ឬជាលក្ខណៈរួមផ្គុំ អាចមានឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់លើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈនៅក្នុងសវនកម្មទាំងមូល។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃលើហានិភ័យកំហុសឆ្គងជាសារវន្តក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ថាតើវាបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ហើយធ្វើការរៀបចំ និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មដែលគ្រប់គ្រាន់ និងសមរម្យដើម្បីជាមូលដ្ឋានសម្រាប់មតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនបានរកឃើញនូវកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ គឺខ្ពស់ជាងហានិភ័យដែលបណ្តាលមកពីការភ័ន្តច្រឡំ ដោយសារតែការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិតគ្នា ការក្លែងបន្លំ ការលុបចោលដោយចេតនា ការបកស្រាយខុស ឬក៏ការបំពានលើប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់ពីប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមស្ថានភាព ប៉ុន្តែមិនមែនក្នុងគោលបំណងបញ្ចេញមតិយោបល់ពីប្រសិទ្ធភាពនៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងរបស់ រ.ទ.ស.ភ នោះឡើយ។

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២) (ត)**

ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ (ត)

ជាផ្នែកមួយនៃសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំអនុវត្តនូវការវិនិច្ឆ័យដោយវិជ្ជាជីវៈ និងរក្សានូវការសង្ស័យដោយវិជ្ជាជីវៈនៅក្នុងសវនកម្មទាំងមូល។ យើងខ្ញុំក៏បាន៖ (ត)

- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានអនុវត្ត និងភាពសមហេតុផលនៃប៉ាន់ស្មានគណនេយ្យ និងលាតត្រដាងដែលពាក់ព័ន្ធ ដែលបានរៀបចំដោយក្រុមប្រឹក្សាភិបាល។
- ធ្វើសេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ដែលប្រើប្រាស់ដោយគណៈគ្រប់គ្រង និងផ្នែកលើកស្ទុកតាងដែលទទួលបាន ថាមានភាពមិនប្រាកដប្រជាតើឡើងជាសារវន្ត ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចប៉ះពាល់ដល់លទ្ធភាពបន្តប្រតិបត្តិការរបស់ខ្លួនដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថា ភាពមិនប្រាកដប្រជាជាសារវន្តមួយកើតឡើងយើងខ្ញុំត្រូវបានតម្រូវឱ្យទាញការយកចិត្តទុកដាក់ក្នុងរបាយការណ៍សវនកម្ម និងការលាតត្រដាងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ឬក៏កែប្រែមតិយោបល់របស់យើងខ្ញុំ ប្រសិនបើការកំណត់ទាំងនោះមិនគ្រប់គ្រាន់។ សេចក្តីសន្និដ្ឋានយើងខ្ញុំ គឺផ្អែកលើកស្ទុកតាងសវនកម្មដែលទទួលបាន រហូតដល់ថ្ងៃចេញរបាយការណ៍សវនកម្ម។ ទោះជាយ៉ាងណាព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចនឹងបង្កឱ្យ រ.ទ.ស.ភ បញ្ឈប់នូវនិរន្តរភាពនៃដំណើរការអាជីវកម្ម។
- វាយតម្លៃលើបទបង្ហាញ រចនាសម្ព័ន្ធ និងមាតិកាទូទៅនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ រួមទាំងការលាតត្រដាង ថាតើរបាយការណ៍ហិរញ្ញវត្ថុ រ.ទ.ស.ភ តំណាងឱ្យប្រតិបត្តិការនិងព្រឹត្តិការណ៍ផ្សេងៗ ក្នុងរបៀបរបបមួយដែលសម្រេចបាននូវការបង្ហាញត្រឹមត្រូវ។

ក្នុងចំណោមចំណុចពាក់ព័ន្ធផ្សេងៗ យើងខ្ញុំធ្វើការប្រាស្រ័យទាក់ទងជាមួយក្រុមប្រឹក្សាភិបាលអំពីផែនការវិសាលភាពការងារ និងពេលវេលានៃសវនកម្ម និងចំណុចសំខាន់ៗដែលបានរកឃើញ រួមមានកង្វះខាតសំខាន់ៗនៅក្នុងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំបានរកឃើញនៅក្នុងអំឡុងសវនកម្មរបស់យើងខ្ញុំ។

យើងខ្ញុំផ្តល់ជូនក្រុមប្រឹក្សាភិបាលផងដែរ នូវសេចក្តីថ្លែងការណ៍មួយ ដែលយើងបានអនុលោមទៅតាមតម្រូវការនៃក្រមសីលធម៌ពាក់ព័ន្ធផ្សេងៗ ដែលទាក់ទិននឹងឯករាជ្យភាព និងធ្វើការប្រាស្រ័យទាក់ទងជាមួយនឹងក្រុមប្រឹក្សានូវទំនាក់ទំនងទាំងអស់ និងបញ្ហាផ្សេងៗទៀតដែលអាចមានឥទ្ធិពលលើឯករាជ្យភាពរបស់យើងខ្ញុំ ហើយប្រសិនបើមានសកម្មភាពនានាត្រូវបានចាត់វិធានការដើម្បីលុបបំបាត់ការគំរាមកំហែង ឬការការពារដែលបានអនុវត្ត។

អំពីបញ្ហាដែលយើងខ្ញុំបានទាក់ទងជាមួយនឹងក្រុមប្រឹក្សាភិបាល យើងខ្ញុំបានកំណត់ថា បញ្ហាទាំងនោះ គឺមានសារៈសំខាន់បំផុតនៅក្នុងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទនេះ ដូច្នេះហើយវា គឺជាបញ្ហាសវនកម្មសំខាន់ៗ។ យើងខ្ញុំនឹងពណ៌នាបញ្ហាទាំងនោះនៅក្នុងរបាយការណ៍សវនកម្មរបស់យើងខ្ញុំ លុះត្រាតែមានច្បាប់ ឬបញ្ញត្តិ រារាំងក្នុងការបង្ហាញជាសាធារណៈអំពីបញ្ហាទាំងនោះ ឬក៏ក្នុងកាលៈទេសៈដ៏កម្រមួយ យើងខ្ញុំកំណត់ថាបញ្ហានេះមិនគួរបង្ហាញនៅក្នុងរបាយការណ៍របស់យើងខ្ញុំទេ ដោយសារតែផលវិបាកជាអវិជ្ជមានពីការបង្ហាញនោះ អាចនឹងមានផលប៉ះពាល់ដល់អត្ថប្រយោជន៍សាធារណៈ។

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគហ៊ុនិករបស់
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២) (ត)**

បញ្ហាដទៃ

របាយការណ៍នេះត្រូវបានធ្វើឡើងតែចំពោះភាគហ៊ុនិករបស់ រ.ទ.ស.ភ ប៉ុណ្ណោះ។ យើងមិនទទួលខុសត្រូវ
ចំពោះបុគ្គលណាម្នាក់ចំពោះខ្លឹមសារនៃរបាយការណ៍នេះទេ។

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានធ្វើ
សវនកម្មដោយក្រុមហ៊ុន មួយផ្សេងទៀតដែលជាគណនេយ្យករជំនាញសាធារណៈ ដែលមានរបាយការណ៍ចុះថ្ងៃទី១៣
ខែមីនា ឆ្នាំ២០២៤ បានបញ្ចេញមតិយោបល់ពិត និងត្រឹមត្រូវលើរបាយការណ៍ទាំងនោះ។

សម្រាប់ និងជំនួសឱ្យ
មី ឌី អូ (ខេមបូឌា) លីមីតធីត



សុង ស្រីរដ្ឋា
គណនេយ្យករជំនាញ

ថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	៣១ ធ្នូ ២០២៤ ពាន់រៀល	៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)	១ មករា ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ទ្រព្យសកម្ម				
ទ្រព្យសកម្មរយៈពេលវែង				
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៥	២.៩៣៩.៦៦៤.៤២៦	២.៤៩៤.៥០១.៧១៤	២.២០៣.០៤១.៩១៤
ទ្រព្យសកម្មអរូបី	៦	៩.០៨០.៥០៧	១០.៤៦៣.០៧៤	១២.០៨៩.៥៨៧
		<u>២.៩៤៨.៧៤៤.៩៣៣</u>	<u>២.៥០៨.៩៦៤.៧៨៨</u>	<u>២.២១៥.១៣១.៥០១</u>
ទ្រព្យសកម្មរយៈពេលខ្លី				
សន្និធិ	៧	១៤៤.២៣៥.៧៧០	៣១៨.៧៤៦.៥៩២	១៥២.៧៣៧.០៧៨
គណនីអតិថិជនពាណិជ្ជកម្ម និង គណនីត្រូវទទួលផ្សេងៗ	៨	២៧.៥៣៧.៩២៧	១៧.៦៦៤.០៩៦	២៥.៣៧៧.១៧០
កិច្ចសន្យាទ្រព្យសកម្ម	៩	៣៧.៥៨៦.១៩០	៣៨.៦២៨.៤៧៧	៣៤.៩២៥.៤៦៧
ឥណទានផ្តល់ឱ្យបុគ្គលិក	១០	៣.៨៩៤.៥៨៩	៧.៩៥៦.៦៥១	៧.៩៥៦.៦៥១
ការវិនិយោគរយៈពេលខ្លី	១១	៩៤.៩៦១.៣៦០	១២៧.៣១៦.០០៣	១២៦.១១៨.៤១៦
ទ្រព្យសកម្មពន្ធដារ		៣.៧៩៧.៨៤៦	-	-
សមតុល្យសាច់ប្រាក់ និងធនាគារ	១២	<u>១៨.៤០៦.៦៦៦</u>	<u>២៣.០៨៨.៥៧០</u>	<u>៦១.១៥៨.៩១៥</u>
		<u>៣៣០.៤២០.៣៤៨</u>	<u>៥៣៣.៤០០.៣៨៩</u>	<u>៤០៨.២៧៣.៦៩៧</u>
ទ្រព្យសកម្មសរុប		<u>៣.២៧៩.១៦៥.២៨១</u>	<u>៣.០៣៨.៣៦៥.១៧៧</u>	<u>២.៦២៣.៤០៥.១៩៨</u>
មូលធន និងបំណុល				
មូលធន				
ដើមទុន	១៣	៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧
ទុនបម្រុង	១៤	៧១៣.២៣២.៦០៣	៥៩១.១៩២.៦៦៦	៥៤៣.២៦៨.០៧៥
ចំណេញរក្សាទុក		<u>៣១.០៨០.៩០៣</u>	<u>៧២.៦៤៤.០១៨</u>	<u>៥២.២២៦.១៩៥</u>
		<u>១.៣៦៥.០៧២.៦១៣</u>	<u>១.២៨៤.៥៩៥.៧៩១</u>	<u>១.២១៦.២៥៣.៣៧៧</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)

	កំណត់ សម្គាល់	៣១ ធ្នូ ២០២៤ ពាន់រៀល	៣១ ធ្នូ ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)	១ មករា ២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
បំណុល				
បំណុលរយៈពេលវែង				
ប្រាក់កម្ចី	១៥	៤៤៣.៧២៧.០៩៩	៤៥៧.៨១៨.៧៣៥	៩៨៦.៤៩៥.៧១៧
ជំនួយពន្យារពីរដ្ឋាភិបាល និង ជំនួយផ្សេងៗ	១៦	៧២.៦២៥.៩៦១	៧៤.១៦២.៧៤៦	៦៩.២៣៨.៤៧៧
បំណុលពន្ធពន្យារ	១៧	១០៥.១៤៦.៨៦១	៩១.៩៩៤.៣២១	៧៧.០១៦.៧១៦
គណនីត្រូវបង់ផ្សេងៗ	១៨	៨៨.៩៥០.៥៦៦	៨២.៩០៣.៧៣២	៧៦.៨០១.៧០៥
		<u>៧១០.៤៥០.៤៨៧</u>	<u>៧០៦.៨៧៩.៥៣៤</u>	<u>១.២០៩.៥៥២.៦១៥</u>
បំណុលរយៈពេលខ្លី				
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ	១៨	២១៣.២២៤.២២៥	១៦៩.៧៤៣.៦៤០	១៤៩.៨៩០.១៤៥
ប្រាក់កម្ចី	១៥	៩៨៦.៨៩២.២៨៣	៨៦២.៧៨៣.៣៥០	២៣.៤៩៩.១៥៨
កិច្ចសន្យាបំណុល	៩	៣.៥២៥.៦៧៣	៤.២៥៤.១៣៨	៤.៤៥៦.៧៥៦
បំណុលពន្ធពន្យារ		-	១០.១០៨.៧២៤	១៩.៧៥៣.១៤៧
		<u>១.២០៣.៦៤២.១៨១</u>	<u>១.០៤៦.៨៨៩.៨៥២</u>	<u>១៩៧.៥៩៩.២០៦</u>
បំណុលសរុប		<u>១.៩១៤.០៩២.៦៦៨</u>	<u>១.៧៥៣.៧៦៩.៣៨៦</u>	<u>១.៤០៧.១៥១.៨២១</u>
មូលធន និងបំណុលសរុប		<u>៣.២៧៩.១៦៥.២៨១</u>	<u>៣.០៣៨.៣៦៥.១៧៧</u>	<u>២.៦២៣.៤០៥.១៩៨</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុមួយនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬ ខាត និងចំណូលពេញលេញផ្សេងៗ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ចំណូល៖			
ចំណូលពីការលក់	១៩	៣១៧.៧៧៨.៩៩៦	២៩៧.៤១៦.១៤១
កម្រៃពីការសាងសង់	២០	១១.៣៩២.១១២	១៤.៨៩៤.៥៣៩
ចំណូលផ្សេងៗ	២១	១៨.៥២៦.៦៧០	២១.១៣៨.១៥០
		<u>៣៤៧.៦៩៧.៧៧៨</u>	<u>៣៣៣.៤០៨.៨៣០</u>
ចំណាយ៖			
ចំណាយរំលស់ទ្រព្យសកម្មរូបី និងអរូបី		(៥៩.៥១៥.៩១៤)	(៦១.៩៧៨.១៣៤)
ចំណាយថ្លៃភ្លើង		(៤៨.៦៥៣.០៦៣)	(៤២.២៩១.៤៤៦)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ	២២	(៨៥.៥៥២.៥១០)	(៨០.២៩២.៤៣៨)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត	២៣	(១៨.៩៧៦.៥៩០)	(១៥.៨៧៥.៣១៣)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញ	២៤	(៦.២៩៣.២៧៧)	(៤.៨១៦.៥១៤)
ចំណាយជួសជុល និងថែទាំ		(១៤.៦៦៦.៧៣២)	(១១.៦៥១.០៥៨)
ចំណាយសេវាសាងសង់		(៨.៩៦១.៥៩៦)	(៩.៧៣១.៥១៨)
ការប្រែត្រលប់នៃការថយចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក	១០	២៦០.៨៧៤	-
ចំណាយប្រតិបត្តិការផ្សេងៗ		(១៤.១៣៦.៣៩៩)	(១៥.១៥៥.៤៣៧)
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ	២៥	(២.១៩៦.១២១)	(៥.៨៥៦.៩១៩)
		<u>(២៥៨.៦៩១.៣២៨)</u>	<u>(២៤៧.៦៤៨.៧៧៧)</u>
ចំណេញប្រតិបត្តិការ		៨៩.០០៦.៤៥០	៨៥.៧៦០.០៥៣
ចំណូលហិរញ្ញវត្ថុ	២៦	៥៧.១៦៩.៣៨៧	៣៩.០៣៨.៥៩១
ចំណាយហិរញ្ញវត្ថុ	២៦	(៣៩.០០១.៤៧៦)	(២៥.៨៦០.៥៩៧)
ចំណេញមុនបង់ពន្ធ		១០៧.១៧៤.៣៦១	៩៨.៩៣៨.០៤៧
ចំណាយពន្ធ	២៧	(២២.១៣១.៤៤៨)	(២២.២៩០.៤៧៥)
ចំណេញក្នុងការិយបរិច្ឆេទ		<u>៨៥.០៤២.៩១៣</u>	<u>៧៦.៦៤៧.៥៧២</u>
ចំណូលពេញលេញផ្សេងៗសរុបបន្ទាប់ពីគិតពន្ធរួច		-	-
ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ		<u>៨៥.០៤២.៩១៣</u>	<u>៧៦.៦៤៧.៥៧២</u>
ចំណេញក្នុងមួយភាគហ៊ុន (បង្ហាញជាប្រាក់រៀល) ដែលជាផ្នែកសិទ្ធិរបស់ភាគហ៊ុនិករបស់ រ.ទ.ស.ភ ក្នុងអំឡុងការិយបរិច្ឆេទបញ្ចប់មានដូចខាងក្រោម៖			
ក្នុងមួយភាគហ៊ុនគោល	២៨	៩៧៧,៨១	៨៣៥,២៩
ក្នុងមួយភាគហ៊ុនថយចុះ	២៨	៩៧៧,៨១	៨៣៥,២៩

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុមួយនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធន
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣					
ដូចដែលបានរាយការណ៍ពីមុន		៦២០.៧៥៩.១០៧	៥៤៣.២៦៨.០៧៥	១០៨.១៨៥.៨៦៥	១.២៧២.២១៣.០៤៧
ការធ្វើនិយ័តកម្មឆ្នាំមុន	៣៧	-	-	(៥៥.៩៥៩.៦៧០)	(៥៥.៩៥៩.៦៧០)
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣					
កំណត់ឡើងវិញ		៦២០.៧៥៩.១០៧	៥៤៣.២៦៨.០៧៥	៥២.២២៦.១៩៥	១.២១៦.២៥៣.៣៧៧
ចំណេញក្នុងការិយបរិច្ឆេទតំណាង					
ឱ្យចំណូលពេញលេញសរុប៖					
- ដូចដែលបានរាយការណ៍ពីមុន		-	-	១២៦.៦០៩.៥៨២	១២៦.៦០៩.៥៨២
- ការធ្វើនិយ័តកម្មឆ្នាំមុន	៣៧	-	-	(៥៣.៩៦២.០១០)	(៥៣.៩៦២.០១០)
កំណត់ឡើងវិញ		-	-	៧២.៦៤៧.៥៧២	៧២.៦៤៧.៥៧២
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង៖					
- ដូចដែលបានរាយការណ៍ពីមុន	១៤	-	១០៣.៨៨០.៧០៧	(១០៣.៨៨០.៧០៧)	-
- ការធ្វើនិយ័តកម្មឆ្នាំមុន	៣៧	-	(៥៥.៩៥៦.១១៦)	៥៥.៩៥៦.១១៦	-
ភាគលាភ	២៩	-	-	(៤.៣០៥.១៥៨)	(៤.៣០៥.១៥៨)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	៤៧.៩២៤.៥៩១	(៥២.២២៩.៧៤៩)	(៤.៣០៥.១៥៨)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣/					
ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ កំណត់		៦២០.៧៥៩.១០៧	៥៩១.១៩២.៦៦៦	៧២.៦៤៤.០១៨	១.២៨៤.៥៩៥.៧៩១
ចំណេញក្នុងការិយបរិច្ឆេទតំណាង					
ឱ្យចំណូលពេញលេញសរុប		-	-	៨៥.០៤២.៩១៣	៨៥.០៤២.៩១៣
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង	១៤	-	១២២.០៤៣.៤៩១	(១២២.០៤៣.៤៩១)	-
ភាគលាភ	២៩	-	-	(៤.៥៦៦.០៩១)	(៤.៥៦៦.០៩១)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១២២.០៤៣.៤៩១	(១២៦.៦០៩.៥៨២)	(៤.៥៦៦.០៩១)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤					
		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣១.០៧៧.៣៤៩	១.៣៦៥.០៧២.៦១៣

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុមួយនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

	កំណត់ សម្គាល់	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		១០៧.១៧៤.៣៦១	៩៨.៩៣៨.០៤៧
និយ័តកម្ម៖			
រំលស់ទ្រព្យសកម្មអរូបី	៦	១.១៥៧.១៥៥	១.៨៥៦.៤៥០
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	១៦	(២.០០៩.៩០៨)	(២.០០៩.៩០៨)
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	៥៨.១០៧.៨៧៣	៦០.១១៥.៣៦៩
ចំណូលហិរញ្ញវត្ថុ	២៦	(៥៧.១៦៩.៣៨៧)	(៣៩.០៣៨.៥៩១)
ចំណាយហិរញ្ញវត្ថុ	២៦	៣៩.០០១.៤៧៦	២៥.៨៦០.៥៩៧
ការលុបចេញពីបញ្ជីនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	៣៦៥.៩០៧	១.៦២៨.៤៥៥
ការលុបចេញពីបញ្ជីនៃទ្រព្យសកម្មអរូបី	៦	២៥០.៨៨៦	៦.៣១៥
ការប្រែក្រលប់នៃការថយចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក	១០	(២៦០.៨៧៤)	-
ចំណេញប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		១៤៦.៦១៧.៤៨៩	១៤៧.៣៥៦.៧៣៤
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		១៣០.០២៣.៤៥២	(២៣៨.១៥២.៩៣៨)
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(១៥.០៨៤.១៦០)	៨.១៤០.៣៥០
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		(១៤.៧៤៦.៨៣៣)	១២.៧៧២.៣៨៣
កិច្ចសន្យាទ្រព្យសកម្ម		១.០៤២.២៨៧	(៣.៧០៣.០១០)
កិច្ចសន្យាបំណុល		(៧២៨.៤៦៥)	(២០២.៦១៨)
សាច់ប្រាក់បានមកពី/(ប្រើក្នុង)ប្រតិបត្តិការ		២៤៧.១២៣.៧៧០	(៧៣.៧៨៩.០៩៩)
ពន្ធលើប្រាក់ចំណូលបានបង់		(១៩.០៨៧.៦៣២)	(២០.៩៥៧.២៩៣)
សាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)សកម្មភាពប្រតិបត្តិការ		២២៨.០៣៦.១៣៨	(៩៤.៧៤៦.៣៩២)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៥	(៣៨៩.៨៩៦.៨៥៤)	(២៥៦.២២៦.២៣២)
ការទិញទ្រព្យសកម្មអរូបី	៦	(២៥.៤៧៤)	(២៣៦.២៥២)
ការប្រាក់បានទទួល		៨.០២៥.៩៧៧	៦.៣១០.៤៩១
ការដកប្រាក់/(ការដាក់ប្រាក់)នៃទុនវិនិយោគរយៈពេលខ្លី		៣២.៣៥៤.៦៤៣	(១.១៩៧.៥៨៧)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៣៥៤.៥៩១.៧០៨)	(២៥១.៣៤៩.៥៨០)

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ត)

	កំណត់ សម្គាល់	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់		(៤.៥៦៦.០៩១)	(៤.៣០៥.១៥៨)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១៥៥.៩១១.៥៩៨	៣៤១.៩៨៧.៥៣៧
ការប្រាក់បានបង់		(១៩.២៣២.៥៦៣)	(១៥.១១១.៤៧៥)
ការបង់សងប្រាក់កម្ចី		(២០.០៨៥.៣៣៧)	(២១.៤៧៩.៤៥៤)
ប្រាក់ជំនួយទទួលបានពីរដ្ឋាភិបាល	១៦	៤៧៣.១២៣	៦.៩៣៤.១៧៧
ប្រាក់ទទួលបានពីការទូទាត់ឥណទានផ្តល់ឱ្យបុគ្គលិក		៤.៣២២.៩៣៦	-
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពហិរញ្ញប្បទាន		១១៦.៨២៣.៦៦៦	៣០៨.០២៥.៦២៧
តំហយសុទ្ធសាច់ប្រាក់ និងសាច់ប្រាក់សមមូល			
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ	១២	(៤.៦៨១.៩០៤)	(៣៨.០៧០.៣៤៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		២៣.០៨៨.៥៧០	៦១.១៥៨.៩១៥
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		១៨.៤០៦.៦៦៦	២៣.០៨៨.៥៧០

ការផ្ទៀងផ្ទាត់នៃបំណុលដែលបានមកពីសកម្មភាពហិរញ្ញប្បទាន

	ប្រាក់កម្ចី (កំណត់សម្គាល់លេខ ១៥) គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣	១.០០៩.៩៩៤.៨៧៥
លំហូរសាច់ប្រាក់	៣២០.៥០៨.០៧៩
លំហូរមិនមែនសាច់ប្រាក់៖	
- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់បរទេស	(៩.៩៦៧.៩៥៥)
- ការប្រាក់បង្គរ	៦៧.០៨៦
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១.៣២០.៦០២.០៨៥
លំហូរសាច់ប្រាក់	១៣៥.៨២៦.២៦១
លំហូរមិនមែនសាច់ប្រាក់	
- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់បរទេស	(២៥.៩៧៥.៤៤២)
- ការប្រាក់បង្គរ	១៦៦.៤៧៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	១.៤៣០.៦១៩.៣៨២

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយគឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុមួយនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១. ព័ត៌មានអំពី រ.ទ.ស.ភ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (“ក.ខ.វ.ប.ន”) និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (“ក.ស.ហ.វ”) ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ គឺនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រភេទរូបិយវត្ថុដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលរួមមានក្រុងតាខ្មៅ ខេត្តក្បូងឃ្មុំ និងទំនប់ម្តេចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការ ជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងភារកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាតស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សាធារណៈ។

ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពចម្បងរបស់ រ.ទ.ស.ភ ក្នុងអំឡុងការិយបរិច្ឆេទនេះទេ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.រ.ហ.អ.ក”) ដែលចេញផ្សាយដោយនិយ័តករគណនេយ្យ និងសវនកម្ម (“ន.គ.ស”) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៤. គោលការណ៍គណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យដែលបានអនុវត្តគឺ ស្របតាមការិយបរិច្ឆេទមុន លើកលែងតែផលប៉ះពាល់ នៃការអនុវត្តវិសោធនកម្មថ្មីចំពោះ ស.រ.ហ.អ.ក ប្រសិនបើមាន ក្នុងអំឡុងការិយបរិច្ឆេទនេះ។ ស.រ.ហ.អ.ក ថ្មីដែលត្រូវបានអនុវត្ត នៅក្នុងអំឡុងការិយបរិច្ឆេទត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់លេខ ៣៨ នៃ របាយការណ៍ហិរញ្ញវត្ថុ។

របាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ក ត្រូវបានរៀបចំឡើងតាមវិធីសាស្ត្រសន្មតថ្លៃដើម លើកលែង នូវអ្វីដែលបានបញ្ជាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ។

៥. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	ដីធ្លី រោងចក្រ	អគារ រោងចក្រ	គ្រឿងយន្ត រោងចក្រ	បំពង់បង្ហូរទឹក រោងចក្រ	បរិក្ខារបង្កើន ពិសោធន៍	គ្រឿងសម្ភារៈ និង បរិក្ខារការិយាល័យ	បរិក្ខារអគ្គិសនី រោងចក្រ	រ៉ាន និងឧបករណ៍ យានយន្ត	គ្រឿងសម្ភារៈ ប្រើប្រាស់ផ្សេងៗ	នាឡិកាទឹក	ការកក្កាប់ បណ្តាញចូលផ្ទះ	ការងារកំពុង ដំណើរការ	សរុប
	រៀល	រៀល	រៀល	រៀល	រៀល	រៀល	រៀល	រៀល	រៀល	រៀល	រៀល	រៀល	រៀល
រដ្ឋសមត្ថកិច្ច													
សមត្ថកិច្ចរដ្ឋ													
រដ្ឋសមត្ថកិច្ច	១៧៦.៥៧៦.១៥៥	៤១៥.៩៨៦.៨៧០	១៣៧.៤៩៨.៨២៩	៧២៤.១១៦.៨៣២	៣.១២៣.៧០០	២៨.២៤៩.៥៦១	១៦៤.៦៧១.៥៩០	៤៩.៩៣៥.៦៨០	៤៥.៤៣៩.២៨៨	១៣.៥៨០.២៨៦	៣០.៣៩៤.០៣៣	១.០១៥.៨៨៨.៤០៦	២.៨០៥.៤៦១.២៣០
ការទិញបន្ថែម	-	៨៨.៥២៥	៣៦៨.៦៩០	-	-	១.៧៨៩.១៧៨	១.៣៣៤.៨២២	៧.៧៧៥.៣៥៧	៤៣០.២១៤	-	-	២៦៩.៧៩០.៩៩៣	២៨១.៥៣៧.៧៧៦
ការផ្ទេរពីសន្និធិ	-	-	៣.២៨១.៥៣៣	៤.៣៨៥	១៤៤.៦៣៣	៥៦.៨៨៩	១.២៦១.៤៣០	១១.០៨៨	២.៤៨៧.០៥៨	៥៤.៩៧៤	-	៦៤.៨៤១.៤៧៩	៧២.១៤៣.៤២៥
ការផ្ទេរ	២៣.៥៣៥.១៥៣	១.៥៩៣.៩៧៥	៧៨.៥៦៧	៦៧.៩២៧.០៣០	-	-	៨៦៤.៧៥៧	៣.៥០៥.៣១១	៤៥២.៩៣៣	៨៨៨.៥២១	៦.៥៣៧.៦១៦	(១០៥.៣៨៣.៨៦៣)	-
ការលុបចេញពីបញ្ជី	-	(៤៤៨.០៩២)	(១.២៧៦.៩៩៧)	-	(៥៧.៦៦២)	(៨០២.៨១៩)	(៧២៧.៤៥៤)	(៦០៧.៤៧០)	(១.១៣១.៣១៤)	(៣.៧៤១)	-	(១.១៨៣.៧៨៥)	(៦.២៣៩.៣៣៤)
សមត្ថកិច្ចរដ្ឋ													
រដ្ឋសមត្ថកិច្ច													
រដ្ឋសមត្ថកិច្ច	២០០.១១១.៣០៨	៤១៧.២២១.២៧៨	១៣៩.៩៥០.៦២២	៧៩២.០៤៨.២៤៧	៣.២១០.៦៧១	២៩.២៩២.៧៦៦	១៦៧.៤០៥.១៤៥	៦០.៦១៩.៩៦៦	៤៧.៦៧៨.១៧៩	១៤.៤៨០.០៤០	៣៦.៩៣១.៦៤៩	១.២៤៣.៩៥៣.២២៦	៣.១៥២.៩០៣.០៩៧
ការទិញបន្ថែម	-	២៣.១៧៩	១២០.២៤៥	-	-	២.០៧១.៩៥២	២១២.៤១១	១.៤៥៣.០៥២	១៧៥.៩៤០	-	-	៤៥៩.០៩២.៣៣៣	៤៥៩.១៤៩.១២២
ការផ្ទេរពីសន្និធិ	-	-	២.៥១៤.២៧៩	-	២៧៧.១៨៧	-	២.៣៨២.២៨៧	៤.១០០.១១២	២.០៦៩.៦១៣	៨០៦.១៤៩	១០.៤៥៤.៧២០	២១.៩១៣.០៩៣	៤៤.៨៨៧.៣៧០
ការផ្ទេរ	-	១.០០១.៦០២	-	៣០.៧៣៩.៣១១	-	-	២០៩.៧៥១	-	៥១៤.៩៣៥	៧៤១.០៥៦	-	(៣៣.២០៦.៦៥៥)	-
ការលុបចេញពីបញ្ជី	-	(៧៣.០០៩)	(៦៦២.៤៣៥)	-	-	(១.៥២៣.៣០៦)	(១.៧៦៩.២៧៤)	-	(៦១៨.៨៨៤)	-	-	-	(៤.៦៤៦.៩០៨)
សមត្ថកិច្ចរដ្ឋ													
រដ្ឋសមត្ថកិច្ច	២០០.១១១.៣០៨	៤១៨.១៧៣.០៥០	១៤១.៩៦៤.៧១១	៨២២.៧៨៧.៥៥៨	៣.៤៨៧.៨៥៨	២៩.៨៦៤.១៤៣	១៦៨.៤១០.៣២០	៦៦.១៧៩.១៣០	៤៩.៨១៩.៧៨៣	១៦.០២៧.២៤៥	៤៧.៣៨៦.៣៦៩	១.២៤៣.២៧៤.៣៩១	៣.២៤១.៤១៥.១០៧

៥. ទ្រព្យសម្បត្តិ រោចចក្រ និងបរិក្ខារ (ត)

	ដីធ្លី រាន់រៀល	អគារ រាន់រៀល	គ្រឿងយន្ត រាន់រៀល	បំពង់បង្ហូរទឹក រាន់រៀល	បរិក្ខារមន្ទីរ ពិសោធន៍ រាន់រៀល	គ្រឿងសង្ហារឹម និង បរិក្ខារ ការិយាល័យ រាន់រៀល	បរិក្ខារអគ្គិសនី រាន់រៀល	យានយន្ត រាន់រៀល	វ៉ាន និង ឧបករណ៍ប្រើ ប្រាស់ផ្សេងៗ រាន់រៀល	ឆាឡិកាទឹក រាន់រៀល	ការកក្កាប់ បណ្តាញចូលផ្ទះ រាន់រៀល	ការងារកំពុង ដំណើរការ រាន់រៀល	សរុប រាន់រៀល
រំលស់បង្ក													
សមតុល្យច្រើនៗ													
ខែមករា ឆ្នាំ២០២៣	- ៩៣.៧៩៥.៧៧១	៧២.៦៦២.៦៥៧	២២៨.៦៣៦.២៤៥	១.១៩៤.៤៩៩	១៩.២២១.៥៥៥	១០៧.៣៨៥.៥៥៥	៤១.៦៩៩.៨០៨	២២.១៩០.៩៣៥	៩.៥១៧.២៩៣	៦.១១៤.៩៥៩	-	-	៦០២.៤១៩.៣១៧
រំលស់ក្នុងឆ្នាំ	- ៨.៩០៧.៣០៥	៧.២៨៨.៨០៤	២០.៤៧៩.២៨០	៣៦៤.៧១១	២.៥៧១.០១៩	៨.២៤០.៨០៥	៣.៧២៤.៤៥៣	៤.២៦៨.៧៦៦	១.៤៨៧.៨២៨	២.៧៨២.៣៩៨	-	-	៦០.១១៤.៣៦៩
ការលុបចេញពីបញ្ជី	- (១១០.២៣១)	(១.២២៣.៨០៤)	-	(៥៦.១៣៧)	(៧៨០.៣៦២)	(៧២៧.៤៤៤)	(៦០៧.៤៧០)	(១.១០១.៦៨០)	(៣.៧៤១)	-	-	-	(៤.៦១០.៨៧៩)
សមតុល្យច្រើនៗ													
ខែធ្នូ ឆ្នាំ២០២៣	- ១០២.៥៩២.៨៤៥	៧៨.៧២៧.៦៥៧	២៤៩.១១៥.៥២៥	១.៥០៣.០៧៣	២១.០១២.២១២	១១៤.៨៩៨.៩៥៦	៤៤.៨១៦.៧៩១	២៥.៣៤៨.០២១	១១.០០១.៣៨០	៨.៨៩៧.៣៤៧	-	-	៦៥៧.៩២៣.៨០៧
រំលស់ក្នុងឆ្នាំ	- ៩.០២៨.០៦៣	៦.៥៦១.២២៤	១៧.៧៣៩.៧២៩	៣៩៣.១២៧	២.៤៦៣.៧៤៧	៨.៤៥៦.១៦០	៤.២១១.០៣៧	៤.៣៣៨.៥៥៥	១.៣៨៩.៣០៧	៣.៥២៦.៨៨៤	-	-	៥៨.១០៧.៨៧៣
ការលុបចេញពីបញ្ជី	- (៣៦.៨៧៦)	(៥៩៥.៦៦៥)	-	-	(១.៤៩២.៦៤៦)	(១.៥៣៦.៩៣០)	-	(៦១៨.៨៨៤)	-	-	-	-	(៤.២៨១.០០១)
សមតុល្យច្រើនៗ													
ខែធ្នូ ឆ្នាំ២០២៤	- ១១១.៥៨៤.០៣២	៨៤.៦៩៣.២១៦	២៦៦.៨៥៥.២៥៤	១.៨៩៦.២០០	២១.៩៨៣.៣១៣	១២១.៨១៨.១៧៦	៤៩.០២៧.៨២៨	២៩.០៧៧.៧៣២	១២.៣៩០.៦៨៧	១២.៤២៤.២៤១	-	-	៧១១.៧៥០.៦៧៩
កន្លែងយាន													
សមតុល្យច្រើនៗ													
ខែធ្នូ ឆ្នាំ២០២៤	២០០.១១១.៣០៨	៣០៦.៥៨៩.០១៨	៥៧.២២៩.៤៩៥	៥៥៥.៩៣២.៣០៤	១.៥៩១.៦២៨	៧.៨៥៨.០៩៩	៤៦.៥៩២.១៤៤	១៧.១៤៥.៣០២	២០.៧៤២.០៥១	៣.៦៣៦.៥៥៨	៣៤.៩៦២.១២៨	១.៦៨៧.២៧៤.៣៩១	២.៩៣៩.៦៦៤.៤២៦
សមតុល្យច្រើនៗ													
ខែធ្នូ ឆ្នាំ២០២៣	២០០.១១១.៣០៨	៣១៤.៦២៨.៤៣៣	៦១.២២២.៩៦៥	៥៤២.៩៣២.៧២២	១.៧០៧.៥៩៨	៨.២៨០.៥៥៤	៥២.៥០៦.១៩៩	១៥.៨០៣.១៧៥	២២.៣២០.១៥៨	៣.៤៧៨.៦៦០	២៨.០៣៤.២៩២	១.២៤៣.៤៧៥.៦៥០	២.៤៩៤.៥០១.៧១៤

៥. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ (ត)

(ក) ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារទាំងអស់ ត្រូវបានកត់ត្រាដំបូងតាមថ្លៃដើម។ ក្រោយការទទួលស្គាល់ដំបូង ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារត្រូវបានកត់ត្រាតាមថ្លៃដើមដករំលស់បង្គរ និងការខាតបង់បង្គរពីការថយចុះតម្លៃផ្សេងៗ។

រំលស់ត្រូវបានគណនាដើម្បីជម្រះថ្លៃដើមនៃទ្រព្យសកម្មឱ្យនៅត្រឹមតម្លៃសំណល់របស់ខ្លួន តាមមូលដ្ឋានរំលស់ថេរ លើអាយុកាលប្រើប្រាស់ប៉ាន់ស្មាន។ អាយុកាលរំលស់មានដូចខាងក្រោម៖

អគារ	៣០ ទៅ ៥០ឆ្នាំ
គ្រឿងយន្ត	៣ ទៅ ២០ឆ្នាំ
បំពង់បង្ហូរទឹក	៦ ទៅ ៥០ឆ្នាំ
បរិក្ខារ មន្ទីរពិសោធន៍	៦ ទៅ ៧ឆ្នាំ
គ្រឿងសង្ហារឹម និងបរិក្ខារការិយាល័យ	២ ទៅ ៧ឆ្នាំ
បរិក្ខារអគ្គិសនី	២ ទៅ ២០ឆ្នាំ
យានយន្ត	២ ទៅ ៧ឆ្នាំ
វ៉ាន និងឧបករណ៍ប្រើប្រាស់ផ្សេងៗ	៣ ទៅ ១៥ឆ្នាំ
នាឡិកាទឹក	៥ ទៅ ២០ឆ្នាំ
ការតភ្ជាប់បណ្តាញចូលផ្ទះ	១២ឆ្នាំ

ដីធ្លីមានអាយុកាលមិនកំណត់ និងមិនត្រូវបានធ្វើរំលស់ទេ។

ការសាងសង់កំពុងដំណើរការបង្ហាញ អំពីការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី ការពង្រីកបណ្តាញបញ្ជូន និងចែកចាយ និងការជួសជុលឡើងវិញ។ ការសាងសង់កំពុងដំណើរការ មិនត្រូវបានគេធ្វើរំលស់ រហូតដល់ពេលដែលទ្រព្យសកម្មទាំងនោះសាងសង់រួចរាល់សម្រាប់ប្រើប្រាស់។

(ខ) នៅក្នុងអំឡុងពេលបរិច្ឆេទ រ.ទ.ស.ភ បានទូទាត់ប្រាក់ក្នុងការទិញ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារដូចខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ការទិញបន្ថែម	៤៥៩.១៤៩.១២២	២៨១.៩៩៤.៧៩៩
ការកើនឡើងក្នុងទឹកប្រាក់ត្រូវសងទៅអ្នកផ្គត់ផ្គង់	(៦៤.២៧៤.២៥២)	(១៤.១១៧.៧៣៥)
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(៤.៩៧៨.០១៦)	(១១.៦៥០.៨៣២)
សាច់ប្រាក់ទូទាត់លើការទិញ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៣៨៩.៨៩៦.៨៥៤	២៥៦.២២៦.២៣២

៦. ទ្រព្យសកម្មអរូបី

ពាន់រៀល

ថ្លៃដើម

សមតុល្យថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

២៦.៧៥២.៨៧០

ការទិញបន្ថែម

២៣៦.២៥២

ការលុបចេញពីបញ្ជី

(៦.៣១៥)

សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

២៦.៩៨២.៨០៧

ការទិញបន្ថែម

២៥.៤៧៤

ការលុបចេញពីបញ្ជី

(២៥០.៨៨៦)

សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

២៦.៧៥៧.៣៩៥

រំលស់បង្គរ

សមតុល្យថ្ងៃទី១ ខែមករាឆ្នាំ២០២៣

១៤.៦៦៣.២៨៣

រំលស់ក្នុងឆ្នាំ

១.៨៥៦.៤៥០

សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១៦.៥១៩.៧៣៣

រំលស់ក្នុងឆ្នាំ

១.១៥៧.១៥៥

សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

១៧.៦៧៦.៨៨៨

តម្លៃយោង

សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២៤

៩.០៨០.៥០៧

សមតុល្យថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

១០.៤៦៣.០៧៤

- (ក) ទ្រព្យសកម្មអរូបីត្រូវបានវាស់វែងដំបូងតាមថ្លៃដើម។ ក្រោយការទទួលស្គាល់ដំបូង ទ្រព្យសកម្មអរូបីត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការថយចុះតម្លៃបង្គរប្រសិនបើមាន។
- (ខ) ទ្រព្យសកម្មអរូបី រួមមានសូហ្វវែរគណនេយ្យ និងកម្មវិធីបណ្តាញ ត្រូវបានធ្វើរំលស់ទៅលើអាយុកាលប្រើប្រាស់ប៉ាន់ស្មានចំនួន ៧ ឆ្នាំដោយប្រើមូលដ្ឋានរំលស់ថេរ។

៧. សន្និធិ

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ថ្លៃដើម		
បំពង់ចែកចាយទឹក និងបរិក្ខារភ្ជាប់	១០៨.៩៧២.៣៩២	២៣៦.៣៦៩.៧៨០
នាឡិកាទឹក	១០.២៤៤.៣៩៣	៧.៤២១.១៥៩
គ្រឿងបន្លាស់ និងឧបករណ៍ផ្សេងៗ	១១.៦៣១.១២០	៨.៨០៤.២៨២
សារធាតុគីមី	២.១៣៤.៤០៩	២.៥៤២.០៦០
ធុងស្តុកទឹក និងកញ្ចប់ផ្សេងៗ	១០០.២១៦	១០០.២១៦
សន្និធិកំពុងបញ្ជូនមក(*)	៧៣៣.៤៩៦	៤៨.៩៣៣.៨៥៣
វត្ថុធាតុដើមផ្សេងៗ	១០.៤១៩.៧៤៤	១៤.៥៧៥.២៤២
	<u>១៤៤.២៣៥.៧៧០</u>	<u>៣១៨.៧៤៦.៥៩២</u>

*សន្និធិកំពុងបញ្ជូនមក គឺបំពង់ទឹក ដែលបានមកដល់កំណត់ផែនការប្រទេសកម្ពុជា។

- (ក) ថ្លៃដើមសន្និធិ ត្រូវបានកំណត់ដោយប្រើប្រាស់មូលដ្ឋានតម្លៃមធ្យមម្សៀត និងត្រូវបានកាត់ត្រាតាមតម្លៃទាបជាងរវាងតម្លៃដើម និងតម្លៃសុទ្ធដែលទទួលបាន។
- (ខ) ក្នុងអំឡុងពេលការិយបរិច្ឆេទហិរញ្ញវត្ថុ រ.ទ.ស.ក បានទទួលស្គាល់ចំណាយចំនួន ២៥,២៧ពាន់លានរៀល (២០២៣: ២០,៦៩ពាន់លានរៀល)។

៨. គណនីអតិថិជនពាណិជ្ជកម្ម និង គណនីត្រូវទទួលផ្សេងៗ

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
គណនីអតិថិជនពាណិជ្ជកម្ម		
គណនីត្រូវទទួលពីអ្នកប្រើប្រាស់តាមផ្ទះ	៨៥៤.៨៩៧	២.៤២៩.៣៨១
គណនីត្រូវទទួលពីអ្នកប្រើប្រាស់ក្នុងលក្ខណៈអាជីវកម្ម	១.២៧០.៣០០	១.៦៧៣.៦៩៦
គណនីត្រូវទទួលពីគ្រឹះស្ថានសាធារណៈ	៥.៣៤២.៥១៦	៤.៤៧៦.៧៣៤
គណនីត្រូវទទួលពីអ្នកចែកចាយទឹកស្អាត	៦០.០៩៦	២២១.៥០៨
ដក៖ ខាតបង់ពីការថយចុះតម្លៃ (អ្នកប្រើប្រាស់តាមផ្ទះ)	(៥.៥៥៣)	(៥.៥៥៣)
	<u>៧.៥២២.២៥៦</u>	<u>៨.៧៧៥.៧៦៦</u>
គណនីត្រូវទទួលផ្សេងៗ		
ការប្រាក់ត្រូវទទួល	១.៣២៣.៦៦៣	២.៧៣៦.១៤៦
គណនីត្រូវទទួលផ្សេងៗ	៦.៣៩៩.៩៨៦	៥.៤៩១.៩០៧
	<u>៧.៧២៣.៦៤៩</u>	<u>៨.២២៨.០៥៣</u>
គណនីត្រូវទទួលសរុប	<u>១៥.២៤៥.៩០៥</u>	<u>១៧.០០៣.៨១៩</u>
បុរេប្រទានទៅអ្នកផ្គត់ផ្គង់	១២.២៩២.០២២	៦៤០.២៧៧
	<u>២៧.៥៣៧.៩២៧</u>	<u>១៧.៦៤៤.០៩៦</u>

៨. គណនីអតិថិជនពាណិជ្ជកម្ម និង គណនីត្រូវទទួលផ្សេងៗ (ត)

- (ក) គណនីត្រូវទទួលសរុបត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។
- (ខ) គណនីអតិថិជនពាណិជ្ជកម្ម គឺជាគណនីមិនមានការប្រាក់ ហើយរយៈពេលនៃការកំណត់សងដែលផ្តល់ដោយ រ.ទ.ស.ភ ទៅអតិថិជនដែលជាអ្នកប្រើប្រាស់តាមផ្ទះ មានរយៈពេលមួយខែ (២០២៣: មួយខែ) ហើយសម្រាប់ស្ថាប័នរដ្ឋាភិបាលមានរយៈពេលមួយឆ្នាំ (២០២៣: មួយឆ្នាំ)។
- (គ) អតិថិជនដែលជាគ្រឹះស្ថានសាធារណៈ គឺទាក់ទងទៅនឹងថ្លៃទឹកត្រូវបានទទួលបានពីស្ថាប័នរដ្ឋាភិបាលដែលស្ថាប័នទាំងនោះពុំមានប្រវត្តិមិនសងប្រាក់សម្រាប់ពេលថ្មីៗនេះទេ។
- (ឃ) ទម្រង់នៃការប្រឈមនៃរូបិយប័ណ្ណរបស់គណនីត្រូវទទួល មានដូចខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
រៀលខ្មែរ	១៥.៩៨០.១៥៦	១៧.០២៣.៨១៩
ដុល្លារអាមេរិក	១១.៥៥៧.៧៧១	៦៤០.២៧៧
	<u>២៧.៥៣៧.៩២៧</u>	<u>១៧.៦៦៤.០៩៦</u>

- (ង) ចំពោះការថយចុះតម្លៃនៃគណនីអតិថិជនពាណិជ្ជកម្ម និងកិច្ចសន្យាទ្រព្យសកម្ម ដែលមិនមានសមាសធាតុហិរញ្ញប្បទានគួរឱ្យកត់ សម្គាល់ រ.ទ.ស.ភ បានអនុវត្តវិធីសាស្ត្រសាមញ្ញ (Simplified approach) នៃស.រ.ហ.អ.ក ៩ ដើម្បីវាស់វែងការខាតបង់ឥណទានរំពឹងទុក ដោយប្រើប្រាស់សំវិធានធននៃការខាតបង់ឥណទានរំពឹងទុកសរុបសម្រាប់គណនីអតិថិជនពាណិជ្ជកម្ម និងកិច្ចសន្យាទ្រព្យសកម្ម។ ដើម្បីវាស់វែងការខាតបង់ឥណទានរំពឹងទុកដែលផ្អែកលើមូលដ្ឋាន រួមទូទៅគណនីអតិថិជនពាណិជ្ជកម្ម និងកិច្ចសន្យាទ្រព្យសកម្ម ត្រូវបានចាប់ជាគ្រុមដោយផ្អែកលើ ហានិភ័យឥណទាន និងអាយុកាលប្រហាក់ប្រហែលគ្នា។ អត្រាខាតបង់ដែលរំពឹងទុក គឺបានផ្អែកលើបទពិសោធន៍នៃការខាតបង់ឥណទានរបស់ រ.ទ.ស.ភ។ ប្រវត្តិនៃអត្រាខាតបង់ គឺត្រូវបានកែតម្រូវសម្រាប់ពេលបច្ចុប្បន្ន និងព័ត៌មានដែលមើលទៅមុខដោយផ្អែកលើកត្តាម៉ាក្រូសេដ្ឋកិច្ចដែលប៉ះពាល់ដល់អតិថិជនរបស់ រ.ទ.ស.ភ ។

គណៈគ្រប់គ្រង បានអនុវត្តការវិនិច្ឆ័យយ៉ាងសំខាន់ក្នុងការកំណត់ប្រូបាប៊ីលីតេនៃភាពមិនអាចទូទាត់សងរបស់គណនីអតិថិជនពាណិជ្ជកម្ម និងព័ត៌មានដែលមើលទៅមុខបានសមរម្យ។

នៅចុងបញ្ចប់នៃរយៈពេលរាយការណ៍នីមួយៗ ការប្រឈមហានិភ័យឥណទាន និងការផ្តោតអារម្មណ៍ទាក់ទងនឹងគណនីអតិថិជនពាណិជ្ជកម្មរបស់ រ.ទ.ស.ភ ត្រូវបានសង្ខេបនៅក្នុងតារាងខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ការប៉ះពាល់អតិបរមា	៧.៥២២.២៥៦	៨.៧៩៥.៧៦៦
ទ្រព្យធានាដែលមាន (ប្រាក់កក់ពីអតិថិជន)	<u>(៧.៥២២.២៥៦)</u>	<u>(៨.៧៩៥.៧៦៦)</u>
ការប្រឈមសុទ្ធទៅនឹងហានិភ័យឥណទាន	<u>-</u>	<u>-</u>

ក្នុងអំឡុងការិយបរិច្ឆេទ រ.ទ.ស.ភ ពុំបានចរចាឡើងវិញអំពីលក្ខខណ្ឌនៃគណនីអតិថិជនពាណិជ្ជកម្មទេ។

៨. គណនីអតិថិជនពាណិជ្ជកម្ម និង គណនីត្រូវទទួលផ្សេងៗ (ត)

(ច) បម្រែបម្រួលសំវិធានធនលើការថយចុះតម្លៃសម្រាប់គណនីអតិថិជនមានដូចខាងក្រោម៖

	សំវិធានធន ជាក់លាក់ ពាន់រៀល	សំវិធានធន សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣/ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៥.៥៥៣	៥.៥៥៣
គិតបន្ថែមសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុ	-	-
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣/ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤	៥.៥៥៣	៥.៥៥៣

សំវិធានធនជាក់លាក់សំដៅទៅលើ កូនបំណុលដែលបានកំណត់ជាលក្ខណៈបុគ្គលដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងច្រើនហើយបានខកខានមិនបានបង់ការទូទាត់ ដែលនឹងត្រូវធ្វើសំវិធាននៅចុងការិយបរិច្ឆេទ។

(ឆ) ការថយចុះតម្លៃសម្រាប់គណនីត្រូវទទួលផ្សេងៗ និងឥណទានផ្តល់ឱ្យបុគ្គលិក ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទូទៅ (General approach) របស់ ស.វ.ហ.អ.ត ៩ ដោយប្រើប្រាស់គំរូនៃការខាតបង់ឥណទានរំពឹងទុកដែលមើលទៅមុខ (Forward looking expected credit loss model)។ វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់ដើម្បីកំណត់ចំនួនទឹកប្រាក់នៃការថយចុះតម្លៃ ដោយផ្អែកថា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងហានិភ័យ ឥណទានដែលចាប់តាំងពីការទទួលស្គាល់ដំបូងនៃទ្រព្យសកម្មហិរញ្ញវត្ថុប្រទេស។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុទាំងឡាយ ដែលហានិភ័យឥណទានមិនបានកើនឡើងខ្លាំងចាប់តាំងពីការទទួលស្គាល់ដំបូង នោះការខាតបង់ឥណទានរំពឹងទុកក្នុងរយៈពេល ១២ខែ រួមជាមួយចំណូលការប្រាក់ដុលត្រូវបានទទួលស្គាល់។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុ ដែលហានិភ័យឥណទានបានកើនឡើងគួរឱ្យកត់សម្គាល់នោះ ការខាតបង់ឥណទានដែលរំពឹងទុកសរុប (Lifetime expected credit loss) រួមជាមួយចំណូលការប្រាក់ដុលត្រូវបានទទួលស្គាល់។ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកំណត់ជាឥណទានមានការថយចុះតម្លៃ ការខាតបង់ឥណទានដែលរំពឹងទុកសរុប រួមជាមួយចំណូលការប្រាក់លើមូលដ្ឋានសុទ្ធ ត្រូវបានទទួលស្គាល់។

៩. កិច្ចសន្យាទ្រព្យសកម្ម/(បំណុល)

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៤.៣៩៨.៥៦៤	៧.៦២៤.៣៣៩
ចំណូលបង្កពីការលក់ទឹកស្អាត	៣៣.១៨៧.៦២៦	៣១.០០៤.១៣៨
	<u>៣៧.៥៨៦.១៩០</u>	<u>៣៨.៦២៨.៤៧៧</u>
កិច្ចសន្យាបំណុល		
ចំណូលពន្យារ	(៥.២៧៨)	(៥.២៧៨)
ចំណូលមិនទាន់ទទួលស្គាល់	(៣.៥២០.៣៩៥)	(៤.២៤៨.៨៦០)
	<u>(៣.៥២៥.៦៧៣)</u>	<u>(៤.២៥៤.១៣៨)</u>
	<u>៣៤.០៦០.៥១៧</u>	<u>៣៤.៣៧៤.៣៣៩</u>

៩. កិច្ចសន្យាទ្រព្យសកម្ម/(បំណុល) (ត)

(ក) គណនីត្រូវទទួលពីសេវាកម្មសាងសង់ និងចំណូលពន្យារ

គណនីត្រូវទទួលពីសេវាកម្មសាងសង់ និងចំណូលពន្យារតំណាងឱ្យភាពខុសគ្នានៃពេលវេលាក្នុងការទទួលស្គាល់ប្រាក់ចំណូល និងវិក្កយបត្រសំខាន់ៗ។ វិក្កយបត្រសំខាន់ៗត្រូវបានរៀបចំឡើង និង/ឬចរចាជាមួយអតិថិជនដើម្បីឆ្លុះបញ្ចាំងពីការបញ្ចប់នៃកិច្ចសន្យាជាក់ស្តែង។

គណនីត្រូវទទួលពីសេវាកម្មសាងសង់ ត្រូវបានផ្ទេរទៅឱ្យគណនីត្រូវទទួលនៅពេលដែលសិទ្ធិទទួលបានផលប្រយោជន៍សេដ្ឋកិច្ចដោយគ្មានលក្ខខណ្ឌ។ ជាធម្មតាវាកើតឡើងនៅពេលដែល រ.ទ.ស.ភ ចេញវិក្កយបត្រជូនអតិថិជន។ កិច្ចសន្យាបំណុល ត្រូវបានទទួលស្គាល់ជាចំណូលនៅពេលកាតព្វកិច្ចនៃការអនុវត្តត្រូវបានបំពេញ។

ចំណូលពន្យារ គឺតំណាងឱ្យប្រាក់ដែលទទួលបានមុន សម្រាប់សេវាកម្មសាងសង់ដែលទាក់ទងនឹងការពង្រីកប្រព័ន្ធចែកចាយទឹកទៅកាន់អ្នកចែកចាយទឹកនៅតាមបណ្តាខេត្តផ្សេងៗ។ ចំណូលពន្យារត្រូវបានទទួលស្គាល់ជាចំណូលនៅពេលកាតព្វកិច្ចត្រូវបានបំពេញ។

(ខ) ចំណូលបង្គរពីការលក់ទឹកស្អាត

ចំណូលបង្គរពីការលក់ទឹកស្អាតតំណាងឱ្យទឹកដែលបានផ្គត់ផ្គង់ទៅដល់អតិថិជន ប៉ុន្តែមិនទាន់បានចេញវិក្កយបត្រនៅចុងឆ្នាំ។ កិច្ចសន្យាទ្រព្យសកម្មទាំងនេះត្រូវបានផ្ទេរទៅឱ្យគណនីត្រូវទទួលនៅពេលដែលសិទ្ធិទទួលបានផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចត្រូវបានបំពេញ ដែលកើតឡើងនៅពេលដែល រ.ទ.ស.ភ ចេញវិក្កយបត្រ។

(គ) បម្រែបម្រួលជាសារវន្តនៃសមតុល្យកិច្ចសន្យា

	គណនីត្រូវទទួលពី សេវាសាងសង់ ពាន់រៀល	ចំណូលបង្គរពីការ លក់ទឹកស្អាត ពាន់រៀល	ចំណូល មិនទាន់ទទួលស្គាល់ ពាន់រៀល
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣			
(កំណត់ឡើងវិញ)	៣.៥៣៣.៨៩៧	២៨.៥០៧.៣៥៤	៤.៤៥១.៤៧៨
ការកើនឡើងដោយសារការទទួល ស្គាល់ថ្លៃសេវាសំណង់មិនទាន់ចេញ វិក្កយបត្រ/ការលក់ទឹកស្អាតដល់ អតិថិជន	១៤.៨៥៤.៥៣៩	៣១០.១០៤.៧១៧	-
ការចេញវិក្កយបត្រ	(១០.៧៦៤.០៩៧)	(៣០៧.៦០៧.៩៣៣)	(២០២.៦១៨)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
(កំណត់ឡើងវិញ)	៧.៦២៤.៣៣៩	៣១.០០៤.១៣៨	៤.២៤៨.៨៦០
ការកើនឡើងដោយសារការទទួល ស្គាល់ថ្លៃសេវាសំណង់មិនទាន់ចេញ វិក្កយបត្រ/ការលក់ទឹកស្អាតដល់ អតិថិជន	១១.៣៩២.១១២	៣០២.១៧២.៩២៣	១.៣៣១.១៩២
ការចេញវិក្កយបត្រ	(១៤.៦១៧.៨៨៧)	(២៩៩.៩៨៩.៤៣៥)	(២.០៥៩.៦៥៧)
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	៤.៣៩៨.៥៦៤	៣៣.១៨៧.៦២៦	៣.៥២០.៣៩៥

៩. កិច្ចសន្យាទ្រព្យសកម្ម/(ចំណូល) (ត)

(ឃ) តម្លៃនៃកិច្ចសន្យាមិនទាន់ត្រូវបានទទួលស្គាល់ជាចំណូល
ប្រាក់ចំណូលដែលត្រូវបានគេរំពឹងថានឹងត្រូវទទួលស្គាល់នៅពេលអនាគត ទាក់ទងទៅនឹង
កាតព្វកិច្ចនៃការអនុវត្តដែលមិនទាន់បានបំពេញ (ឬបានបំពេញខ្លះ) នៅចុងបញ្ចប់នៃរយៈពេល
របាយការណ៍នេះមានដូចខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល	សរុប ពាន់រៀល
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	-	៣.៥២០.៣៩៥	៣.៥២០.៣៩៥
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤.២៤៨.៨៦០	-	៤.២៤៨.៨៦០

(ង) រ.ទ.ស.ភ បានអនុវត្ត ស.វ.ហ.អ.ក ៩ វិធីសាស្ត្រសាមញ្ញ (Simplified approach) ក្នុងការវាស់វែងការខាត
បង់ឥណទានរំពឹងទុក ដោយប្រើសិទ្ធិធនឥណទានបាត់បង់រយៈពេលវែងដូចបានបង្ហាញនៅក្នុងកំណត់
សម្គាល់លេខ ៨ នៃរបាយការណ៍ហិរញ្ញវត្ថុ។

(ច) ទម្រង់នៃការប្រឈមនៃរូបិយប័ណ្ណរបស់កិច្ចសន្យាទ្រព្យសកម្ម និងកិច្ចសន្យាបំណុលមានដូចខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
រៀលខ្មែរ	៣៣.១៨៧.៦២៦	៣១.០០៤.១៣៨
ដុល្លារអាមេរិក	៤.៣៩៨.៥៦៤	៧.៦២៤.៣៣៩
	<u>៣៧.៥៨៦.១៩០</u>	<u>៣៨.៦២៨.៤៧៧</u>
កិច្ចសន្យាបំណុល		
រៀលខ្មែរ	៥.២៧៨	៥.២៧៨
ដុល្លារអាមេរិក	៣.៥២០.៣៩៥	៤.២៤៨.៨៦០
	<u>៣.៥២៥.៦៧៣</u>	<u>៤.២៥៤.១៣៨</u>

១០. ឥណទានផ្តល់ឱ្យបុគ្គលិក

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ទឹកប្រាក់ត្រូវទទួលពីបុគ្គលិក	៣.៨៩៤.៥៨៩	៨.២១៧.៥២៥
ដក៖ ការថយចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក	-	(២៦០.៨៧៤)
	<u>៣.៨៩៤.៥៨៩</u>	<u>៧.៩៥៦.៦៥១</u>

(ក) ឥណទានផ្តល់ឱ្យបុគ្គលិកត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលបានវាស់វែងតាមថ្លៃដើមដករំលស់។

១០. ឥណទានផ្តល់ឱ្យបុគ្គលិក (ត)

(ខ) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តភាគហ៊ុនដែលនឹងបោះផ្សាយលក់ចំនួន ១០% បម្រុងសម្រាប់បុគ្គលិករបស់ រ.ទ.ស.ភ។ កាលបរិច្ឆេទបែងចែកចំនួនភាគហ៊ុនជូនបុគ្គលិកនីមួយៗ ត្រូវបានកំណត់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១២ ដែលត្រូវបានចាត់ទុកថាជាការបរិច្ឆេទផ្តល់គម្រោង ភាគហ៊ុនរបស់បុគ្គលិក។ ទឹកប្រាក់ឥណទានសរុបមានចំនួន ៨.២១៨លានរៀល ត្រូវបានផ្តល់ឱ្យខ្លួននៅ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១២។ រ.ទ.ស.ភ ផ្តល់ឥណទានដល់បុគ្គលិក និងមន្ត្រីជាន់ខ្ពស់ដើម្បីទិញភាគហ៊ុន ទាំងនេះក្នុងរយៈពេលបីឆ្នាំដោយមិនគិតការប្រាក់។ នៅថ្ងៃកំណត់ឥណទាននេះត្រូវសងវិញទាំងស្រុងជូន រ.ទ.ស.ភ។ យោងតាមកំណត់ហេតុកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ បុគ្គលិក ទាំងអស់ត្រូវបានអនុញ្ញាតឱ្យជួញដូរភាគហ៊ុនរបស់ខ្លួនបាន នៅពេលដែលឥណទាននេះបានទូទាត់សង រួចរាល់។ រ.ទ.ស.ភ បានបង្កើតគណនីបណ្តោះអាសន្ននៅប្រតិបត្តិការរក្សាទុកមូលបត្រ ដើម្បីកាន់កាប់ មូលបត្រកម្មសិទ្ធិរបស់អភិបាល និងមន្ត្រី-និយោជិតចំនួន ៥២៩ រូបសរុបជាភាគហ៊ុនចំនួន ១.៣០៤.៣៩៦ ភាគហ៊ុន ដូចមានចែងក្នុងវិញ្ញាបនបត្របញ្ជើមូលបត្រលេខ ១៨៥/១២ ចេញដោយផ្សារ មូលបត្រកម្ពុជា (ជ.ម.ក)។

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ រ.ទ.ស.ភ បានដាក់សំណើរទៅនិយ័តកមូលបត្រកម្ពុជា (ន.ម.ក) សម្រាប់ការអនុម័តលើការផ្ទេរកម្មសិទ្ធិភាគហ៊ុនដែលកាន់កាប់បច្ចុប្បន្ននៅក្រោមឈ្មោះរបស់ រ.ទ.ស.ភ ទៅកាន់មន្ត្រីជាន់ខ្ពស់ និងបុគ្គលិកចំនួន ៣៩៦ រូប។ ការអនុញ្ញាតការផ្ទេរកម្មសិទ្ធិនេះ គឺចាំបាច់ សម្រាប់ រ.ទ.ស.ភ ដើម្បីបន្តជំហានបន្ទាប់ជាមួយ ជ.ម.ក។ អភិបាល និងមន្ត្រី-និយោជិតចំនួន ១៣៣ រូប ដែលមានភាគហ៊ុនសរុបចំនួន ៤៩៨.៨៣៩ ភាគហ៊ុន គឺជានិវត្តន៍ ស្លាប់ ឬមិនអាចទាក់ទងបាន ដោយ រក្សានៅក្រោមគណនីបណ្តោះអាសន្ន ដើម្បីរង់ចាំដំណោះស្រាយ។ ន.ម.ក បានអនុម័តតាមសំណើរបស់ រ.ទ.ស.ភ តាមរយៈលិខិតជាផ្លូវការចេញនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សបានប្រកាសជាផ្លូវការ ដល់អភិបាល និងមន្ត្រី-និយោជិតដែលពាក់ព័ន្ធ អំពីការទូទាត់ប្រាក់កម្ចីដែលនឹងត្រូវធ្វើឡើង តាមរយៈការ ទូទាត់ជាមួយប្រាក់បៀវត្សរ៍ ដែលនឹងចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៤ តទៅ។

យោងតាមលិខិតយល់ព្រមពី ន.ម.ក ចុះថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ រ.ទ.ស.ភ បានដាក់សំណើទៅ កាន់ ជ.ម.ក ដើម្បីផ្ទេរគណនីជួញដូរទៅបុគ្គលិករបស់ខ្លួន។ ក្នុងនោះមានតែមន្ត្រី និយោជិត ៣៩០រូប ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានការផ្ទេរនេះ ចំណែកចំនួន ៦ រូបដែលនៅសល់ ដែលកាន់កាប់ភាគហ៊ុន សរុបចំនួន ១៨.៤៨៧ បដិសេធមិនព្រមទូទាត់ តាមរយៈការទូទាត់ជាមួយប្រាក់បៀវត្សរ៍ ចូលនិវត្តន៍ ឬស្លាប់។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ រ.ទ.ស.ភ បានបញ្ចប់ការអនុវត្តនីតិវិធីផ្ទៃក្នុង ក្នុងការផ្ទេរភាគហ៊ុន ចំនួន ៧៨៧.០៤៣ ពីគណនីបណ្តោះអាសន្នទៅកាន់គណនីជួញដូររបស់អភិបាល និងមន្ត្រី-និយោជិត ចំនួន ៣៩០ រូប។

(គ) រ.ទ.ស.ភ បានអនុវត្តវិធីសាស្ត្រទូទៅ (General approach) របស់ ស.វ.ហ.អ.ក ៩ ដើម្បីវាស់វែងការខាត បង់នៃឥណទានរំពឹងទុក ដោយប្រើគំរូនៃការខាតបង់នៃឥណទានដែលរំពឹងទុកដែលមើលទៅមុខ (Forward looking expected credit loss model) ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់លេខ ៨ នៃ របាយការណ៍ហិរញ្ញវត្ថុ។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ តម្លៃភាគហ៊ុនបានកើនឡើង ហើយគណៈគ្រប់គ្រងបានសម្រេចចិត្ត ធ្វើការប្រែត្រឡប់នៃការថយចុះតម្លៃដែលមានតម្លៃប្រហែល ២៦១ លានរៀល (២០២៣៖ គ្មាន) នៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។

១០. ឥណទានផ្តល់ឱ្យបុគ្គលិក (ត)

(ឃ) នៅចុងបញ្ចប់នៃការិយបរិច្ឆេទការណ៍នីមួយៗ ហានិភ័យឥណទាន និងការផ្តាច់អាមូណ៍ទាក់ទងនឹងឥណទានផ្តល់ឱ្យបុគ្គលិករបស់ រ.ទ.ស.ភ ត្រូវបានសង្ខេបនៅក្នុងតារាងខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ការប៉ះពាល់អតិបរមា	៣.៨៩៤.៥៨៩	៧.៩៥៦.៦៥១
ទ្រព្យធានាដែលមាន	(៣.៨៩៤.៥៨៩)	(៧.៩៥៦.៦៥១)
ផលប៉ះពាល់សុទ្ធចំពោះហានិភ័យឥណទាន	-	-

(ង) បម្រែបម្រួលសំវិធានធនលើការថយចុះតម្លៃនៃឥណទានផ្តល់ឱ្យបុគ្គលិកមានដូចខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
នៅថ្ងៃទី១ ខែមករា	២៦០.៨៧៤	២៦០.៨៧៤
ការប្រែត្រលប់នៃការថយចុះតម្លៃ	(២៦០.៨៧៤)	-
នៅថ្ងៃទី៣១ ខែធ្នូ	-	២៦០.៨៧៤

១១. ការវិនិយោគរយៈពេលខ្លី

- (ក) ការវិនិយោគរយៈពេលខ្លី ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដកលៃសំ។
- (ខ) ការវិនិយោគរយៈពេលខ្លី រួមមានប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៩៤,៩ពាន់លានរៀល (២០២៣៖ ១២៧,៣ពាន់លានរៀល) បង្កើតឡើងជាពិសេសសម្រាប់គោលបំណងនៃការទទួលបានការប្រាក់ និងសម្រាប់វិធានការប្រុងប្រយ័ត្ន និងសកម្មភាពប៉ាន់ស្មាន។
- (គ) ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេលប្រាំបួនខែ ទៅដប់ពីរខែ (២០២៣៖ ប្រាំបួនខែ ទៅដប់ពីរខែ) និងទទួលបានការប្រាក់ពី ៣,៥០% ទៅ ៥,២៥% (២០២៣៖ ៣,៥០% ទៅ ៦,៧៥%) ក្នុងមួយឆ្នាំ។
- (ឃ) អត្រាការប្រាក់មធ្យមទម្ងន់ដែលមានប្រសិទ្ធភាព នៃការដាក់ប្រាក់បញ្ញើជាមួយធនាគារមានអាជ្ញាបណ្ណរបស់ រ.ទ.ស.ភ នៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗមានដូចខាងក្រោម៖

	អត្រាការប្រាក់មធ្យមទម្ងន់ នៅក្នុងអំឡុងពេល		
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលមានប្រសិទ្ធភាពប្រចាំឆ្នាំ	១ឆ្នាំ	សរុប	
%	ពាន់រៀល	ពាន់រៀល	
អត្រាថេរ	៤,៥៧	៩៤.៩៦១.៣៦០	៩៤.៩៦១.៣៦០
នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
អត្រាថេរ	៦,០២	១២៧.៣១៦.០០៣	១២៧.៣១៦.០០៣

១១. ការវិនិយោគរយៈពេលខ្លី (ត)

(ង) ទម្រង់នៃការប្រឈមនៃរូបិយប័ណ្ណរបស់ការវិនិយោគរយៈពេលខ្លីមានដូចខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ខ្មែររៀល	៣០.០០០.០០០	៣៥.០០០.០០០
ដុល្លារអាមេរិក	៦៤.៩៦១.៣៦០	៩២.៣១៦.០០៣
	<u>៩៤.៩៦១.៣៦០</u>	<u>១២៧.៣១៦.០០៣</u>

១២. សមតុល្យសាច់ប្រាក់ និងធនាគារ

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
សាច់ប្រាក់ក្នុងដៃ	១៩៦.៨២០	៣៣៥.០៧១
សាច់ប្រាក់នៅធនាគារ	១៨.២០៩.៨៤៦	២២.៧៥៣.៤៩៩
	<u>១៨.៤០៦.៦៦៦</u>	<u>២៣.០៨៨.៥៧០</u>

(ក) សមតុល្យសាច់ប្រាក់ និងធនាគារ ត្រូវបានចាត់ថ្នាក់ជាទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។

(ខ) ទម្រង់នៃការប្រឈមនៃរូបិយប័ណ្ណរបស់សមតុល្យសាច់ប្រាក់ និងធនាគារមានដូចខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ខ្មែររៀល	១៧.០៣៣.៣៧៩	១៨.៩១៩.៩៩០
ដុល្លារអាមេរិក	១.៣៧៣.២៨៧	៤.១៦៨.៥៨០
	<u>១៨.៤០៦.៦៦៦</u>	<u>២៣.០៨៨.៥៧០</u>

(គ) អត្រាការប្រាក់មធ្យមទម្ងន់ដែលមានប្រសិទ្ធភាព នៃការដាក់ប្រាក់បញ្ញើជាមួយធនាគារមានអាជ្ញាបណ្ណរបស់ រ.ទ.ស.ក នៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗមានដូចខាងក្រោម៖

	២០២៤ %	២០២៣ %
អត្រាថេរ	<u>១,៦៥</u>	<u>១,៥០</u>

១៣. ដើមទុន

	ភាគហ៊ុនធម្មតា		ភាគហ៊ុនប្រភេទ "ក"		បុព្វលាភភាគហ៊ុន	ទុនបម្រុង	សរុប
	ចំនួន	ពាន់រៀល	ចំនួន	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ							
២០២៤	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៣៩១.១០១.៩៤២	៣៩១.១០០.៩៤២	៦៣.១៥៣.១៧៨	៧៩.៥៣១.៨២៥	៦២០.៧៥៩.១០៧
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ							
២០២៣	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៣៩១.១០០.៩៤២	៣៩១.១០០.៩៤២	៦៣.១៥៣.១៧៨	៧៩.៥៣១.៨២៥	៦២០.៧៥៩.១០៧

(ក) នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១២ ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យបំបែកដើមទុនដែលមានទាំងអស់ចំនួន ៤៦៥.០២៨.០០០រៀល ទៅជាភាគហ៊ុនធម្មតាចំនួន ៧៣.៩២៧.១៨៧ ភាគហ៊ុន និងភាគហ៊ុនប្រភេទ (ក) ចំនួន ៣៩១.១០០.៩៤២ភាគហ៊ុន ដែលក្នុងមួយភាគហ៊ុន មានតម្លៃចារឹក ១.០០០រៀល។ ភាគហ៊ុនប្រភេទ (ក) មិនបានទទួលការប្រាក់ ឬភាគលាភទេ ហើយមានសិទ្ធិ និងលក្ខខណ្ឌដូចមានលម្អិតនៅក្នុងមាត្រា ១២.២ នៃលក្ខន្តិកៈចុះនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។

(ខ) នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២ រ.ទ.ស.ភ បានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាដោយជោគជ័យ។ រ.ទ.ស.ភ គឺជាក្រុមហ៊ុនដំបូងគេក្នុងផ្សារមូលបត្រកម្ពុជា។ ភាគហ៊ុនធម្មតាសរុបចំនួន ៨៦.៩៧៣.១៦២ ភាគហ៊ុន ដែលក្នុងមួយភាគហ៊ុនមានតម្លៃចារឹក ១.០០០រៀល។ ថ្លៃដើមក្នុងការចេញផ្សាយភាគហ៊ុនថ្មី ចំនួន ១៣.០៤៥.៩៧៥ភាគហ៊ុន មានទឹកប្រាក់ចំនួន ៦.០០០លានរៀល ត្រូវបានកាត់កងជាមួយនឹងបុព្វលាភភាគហ៊ុន។

(ខ) រាល់ភាគហ៊ុនដែលបានចេញផ្សាយទាំងអស់ត្រូវបានបង់ប្រាក់រួចរាល់ទាំងស្រុង។ សេចក្តីលម្អិតអំពីភាគហ៊ុនធម្មតាមានដូចខាងក្រោម៖

ភាគហ៊ុនិក	ចំនួនភាគហ៊ុន	%
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៧៣.៩២៧.១៨៧	៨៥%
ភាគហ៊ុនិកដទៃទៀត	១២.៥៤៧.១៣៦	១៤%
គម្រោងភាគហ៊ុនរបស់បុគ្គលិក*	៤៩៨.៨៣៩	១%
	៨៦.៩៧៣.១៦២	១០០%

* យោងតាមកំណត់ហេតុកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ បុគ្គលិកទាំងអស់ត្រូវបានអនុញ្ញាតឱ្យជួញដូរភាគហ៊ុនរបស់ខ្លួនបាន នៅពេលដែលពួកគេសងឥណទានរួចរាល់។

(គ) នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ក.ស.ហ.វ បានបង្កើនដើមទុនរបស់ខ្លួននៅ រ.ទ.ស.ភ ដោយបណ្តាក់ទុនបន្ថែមតាមរយៈទ្រព្យសកម្ម បំណុល និងមូលធន សម្រាប់ប្រតិបត្តិការរោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំ ហៅកាត់ថា ("គម្រោងខេត្តត្បូងឃ្មុំ") ទៅឱ្យ រ.ទ.ស.ភ ដែលមានទឹកប្រាក់សរុបចំនួន ៧៨.០៨៨.៦០៤.០០០រៀល ដោយពុំមានការបោះផ្សាយភាគហ៊ុនបន្ថែមរបស់ រ.ទ.ស.ភ ទេ។

១៤. ទុនបម្រុង

	ទុនបម្រុង ដើមទុន កាន់រៀល	ទុនបម្រុង តាមច្បាប់ កាន់រៀល	ទុនបម្រុង ទូទៅ កាន់រៀល	ទុនបម្រុង សម្រាប់ការអភិវឌ្ឍ កាន់រៀល	សរុប កាន់រៀល
នាថ្ងៃទី១ ខែមករា					
ឆ្នាំ២០២៣ ដូចដែល					
បានរាយការណ៍ពីមុន	១.៦៤៨.៤៣៥	៣៨.៥៨១.៦៧១	៣៨.៥៨១.៦៧១	៤៦៤.៤៥៦.២៩៨	៥៨៣.២៦៨.០៧៥
ផ្ទេរពី/(ទៅ)ប្រាក់ចំណេញ					
រក្សាទុក៖					
- ដូចដែលបានរាយ- ការណ៍ពីមុន	- ៥.៤០៩.២៩៤	៥.៤០៩.២៩៤	៩៣.០៦២.១១៩	១០៣.៨៨០.៧០៧	
- ការធ្វើនិយ័តកម្មឆ្នាំមុន (កំណត់សម្គាល់លេខ ៣៧)	-	-	-	(៥៥.៩៥៦.១១៦)	(៥៥.៩៥៦.១១៦)
កំណត់ឡើងវិញ	- ៥.៤០៩.២៩៤	៥.៤០៩.២៩៤	៣៧.១០៦.០០៣	៤៧.៩២៤.៥៩១	
នាថ្ងៃទី៣១ ខែធ្នូ					
ឆ្នាំ២០២៣/ថ្ងៃទី១ ខែ					
មករា ឆ្នាំ២០២៤					
(កំណត់ឡើងវិញ)	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥០១.៥៦២.៣០១	៥៩១.១៩២.៦៦៦
ផ្ទេរពីប្រាក់ចំណេញរក្សា					
ទុក	- ៦.៣៣០.៤៧៩	៦.៣៣០.៤៧៩	១០៩.៣៨២.៥៣៣	១២២.០៤៣.៤៩១	
នាថ្ងៃទី៣១ ខែធ្នូ					
ឆ្នាំ២០២៤	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣៦.១៥៧
(ក) យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៩៩ ត្រង់មាត្រា ២៩ បានចែងថាប្រាក់ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់ដូចខាងក្រោម៖					
- សម្រាប់ថ្លៃសរសើរដល់ថ្នាក់ដឹកនាំ និងនិយោជិត					
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%					
- សម្រាប់ទុនបម្រុងសេរី ៥%					
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍសហគ្រាស។					
(ខ) ដោយចូលជាធរមានពីការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៧ តទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានយល់ព្រមតាមសំណើពី រ.ទ.ស.ភ តាមរយៈលិខិតលេខ ២២៥៤ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០០៨ ដែលបានស្នើសុំបែងចែកប្រាក់ចំណេញប្រចាំឆ្នាំរបស់ខ្លួនចំនួន ១០% ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០១២ទៅ បន្ទាប់ពី រ.ទ.ស.ភ បានចុះបញ្ជីរួចហើយការបែងចែកភាគលាភនឹងត្រូវអនុវត្តតាមលក្ខន្តិកៈថ្មីរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។					

១៤. ទុនបម្រុង (ត)

(ខ) ការបែងចែកភាគលាភមានដូចខាងក្រោម៖

គោលការណ៍ក្នុងការបែងចែកភាគលាភបានកំណត់តាមលក្ខខណ្ឌនៃការបែងចែកប្រាក់ចំណេញ ដូចខាងក្រោម៖

១. ការទូទាត់ការខាតក្នុងឆ្នាំកន្លងទៅ
២. បន្ទាប់ពីបានទូទាត់ការខាតក្នុងឆ្នាំកន្លងទៅរួច ប្រសិនបើមានប្រាក់ចំណេញ នោះប្រាក់ចំណេញនោះត្រូវបែងចែកដូចខាងក្រោម៖
 - i. ថ្លែងសរសើរដល់ថ្នាក់ដឹកនាំ និងនិយោជិត តាមលក្ខខណ្ឌដូចខាងក្រោម៖
 - ផ្តល់ជូននូវប្រាក់បៀវត្ស ១ខែចំពោះបុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញ សុទ្ធចាប់ពី ៥% ទៅ ១០% នៃចំណាយប្រតិបត្តិការ។
 - ផ្តល់ជូននូវប្រាក់បៀវត្ស ២ខែចំពោះបុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញ សុទ្ធចាប់ពី ១០% ទៅ ២០% នៃចំណាយប្រតិបត្តិការ។
 - ផ្តល់ជូននូវប្រាក់បៀវត្ស ៣ខែចំពោះបុគ្គលិកទាំងអស់ ប្រសិនបើមានប្រាក់ចំណេញ សុទ្ធចាប់ពី ២០% នៃចំណាយប្រតិបត្តិការ។
 - ii. ២% សម្រាប់ប្រាក់សោធននិវត្តន៍ និងអសមត្ថភាពវិជ្ជាជីវៈ
 - iii. ៥% សម្រាប់ទុនបម្រុងតាមច្បាប់
 - iv. ៥% សម្រាប់ទុនបម្រុងសេរី
 - v. ៥% សម្រាប់មូលនិធិសង្គម ដែលនឹងត្រូវកាត់ត្រាជាចំណាយក្នុងឆ្នាំដែលប្រតិបត្តិការនោះកើតឡើង
៣. ចំនួនទឹកប្រាក់ដែលនៅសល់បន្ទាប់ពីការបែងចែកខាងលើនេះត្រូវបន្តបែងចែកដូចខាងក្រោម៖
 - i. បម្រុងសម្រាប់ការវិនិយោគពេលអនាគត (ប្រាក់ចំណេញរក្សាទុក) ដែលទឹកប្រាក់នេះត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាល
 - ii. ទឹកប្រាក់នៅសល់ ពីទុនបម្រុងសម្រាប់ការវិនិយោគ ត្រូវបែងចែកជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំនួន ៨៥% និង១៥% ទៀតជូនវិនិយោគិនសាធារណៈ។

(គ) ការប្រើប្រាស់គណនីបម្រុងសម្រាប់បង់សកម្មភាពសង្គម គឺអនុលោមតាមលិខិតលេខ២៨៤ របស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១០។ សកម្មភាពសង្គមនេះទាក់ទងនឹងការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតសម្រាប់ក្រុមយោធានៅតាមបណ្តាខេត្តមួយចំនួន។ សកម្មភាពត្រូវបានបន្តរហូតដល់ឆ្នាំ២០១១ ដោយយោងតាមលិខិតរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គាត ឈន់ លេខ២២១០ សហវ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១១។

(ឃ) ក្នុងអំឡុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានការផ្ទេរឡើងវិញនូវទឹកប្រាក់ចំនួន ៥៥,៩៦៥ ពាន់លានរៀលដែលត្រូវបានធ្វើឡើងពីការផ្ទេរទុនបម្រុងសម្រាប់ការវិនិយោគ ទៅប្រាក់ចំណេញរក្សាទុក។ ការផ្ទេរនេះបង្ហាញពី ការកែប្រែនៅក្នុងការប៉ាន់ស្មាន នៃចំណូលបង្គរពីការលក់ទឹកស្អាតដែលបានទទួលពីស្ថាប័នមុន។

ការផ្ទេរឡើងវិញនេះ ត្រូវបានកាត់ត្រាតាមរយៈមូលធន និងមិនមានផលប៉ះពាល់ទៅដល់ប្រាក់ចំណេញឬការខាតសម្រាប់ការិយបរិច្ឆេទនេះទេ។

១៥. ប្រាក់កម្ចី

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
រយៈពេលវែង		
ក.ស.ហ.វ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (“JICA”)	២៧.៧៤៨.៩១០	៣២.៩០៥.២២១
ក.ស.ហ.វ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	២៤.៨៣០.០២៩	២៨.១៨១.១៧៨
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៩១.១៤៨.១៥៩	៣៩៦.៧៣២.៣៣៦
	<u>៤៤៣.៧២៧.០៩៩</u>	<u>៤៥៧.៨១៨.៧៣៥</u>
ប្រាក់កម្ចីរយៈពេលខ្លី		
ក.ស.ហ.វ - JICA	១.២៣៤.១៦៣	១.៤០៦.២៣៧
ក.ស.ហ.វ - ADB	២.២៦៧.៩៩០	២.៣៧៧.២៥១
AFD - ឥណទានលេខ ១១២១ ០១F	៨.៤២៥.៨៧៨	១៨.២៦០.៥១៤
AFD - ឥណទានលេខ ១១៧៤ ០១P	១៤៥.៦៦១.៤៥៣	១៤៨.១៤០.២៣១
AFD - ឥណទានលេខ ១១៧៦ ០១S	៣៣៧.១៩៨.៦៥៧	៣៣៤.៤០០.៦០៦
AFD - ឥណទានលេខ ១២៤៤ ០១M	៤១១.៩៨២.៨៥៨	៣៤៨.៩៦៨.២៦៤
AFD - ឥណទានលេខ ១២៧៣ ០១P	៧២.០៤៣.៦៤៦	-
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៨.០៧៧.៦៣៩	១១០.១៥៤
	<u>៩៨៦.៨៩២.២៨៣</u>	<u>៨៦២.៧៨៣.៣៥០</u>
ប្រាក់កម្ចីសរុប		
ក.ស.ហ.វ - JICA	២៨.៩៨៣.០៧៣	៣៤.៣១១.៤៥៨
ក.ស.ហ.វ - ADB	២៧.០៩៨.០១៩	៣០.៥៥៨.៤២៩
AFD - ឥណទានលេខ ១១២១ ០១ F	៨.៤២៥.៨៧៨	២៧.៣៨០.៦០៧
AFD - ឥណទានលេខ ១១៧៤ ០១P	១៤៥.៦៦១.៤៥៣	១៤៨.១៤០.២៣១
AFD - ឥណទានលេខ ១១៧៦ ០១S	៣៣៧.១៩៨.៦៥៧	៣៣៤.៤០០.៦០៦
AFD - ឥណទានលេខ ១២៤៤ ០១M	៤១១.៩៨២.៨៥៨	៣៤៨.៩៦៨.២៦៤
AFD - ឥណទានលេខ ១២៧៣ ០១P	៧២.០៤៣.៦៤៦	-
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៩៩.២២៥.៧៩៨	៣៩៦.៨៤២.៤៩០
	<u>១.៤៣០.៦១៩.៣៨២</u>	<u>១.៣២០.៦០២.០៨៥</u>

(ក) ប្រាក់កម្ចី ត្រូវបានចាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។

(ខ) ក.ស.ហ.វ - JICA

យោងតាមកិច្ចព្រមព្រៀងប្រាក់កម្ចីបន្ទាប់បន្សំចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១០ រ.ទ.ស.ភ ត្រូវបានផ្តល់ប្រាក់កម្ចី ជាអតិបរមាចំនួន ៣.៥១៣.០០០.០០០យ៉េន ពី ក.ស.ហ.វ ។

គោលបំណងនៃប្រាក់កម្ចីនេះ គឺដើម្បីផ្តល់ហិរញ្ញប្បទានដល់ការរចនា និងការសាងសង់រោងចក្រទឹកស្អាត និងការបញ្ជូនទឹកស្អាត នៅនិរោធ (កញ្ចប់ថវិការង ខ)។

១៥. ប្រាក់កម្ចី (ត)

(ខ) ក.ស.ហ.វ - JICA (ត)

អត្រាការប្រាក់ប្រចាំឆ្នាំគឺ ០,៦៦% (២០២៣៖ ០,៦៦%) ក្នុងមួយឆ្នាំ។

កម្ចីនេះនឹងត្រូវបានបង់រំលស់ជា ២៤ដំណាក់កាលប្រចាំឆមាស ចាប់ផ្តើមពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ និងបញ្ចប់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកប្រាក់ និងការសងប្រាក់។

ការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងប្រាក់កម្ចីបន្ទាប់បន្សំលេខ CP-P (MoEF - JICA) ចុះនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ប្រាក់កម្ចីនេះត្រូវបានចារឹកតម្លៃជាប្រាក់យ៉េនជប៉ុន (“JPY”) ហើយ រ.ទ.ស.ភ នឹងត្រូវបង់សងត្រលប់ទៅវិញនូវប្រាក់ដើម និងការប្រាក់ជាប្រាក់ប្រើប័ណ្ណក្នុងស្រុក ក្នុងអត្រាប្តូរប្រាក់ដែល ក.ស.ហ.វ បង់ជូនទៅឱ្យ JICA។ អត្រាការប្រាក់ប្រចាំឆ្នាំត្រូវបានកែប្រែពី ៧,៥០% ទៅ ០,៦៦% ក្នុងមួយឆ្នាំ។ កាលកំណត់ឥណទានត្រូវបានពន្យារពីរយៈពេល ១២ឆ្នាំ ទៅ ៤០ឆ្នាំ ដែលប្រាក់កម្ចីនេះត្រូវបញ្ចប់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០៤៩ ។

(គ) ក.ស.ហ.វ - ADB

យោងតាមកិច្ចព្រមព្រៀងប្រាក់កម្ចីបន្ទាប់បន្សំចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ៣៨.២៩៩.៩៣៧.៥០០រៀល (SDR៩.៦០៥.០០០) ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឥណទានដែលផ្តល់នេះក្នុងគោលបំណងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទឹកស្អាតនៅតាមខេត្ត និងជុំវិញទីក្រុង។

អត្រាការប្រាក់ប្រចាំឆ្នាំគឺ ១,៦៥% (២០២៣៖ ១,៦៥%) ក្នុងមួយឆ្នាំ។

កម្ចីនេះត្រូវបានបង់រំលស់ប្រចាំឆមាស នៅរៀងរាល់ថ្ងៃទី១៥ ខែមករា និងថ្ងៃទី១៥ ខែកក្កដា នៃឆ្នាំនីមួយៗ ដោយចាប់ផ្តើមពីឆ្នាំ២០១២តទៅ។ ហានិភ័យការប្តូររូបិយប័ណ្ណកើតពីការប្រែប្រួលរវាងតម្លៃរូបិយប័ណ្ណនៃឥណទាន និងរូបិយប័ណ្ណប្រើប្រាស់ចំពោះការសងប្រាក់របស់ រ.ទ.ស.ភ (ប្រាក់រៀល) នឹងត្រូវបានធានាដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ អត្រាប្តូរប្រាក់រៀល (រៀល/SDR) ត្រូវបានកំណត់នៅថ្ងៃចុះកិច្ចសន្យា។

ការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងប្រាក់កម្ចីបន្ទាប់បន្សំលេខ ១៤៦៨ - CAM (MoEF - ADB) ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៩ ប្រាក់កម្ចីនេះត្រូវបានចារឹកតម្លៃជា Special Drawing Right (“SDR”) ហើយ រ.ទ.ស.ភ នឹងត្រូវបង់សងត្រលប់ទៅវិញនូវប្រាក់ដើម និងការប្រាក់ជាប្រាក់ប្រើប័ណ្ណក្នុងស្រុក ក្នុងអត្រាប្តូរប្រាក់ដែល ក.ស.ហ.វ បង់ជូនទៅឱ្យធនាគារអភិវឌ្ឍន៍អាស៊ី។ អត្រាការប្រាក់ប្រចាំឆ្នាំត្រូវបានកែប្រែពី ៦,៥០% ទៅ ១,៦៥% ក្នុងមួយឆ្នាំ។ ប្រាក់កម្ចីនេះត្រូវបានបង់រំលស់ ប្រចាំឆមាស នៅរៀងរាល់ថ្ងៃទី១ ខែមេសា និងថ្ងៃទី១ ខែតុលា នៃឆ្នាំនីមួយៗដោយចាប់ផ្តើមពីឆ្នាំ២០១៩ នេះតទៅ។

(ឃ) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១F

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ១១២១ ០១F ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៣ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទាន អតិបរមាចំនួន ៣០.០០០.០០០ អឺរូពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មីទី២នៅសង្កាត់និរោធ និងបន្ថែមប្រព័ន្ធបញ្ជូន រួមទាំងធ្វើឱ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

អត្រាការប្រាក់ គឺអត្រា EURIBOR ៦ខែ ដក ០,៥៩%ក្នុងមួយឆ្នាំ (កំណត់ត្រឹម ៥,១៩% ក្នុងមួយឆ្នាំ ហើយអត្រាការប្រាក់អប្បបរមា គឺ០,២៥% ក្នុងមួយឆ្នាំ)។

១៥. ប្រាក់កម្ចី (ត)

(ឃ) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១២១ ០១F (ត)

កម្ចីនេះត្រូវបានបង់រំលស់ជា ២៤ដំណាក់កាលប្រចាំឆមាស ដោយរួមបញ្ចូលរយៈពេលអនុគ្រោះ ៤ឆ្នាំ។ ការបង់សងត្រឡប់ត្រូវចាប់ផ្តើមពីខែមករា ឆ្នាំ២០១៨ តទៅ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជា ប្រាក់អ៊ីវ៉ូ ទាំងការដកការប្រាក់ និងការសងប្រាក់។

(ង) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៤ ០១P

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ១១៧៤ ០១P ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ៤៧.១០០.០០០ដុល្លារអាមេរិក ដែលស្មើនឹង ៣០.០០០.០០០អ៊ីវ៉ូ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មី នៅរោងចក្រ ផលិតទឹកចំការមននិងបន្ថែមប្រព័ន្ធបញ្ជូនរួមទាំងធ្វើឱ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

អត្រាការប្រាក់ជាសកល (អត្រាប្រសិទ្ធភាពជាសកល) ដែលអនុវត្តចំពោះឥណទានអាចត្រូវបាន វាយតម្លៃក្នុងអត្រាប្រចាំឆ្នាំ ១,១៦% លើមូលដ្ឋាននៃ ៣៦៥ ថ្ងៃ និងការប្រាក់រយៈពេល ៦ខែ ដែលកំណត់ ត្រឹម ១,១៤% ក្នុងមួយឆ្នាំបូក ០,៦៥% ដែលត្រូវបង់ទៅ ក.ស.ហ.វ និង ជាមួយអត្រាអប្បបរមា ០,២៥% ក្នុងមួយឆ្នាំ។

កម្ចីនេះត្រូវបានបង់រំលស់ជា ២៦ដំណាក់កាលប្រចាំឆមាស ដោយរួមបញ្ចូលរយៈពេលអនុគ្រោះ ៧ឆ្នាំ។ ការបង់សងត្រឡប់ត្រូវចាប់ផ្តើមពីខែមករា ឆ្នាំ២០២៥ តទៅ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជា ប្រាក់ដុល្លារ ទាំងការដកការប្រាក់ និងការសងប្រាក់។

(ច) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១១៧៦ ០១S

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ១១៧៦ ០១S ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ៨៥.០០០.០០០ដុល្លារអាមេរិក ដែលស្មើនឹង ៧៧.៣០០.០០០អ៊ីវ៉ូ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មី នៅរោងចក្រ ផលិតទឹកបាក់ខែង និងបន្ថែមប្រព័ន្ធបញ្ជូនរួមទាំងធ្វើឱ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

អត្រាការប្រាក់ប្រចាំឆ្នាំ គឺផ្អែកលើអត្រាយោងថេរ ដែលកែតម្រូវសម្រាប់ការប្រែប្រួលនៃអត្រា សន្ទស្សន៍រវាងកាលបរិច្ឆេទចុះហត្ថលេខា និងកាលបរិច្ឆេទកំណត់អត្រាការប្រាក់ ដូចដែលបានបញ្ជាក់នៅ ក្នុងកិច្ចព្រមព្រៀងឥណទាន។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៩ ដែលជាថ្ងៃដកប្រាក់កម្ចី មានអត្រាថេរ ១,២២% ក្នុងមួយឆ្នាំ។ អត្រាសន្ទស្សន៍នៅកាលបរិច្ឆេទចុះហត្ថលេខាគឺ ០,៦៨% ក្នុងមួយឆ្នាំ ខណៈដែល អត្រាសន្ទស្សន៍នៅលើកាលបរិច្ឆេទកំណត់អត្រា (ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩) គឺ ០,១១% ក្នុងមួយឆ្នាំ។ ជា ហេតុនាំឱ្យមាននិយ័តកម្មធ្លាក់ចុះទៅអត្រា ០,៦៧% ដែលនាំឱ្យមានអត្រាការប្រាក់ថេរដែលបានកំណត់គឺ ០,៥៥% ក្នុងមួយឆ្នាំ។ យោងតាមកិច្ចព្រមព្រៀងឥណទានរវាង ក.ស.ហ.វ និង រ.ទ.ស.ភ មានការគិតការ ប្រាក់បន្ថែមចំនួន ០,៣៥% ក្នុងមួយឆ្នាំត្រូវបានអនុវត្តដោយ ក.ស.ហ.វ ទៅ រ.ទ.ស.ភ លើសមតុល្យ ឥណទានដែលបានទទួល។ ការប្រាក់ត្រូវបង់ប្រចាំឆមាស នៅរៀងរាល់ថ្ងៃទី១៥ ខែមិថុនា និងថ្ងៃទី១៥ ខែធ្នូ នៃឆ្នាំនីមួយៗផ្អែកលើសមតុល្យឥណទានដែលនៅសល់ និងចំនួនថ្ងៃនៅក្នុងរយៈពេលការប្រាក់លើ មូលដ្ឋាននៃ ៣៦០ ថ្ងៃ។

កម្ចីនេះត្រូវបានបង់រំលស់ជា ២៦ដំណាក់កាលប្រចាំឆមាស ដោយរួមបញ្ចូលរយៈពេលអនុគ្រោះ ៧ឆ្នាំ។ ការបង់សងត្រឡប់ត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ និងបញ្ចប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០៣៨ ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសង ប្រាក់។

១៥. ប្រាក់កម្ចី (ត)

(ឆ) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៤៤ ០១M

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ១២៤៤ ០១M ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ១០១.៤០០.០០០ដុល្លារអាមេរិក ដែលស្មើនឹង ១០០.០០០.០០០អឺរ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មី នៅរោងចក្រ ផលិតទឹកបាក់ខែង ២ និងបន្ថែមប្រព័ន្ធបញ្ជូនរួមទាំងធ្វើឱ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

អត្រាការប្រាក់ប្រចាំឆ្នាំ គឺផ្អែកលើអត្រាយោងថេរ ដែលបានកែតម្រូវសម្រាប់ការប្រែប្រួលនៃអត្រា សន្ទស្សន៍ចាប់ពីកាលបរិច្ឆេទចុះហត្ថលេខារហូតដល់កាលបរិច្ឆេទកំណត់អត្រាការប្រាក់។ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃដកប្រាក់កម្ចី មានអត្រាថេរ ០,៤៨% ក្នុងមួយឆ្នាំ ហើយអត្រាសន្ទស្សន៍ ០,០៨% ក្នុងមួយឆ្នាំ ដែលនាំឱ្យមានអត្រាការប្រាក់ថេរដែលអាចអនុវត្តបាន ០,៥៥% ក្នុងមួយឆ្នាំ។ យោង តាមកិច្ចព្រមព្រៀងឥណទានរវាង ក.ស.ហ.វ និង រ.ទ.ស.ភ មានការគិតការប្រាក់បន្ថែមចំនួន ០,៣៥% ក្នុងមួយឆ្នាំត្រូវបានអនុវត្តដោយ ក.ស.ហ.វ ទៅ រ.ទ.ស.ភ លើសមតុល្យឥណទានដែលបានទទួល។ ការ ប្រាក់ត្រូវបង់ប្រចាំឆមាស នៅរៀងរាល់ថ្ងៃទី១៥ ខែមិថុនា និងថ្ងៃទី១៥ ខែធ្នូ នៃឆ្នាំនីមួយៗផ្អែកលើ សមតុល្យឥណទានដែលនៅសល់ និងចំនួនថ្ងៃនៅក្នុងរយៈពេលការប្រាក់លើមូលដ្ឋាននៃ ៣៦០ ថ្ងៃ។

កម្ចីនេះត្រូវបានបង់រំលស់ជា ២៦ដំណាក់កាលប្រចាំឆមាស ដោយរួមបញ្ចូលរយៈពេលអនុគ្រោះ៧ ឆ្នាំ។ ការបង់សងប្រាក់ដើមត្រូវចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៧ និងបញ្ចប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០៣៩។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិកទាំងការដកការប្រាក់ និងការ សងប្រាក់។

ថ្លៃសេវាកិច្ចសន្យាត្រូវបង់ទៅឱ្យ ក.ស.ហ.វ ក្រោមកិច្ចព្រមព្រៀងផ្តល់ឥណទាន ហើយត្រូវបានគិត ប្រាក់តែលើផ្នែកដែលមិនទាន់បានប្រើប្រាស់នៃឥណទាន។ ថ្លៃសេវាទាំងនេះចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំទីពីរ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងអត្រា ០,២៥% ក្នុងមួយឆ្នាំ។ ចាប់ពីឆ្នាំទីបី អត្រាកើនឡើង ដល់ ០,៣៥% ក្នុងមួយឆ្នាំ។ ថ្លៃសេវាត្រូវបានគណនាលើមូលដ្ឋានប្រចាំថ្ងៃ ដោយផ្អែកលើសមតុល្យឥណ- ទានដែលនៅសល់ ហើយត្រូវបង់នៅថ្ងៃជាក់លាក់។ សម្រាប់គោលបំណងនៃការគណនានេះ សមតុល្យ ដែលមិនបានបង់ រួមបញ្ចូលនូវចំនួនទឹកប្រាក់ដែលបានស្នើរសុំ ប៉ុន្តែមិនទាន់អនុញ្ញាតឱ្យស្នើសុំឥណទាន។

(ជ) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៧៣ ០១P

យោងតាមកិច្ចព្រមព្រៀងឥណទានលេខ CKH ១២៧៣ ០១P ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ២០០.០០០.០០០អឺរ ពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង។

កិច្ចព្រមព្រៀងឥណទាននេះមានចំនួន២ភាគគឺ ភាគ ក និងភាគ ខ។ ភាគ ក តំណាងឱ្យចិតសិប ភាគរយ (៧០%) នៃចំនួនឥណទានសរុបចារឹកតម្លៃជាអឺរ ហើយភាគ ខ តំណាងឱ្យសាមសិបភាគរយ (៣០%) នៃចំនួនឥណទានសរុបចារឹកតម្លៃជាប្រាក់អឺរ។

ទឹកប្រាក់ក្នុងកិច្ចព្រមព្រៀងឥណទាន ដែលបានអនុម័តនីមួយៗអាចត្រូវបានផ្តល់ទៅឱ្យ រ.ទ.ស.ភ ក្នុងការដកប្រាក់មួយ ឬច្រើនដងក្នុងអំឡុងពេលដែលអាចអនុវត្តបាន ដែលអនុញ្ញាតឱ្យដកអតិបរមាចំនួន សាមសិបដង (៣០) ក្នុងមួយឥណទាន។ ឥណទានភាគ ក ត្រូវដកយកប្រើប្រាស់អស់ទើបអាចស្នើ ឬប្រើ ប្រាស់ឥណទានភាគ ខ បាន។ ចំនួនអប្បបរមានៃការដកប្រាក់នីមួយៗត្រូវបានកំណត់នៅ ៣០០.០០០ អឺរសម្រាប់ភាគ ក ឬសមតុល្យដែលនៅសល់ប្រសិនបើមានតិចជាងចំនួននេះ។ សម្រាប់ភាគ ខ ប្រសិនបើ អ្នកខ្ចីជ្រើសរើស អត្រាការប្រាក់អថេរនោះ ការដកប្រាក់អប្បបរមាគឺ ៣០០.០០០អឺរ ឬសមតុល្យដែលនៅ សល់ប្រសិនបើទាបជាង។ ប្រសិនបើ រ.ទ.ស.ភ ជ្រើសរើសអត្រាការប្រាក់ថេរសម្រាប់ភាគ ខ នោះការដក អប្បបរមាកើនឡើងដល់ ៣.០០០.០០០អឺរ ឬសមតុល្យដែលមានប្រសិនបើតិចជាង។ លក្ខខណ្ឌទាំងនេះ ត្រូវបានចែងដោយអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឥណទាន។

១៥. ប្រាក់កម្ចី (ត)

(ជ) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង - ឥណទានលេខ ១២៧៣ ០១P (ត)

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មី នៅរោងចក្រផលិតទឹកបាក់ខែង ៣ និងបន្ថែមប្រព័ន្ធបញ្ជូនរួមទាំងធ្វើឱ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

អត្រាការប្រាក់ ដែលអាចអនុវត្តបានចំពោះ ភាគ ក គឺ ១,១០% ក្នុងមួយឆ្នាំ ខណៈដែលអត្រាការប្រាក់សម្រាប់ភាគ ខ គឺ ១,០០%ក្នុងមួយឆ្នាំ។ អត្រាទាំងនេះជាកម្មវត្ថុនៃការបញ្ជាក់ចុងក្រោយ ហើយអាចប្រែប្រួលនៅពេលកំណត់អត្រាការប្រាក់។

កម្ចីនេះត្រូវបានបង់រំលស់ជា ២៦ដំណាក់កាលប្រចាំឆមាស ដោយរួមបញ្ចូលរយៈពេលអនុគ្រោះ ៧ឆ្នាំ។ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសងប្រាក់។

(ឈ) ធនាគារវិនិយោគអឺរ៉ុប (“EIB”)

យោងតាមកិច្ចព្រមព្រៀងហិរញ្ញវត្ថុ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ រវាងរាជរដ្ឋាភិបាលកម្ពុជា (“RGC”) (តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ជាមួយធនាគារវិនិយោគអឺរ៉ុប (“EIB”) និងបន្តចុះកិច្ចព្រមព្រៀងចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រវាង RGC និង រ.ទ.ស.ភ ដែល រ.ទ.ស.ភ បានផ្តល់ជំនួយឥណទានអតិបរមាមិនលើសចំនួន ១០០.០០០.០០០ដុល្លារអាមេរិក។

ឥណទានដែលផ្តល់នេះ ក្នុងគោលបំណងការសាងសង់រោងចក្រផលិតទឹកស្អាតថ្មី នៅរោងចក្រផលិតទឹកបាក់ខែង និងបន្ថែមប្រព័ន្ធបញ្ជូនរួមទាំងធ្វើឱ្យប្រព័ន្ធចែកចាយកាន់តែមានភាពប្រសើរឡើង។

ឥណទាននេះរួមមានប្រាក់ដើមចំនួនប្រាំមួយដូចខាងក្រោម៖

(១) រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ១០.០០០.០០០ដុល្លារអាមេរិក ដែលស្មើនឹង ៨.៤២៨.១៥០អឺរ៉ូពី EIB ក្រោមកិច្ចព្រមព្រៀងឥណទានលេខ FIN.៩១០១៦ ភាគ ១ ជាមួយនឹងកាលបរិច្ឆេទដកប្រាក់ដែលបានគ្រោងទុកនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។ ឥណទានមានអត្រាការប្រាក់ថេរ ០,២៥៨% ក្នុងមួយឆ្នាំ។ ប្រាក់ដើមត្រូវសងជាប្រចាំឆមាស ដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ និងបញ្ចប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០៤៥។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសងប្រាក់។

(២) រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ២២.៤០០.០០០ដុល្លារអាមេរិក ដែលស្មើនឹង ១៩.០៤៥.៩៩៩អឺរ៉ូពី EIB ក្រោមកិច្ចព្រមព្រៀងឥណទានលេខ FIN.៩១០១៦ ភាគ ២ ជាមួយនឹងកាលបរិច្ឆេទដកប្រាក់ដែលបានគ្រោងទុកនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។ ឥណទានមានអត្រាការប្រាក់ថេរ ០,៤៨៥% ក្នុងមួយឆ្នាំ។ ប្រាក់ដើមត្រូវសងជាប្រចាំឆមាសដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦ និងបញ្ចប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០៤៦។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសងប្រាក់។

(៣) រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ១៣.០០០.០០០ដុល្លារអាមេរិកពី EIB ក្រោមកិច្ចព្រមព្រៀងឥណទានលេខ FIN.៩១០១៦ ភាគ ៣ ជាមួយនឹងកាលបរិច្ឆេទដកប្រាក់ដែលបានគ្រោងទុកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ឥណទានមានអត្រាការប្រាក់អថេរលើមូលដ្ឋាន LIBOR រយៈពេល ៦ ខែបូកនឹងគម្លាតនៃ ៣៩,៤ ពិន្ទុមូលដ្ឋាន (“ព.ម”) នាំឱ្យមានអត្រាការប្រាក់ចំនួន ២,០៩% សម្រាប់រយៈពេល ៦ (ប្រាំមួយ) ខែ និង អត្រាការប្រាក់ជាសកល (អត្រាប្រសិទ្ធភាពជាសកល) ដែលអនុវត្តចំពោះឥណទានអាចត្រូវបានវាយតម្លៃក្នុងអត្រាប្រចាំឆ្នាំ ៤,១៨% លើមូលដ្ឋាននៃ ៣៦០ ថ្ងៃ និងប្រចាំឆមាសសម្រាប់ការប្រាក់។ ប្រាក់ដើមត្រូវសងជាប្រចាំឆមាសដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៧ និងបញ្ចប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០៤៧។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសងប្រាក់។

១៥. ប្រាក់កម្ចី (ត)

(ឈ) ធនាគារវិនិយោគអឺរ៉ុប (“EIB”) (ត)

ឥណទាននេះរួមមានប្រាក់ដើមចំនួនប្រាំមួយដូចខាងក្រោម៖ (ត)

(៤) រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ១៤.៦០០.០០០ ដុល្លារអាមេរិកពី EIB ក្រោមកិច្ចព្រមព្រៀងឥណទានលេខ FIN.៩១០១៦ ភាគ ៤ ជាមួយនឹងកាលបរិច្ឆេទដកប្រាក់ដែលបានគ្រោងទុកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។ ឥណទានមានអត្រាការប្រាក់អថេរលើមូលដ្ឋាន LIBOR រយៈពេល ៦ ខែបូកនឹងតម្លៃនៃ ៣២,១ ពិន្ទុមូលដ្ឋាន (“ព.ម”) នាំឱ្យមានអត្រាការប្រាក់ចំនួន ២,០៩% សម្រាប់រយៈពេល ៦ (ប្រាំមួយ) ខែ និង អត្រាការប្រាក់ជាសកល (អត្រាប្រសិទ្ធភាពជាសកល) ដែលអនុវត្តចំពោះឥណទានអាចត្រូវបានវាយតម្លៃក្នុងអត្រាប្រចាំឆ្នាំ ៤,៩៩% លើមូលដ្ឋាននៃ ៣៦០ ថ្ងៃ និងប្រចាំឆមាសសម្រាប់ការប្រាក់។ ប្រាក់ដើមត្រូវសងជាប្រចាំឆមាសដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៨ និងបញ្ចប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០៤៧។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសងប្រាក់។

(៥) រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ២៦.០០០.០០០ ដុល្លារអាមេរិកពី EIB ស្មើនឹង ២៣.៨៤០.០៨៨ អឺរ៉ូពី EIB ក្រោមកិច្ចព្រមព្រៀងឥណទានលេខ FIN.៨៩០០៨ ភាគ ១ ជាមួយនឹងកាលបរិច្ឆេទដកប្រាក់ដែលបានគ្រោងទុកនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ ឥណទានមានអត្រាការប្រាក់ថេរ ០,៦១៥% ក្នុងមួយឆ្នាំ។ ប្រាក់ដើមត្រូវសងជាប្រចាំឆមាស ដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ និងបញ្ចប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០៤៤។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់អឺរ៉ូ ទាំងការដកការប្រាក់ និងការសងប្រាក់។

(៦) រ.ទ.ស.ភ ត្រូវបានផ្តល់ជំនួយឥណទានអតិបរមាចំនួន ១៤.០០០.០០០ ដុល្លារអាមេរិកពី EIB ស្មើនឹង ១១.៧៩៩.៤១០ អឺរ៉ូពី EIB ក្រោមកិច្ចព្រមព្រៀងឥណទានលេខ FIN.៨៩០០៨ ភាគ ២ ជាមួយនឹងកាលបរិច្ឆេទដកប្រាក់ដែលបានគ្រោងទុកនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។ ឥណទានមានអត្រាការប្រាក់ថេរ ០,២៦% ក្នុងមួយឆ្នាំ។ ប្រាក់ដើមត្រូវសងជាប្រចាំឆមាស ដោយចាប់ផ្តើមដំបូងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ និងបញ្ចប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០៤៥។ ប្រតិបត្តិការទាំងអស់ត្រូវបានធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ទាំងការដកការប្រាក់ និងការសងប្រាក់។

អត្រាការប្រាក់ដែលបានអនុវត្តលើសមតុល្យដែលនៅសល់នៃឥណទាននីមួយៗ គឺជាអត្រាថេរ ឬអថេរដែលគិតដោយ EIB ទៅ ក.ស.ហ.វ បូកបន្ថែម ០,៣៥% ក្នុងមួយឆ្នាំដែលគិតដោយ ក.ស.ហ.វ ទៅកាន់ រ.ទ.ស.ភ ។ ការប្រាក់នឹងត្រូវបានគិតចាប់ពីថ្ងៃដកប្រាក់ លើមូលដ្ឋាននៃ ៣៦០ ថ្ងៃដោយប្រើវិធីអត្រាថេរ (៣០ថ្ងៃក្នុង១ ខែ) ឬវិធីសាស្ត្រអត្រាអថេរ (ថ្ងៃពិតប្រាកដដែលបានកន្លងផុតទៅ)។ ការប្រាក់ត្រូវបង់ជាប្រចាំឆមាសនៅថ្ងៃទី១៥ ខែមិថុនា និងថ្ងៃ១៥ ខែធ្នូ ជារៀងរាល់ឆ្នាំ។

ប្រាក់ដើមត្រូវសងជាប្រចាំឆមាសនៅថ្ងៃដូចគ្នានេះ ដោយចាប់ផ្តើមដំបូងមិនលឿនជាង ៣០ ថ្ងៃ និងមិនលើសពីប្រាំឆ្នាំគិតចាប់ពីកាលបរិច្ឆេទទូទាត់ដែលបានគ្រោងទុក ហើយការសងចុងក្រោយកើតឡើងមិនលឿនជាង ៤ ឆ្នាំ និងមិនលើសពី ២៥ ឆ្នាំគិតចាប់ពីកាលបរិច្ឆេទទូទាត់ដែលបានគ្រោងទុក។ ប្រតិបត្តិការសងប្រាក់ដើម ការប្រាក់ និងសេវាផ្សេងៗ ត្រូវបានធ្វើឡើងទៅ ក.ស.ហ.វ ជាប្រចាំប្រចាំឆ្នាំតាមភាគនៃឥណទាននីមួយៗ។

១៥. ប្រាក់កម្ចី (ត)

- (ឃ) តម្លៃសមស្របនៃប្រាក់កម្ចីរបស់ រ.ទ.ស.ភ ត្រូវបានចាត់ថ្នាក់នៅក្នុងកម្រិត ៣ នៃឋានានុក្រមតម្លៃសមស្រប។ មិនមានការផ្លាស់ប្តូរកម្រិតនៅក្នុងឋានានុក្រមក្នុងអំឡុងពេលរាយការណ៍ប្រចាំឆ្នាំនេះទេ។
- បច្ចេកទេសវាយតម្លៃដែលបានប្រើ និងធាតុចូលសំខាន់ៗក្នុងការវាយតម្លៃលើប្រាក់កម្ចីដែលបានវាស់វែងនៅកម្រិតទី៣ ត្រូវបានពិពណ៌នាដូចខាងក្រោម៖

បំណុលហិរញ្ញវត្ថុ	បច្ចេកទេសវាយតម្លៃដែលបានប្រើ	ធាតុចូលដែល	
		មិនអាចសង្កេតបានយ៉ាងសំខាន់	អន្តរាគមន៍ទំនាក់ទំនងរវាងធាតុចូលដែលមិនអាចសង្កេតបានសំខាន់ៗ និងតម្លៃសមស្រប
ប្រាក់កម្ចី	វិធីសាស្ត្រអប្បបរមា លំហូរសាច់ប្រាក់	អត្រាអប្បបរមា	អត្រាអប្បបរមាកាន់តែខ្ពស់ តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុនឹងកាន់តែទាប

- (ង) ប្រាក់កម្ចី ដែលមិនត្រូវបានរាយការណ៍តាមតម្លៃសមស្រប និងតម្លៃយោងដែលមិនប្រហាក់ប្រហែលទៅនឹងតម្លៃសមស្របមានដូចខាងក្រោម៖

ប្រាក់កម្ចីដែលមាន	២០២៤		២០២៣	
	តម្លៃយោងពាន់រៀល	តម្លៃសមស្របពាន់រៀល	តម្លៃយោងពាន់រៀល	តម្លៃសមស្របពាន់រៀល
អត្រាថេរ	១.៣២៥.២០២.១៥១	១.២៣០.៧៤៩.៤១៥	១.២២០.៩៥៨.១៨២	១.១០១.៧៥៩.៨៥៣

តម្លៃសមស្របរបស់ប្រាក់កម្ចី ត្រូវបានប៉ាន់ស្មានដោយវិធីសាស្ត្រអប្បបរមាលំហូរសាច់ប្រាក់នាពេលអនាគត ដោយប្រើប្រាស់នូវអត្រាទីផ្សារបច្ចុប្បន្នដែលអាចរកបានសម្រាប់ រ.ទ.ស.ភ សម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ស្រដៀងគ្នា។

- (ប) តម្លៃយោងនៃប្រាក់កម្ចី គឺជាការប៉ាន់ប្រមាណសមហេតុផលនៃតម្លៃសមស្រប ទាំងដោយសារលក្ខណៈរយៈពេលខ្លីរបស់ពួកគេ ឬជាឧបករណ៍អត្រាអថេរដែលត្រូវបានកំណត់តម្លៃឡើងវិញទៅនឹងអត្រាការប្រាក់ទីផ្សារនៅ ឬជិតចុងបញ្ចប់នៃកាលបរិច្ឆេទរាយការណ៍។
- (ខ) តារាងខាងក្រោមនេះបង្ហាញពីតម្លៃយោង អត្រាការប្រាក់ប្រសិទ្ធភាពជាមធ្យមទម្ងន់នៅចុងបញ្ចប់នៃរយៈពេលរបាយការណ៍នីមួយៗ និងកាលកំណត់ដែលនៅសល់នៃកម្ចីរបស់ រ.ទ.ស.ភ ដែលត្រូវប្រឈមនឹងហានិភ័យអត្រាការប្រាក់៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	អត្រាការប្រាក់ប្រសិទ្ធភាព		នៅក្នុងរយៈពេល			លើសពី៥ឆ្នាំ ពាន់រៀល	សរុប ពាន់រៀល
	ប្រចាំឆ្នាំជា មធ្យមទម្ងន់ %	ពេល១ឆ្នាំ ពាន់រៀល	ពី១ឆ្នាំ ទៅ ២ឆ្នាំ ពាន់រៀល	ពី២ឆ្នាំ ទៅ ៥ឆ្នាំ ពាន់រៀល			
អត្រាថេរ	០,៩៩ ៩៨៦.៨៩២.២៨៣	១៥.៧៤៣.៨៧៩	៥៤.០៣០.៤៣៥	២៦៨.៥៣៥.៥៥៤		១.៣២៥.២០២.១៥១	
អត្រាអថេរ	៦,៤៤	-	-	១១.៨៤៩.៨៤៨	៩៣.៥៦៧.៣៨៣	១០៥.៤២៧.២១១	
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣							
អត្រាថេរ	០,៩៨ ៨៦២.៧៨៣.៣៥០	១១.៣៦៧.៩២១	៥៦.៨៧៤.៦៣៣	២៨៩.៩៣២.២៧៨		១.២២០.៩៥៨.១៨២	
អត្រាអថេរ	៦,០៩	-	-	១.៣២៧.៦២៥	៩៨.៣១៦.២៧៨	៩៩.៦៤៣.៩០៣	

១៥. ប្រាក់កម្ចី (ត)

(ឈ) តារាងខាងក្រោមសង្ខេបទម្រង់កាលកំណត់នៃការខ្ចីប្រាក់របស់ រ.ទ.ស.ភ នៅចុងការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដោយផ្អែកទៅលើកាតព្វកិច្ចទូទាត់សងដែលមិនបានធ្វើអប្បបរមាតាមកិច្ចសន្យាដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	តាមតម្រូវការ ឬ ក្នុងរយៈពេលមួយឆ្នាំ ពាន់រៀល		លើសពីប្រាំឆ្នាំ ពាន់រៀល	សរុប ពាន់រៀល
	ពីមួយទៅប្រាំឆ្នាំ ពាន់រៀល			
កម្ចី	១.០៥៨.១៧៣.៨៩៣	៩១.៦៧១.១៨៦	៣៧៩.៨៥៩.៧៨៦	១.៥២៩.៧០៤.៨៦៥
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
កម្ចី	៩២៥.២៣៧.៦៧៨	៧៦.៩៩៦.១៧៩	៤១២.៣១៥.១៥៨	១.៤១៤.៥៤៩.០១៥

(ណ) ទម្រង់នៃការប្រឈមនៃរូបិយប័ណ្ណរបស់ប្រាក់កម្ចីមានដូចខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ដុល្លារអាមេរិក	១.៣៦៦.១១២.៤១២	១.២២៨.៣៥១.៥៩១
អឺរ៉ូ	៨.៤២៥.៨៧៨	២៧.៣៨០.៦០៧
Special Drawing Right	២៧.០៩៨.០១៩	៣០.៥៥៨.៤២៩
យ៉េនជប៉ុន	២៨.៩៨៣.០៧៣	៣៤.៣១១.៤៥៨
	<u>១.៤៣០.៦១៩.៣៨២</u>	<u>១.៣២០.៦០២.០៨៥</u>

(ត) ការរំលោភបំពានលើកិច្ចព្រមព្រៀងប្រាក់កម្ចី

ប្រាក់កម្ចីរយៈពេលវែងរបស់ រ.ទ.ស.ភ ពី AfD ដែលមានការប្រាក់ពី ០,២៥% ទៅ ៦,០៩% (២០២៣៖ ០,២៥% ទៅ ១,៨០%) នឹងត្រូវបង់សងចាប់ពី ១ ដល់ ២៤ ឆ្នាំ (២០២៣៖ ១ ដល់ ២៥ ឆ្នាំ)។ ប្រាក់កម្ចីទាំងនេះមានកម្មវត្ថុក្នុងកិច្ចព្រមព្រៀង ដែលរួមមានកម្រិតអានុភាពអតិបរិមា ដែលប្រសិនបើមានការរំលោភបំពាន អាចបណ្តាលឱ្យមានការផ្អាក ឬលុបចោលសិទ្ធិ ដើម្បីស្នើសុំការទូទាត់បន្ថែមនៃចំនួនប្រាក់កម្ចីដែលមិនទាន់បានដក និងតម្រូវការនៃសមតុល្យដែលនៅសល់ ប្រសិនបើការបំពានលើកិច្ចព្រមព្រៀងប្រាក់កម្ចីនោះមាន លក្ខណៈជាសារវន្តពី ក.ស.ហ.វ និង/ឬ AfD ។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ រ.ទ.ស.ភ បានហួសពីកម្រិតអានុភាពអតិបរិមា។ រ.ទ.ស.ភ បានទទួលការលើកលែងពី AfD នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ អាស្រ័យហេតុនេះ ប្រាក់កម្ចីត្រូវបានចាត់ថ្នាក់ប្រាក់កម្ចីរយៈពេលខ្លី ដូចការិយបរិច្ឆេទរបាយការណ៍ទាំងនោះ។ រ.ទ.ស.ភ បន្តតាមដានការអនុលោមតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង និងរក្សាទំនាក់ទំនងយ៉ាងសកម្មជាមួយម្ចាស់ឥណទានដែលពាក់ព័ន្ធ ដើម្បីគ្រប់គ្រងការរំលោភបំពានដែលអាចកើតមាន។

១៦. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីសហភាព				
	អឺរ៉ុប ពាន់រៀល	ជំនួយរដ្ឋាភិបាល ពាន់រៀល	ជំនួយរបស់ JICA ពាន់រៀល	ជំនួយផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនៅថ្ងៃទី១ ខែមករា					
ឆ្នាំ២០២៣	៥៤.៤៣៦.១៩៩	១០.១៩១.៥២៧	៣.៩៧២.៥០២	៦៣៨.២៤៩	៦៩.២៣៨.៤៧៧
ការបន្ថែម	-	៦.១៥៧.៨០០	-	៧៧៦.៣៧៧	៦.៩៣៤.១៧៧
រំលស់	-	(១.៨៥៣.០០៦)	(១៣៤.០៦៩)	(២២.៨៣៣)	(២.០០៩.៩០៨)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ					
ឆ្នាំ២០២៣	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
សមតុល្យនៅថ្ងៃទី១ ខែមករា					
ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
ការបន្ថែម	-	-	-	៤៧៣.១២៣	៤៧៣.១២៣
រំលស់	-	(១.៨៥៣.០០៦)	(១៣២.៥០៧)	(២៤.៣៩៥)	(២.០០៩.៩០៨)
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ					
ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១

រំលស់លើជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ ត្រូវបានកត់ត្រាជាចំណូលផ្សេងៗ នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗ។

(ក) ជំនួយពីសហភាពអឺរ៉ុប

ជំនួយពីសហភាពអឺរ៉ុប គឺជំនួយលើការទិញសម្ភារៈសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង ចំនួន ១២.៧០០.០០០អឺរ៉ូ ក្នុងទម្រង់ជំនួយវិនិយោគដែលធ្វើឡើងតាមរយៈថវិកាទូទៅរបស់សហភាពអឺរ៉ុប។

(ខ) ជំនួយពីរាជរដ្ឋាភិបាល

ជំនួយពីរាជរដ្ឋាភិបាល កើតមកពីការចំណេញលើលម្អៀងនៃអត្រាថេរ ដែលបានប្រើដើម្បីប្តូរប្រាក់ (រៀល/SDR) ក្រោមកិច្ចព្រមព្រៀងឥណទានបន្តរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង រ.ទ.ស.ភ ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ១៩៩៧ ដែលមានទឹកប្រាក់សរុបចំនួន ៩.៦៩៥.០០០SDR ពីធនាគារអភិវឌ្ឍន៍អាស៊ី។ រ.ទ.ស.ភ បានសម្រេចរក្សាទុកចំណេញពីការប្តូរប្រាក់ នេះក្នុងបញ្ជីរបស់ រ.ទ.ស.ភ ថាជាជំនួយ (ដោយសារមិនមានតម្រូវការឱ្យបង្វិលប្រាក់ចំណេញនេះទៅវិញទេ) ហើយប្រាក់ចំណេញនេះនឹងត្រូវរំលស់ដោយផ្អែក លើគោលការណ៍ដូចគ្នានឹងជំនួយពន្យារផ្សេងៗដែរ។

(គ) ជំនួយពី JICA

ជំនួយពី JICA គឺជំនួយលើគម្រោងអនុវត្តថាមពលស្អាត ដោយប្រព័ន្ធប្រតិបត្តិការអគ្គីសនីតាមប្រព័ន្ធសូឡា។

ជំនួយបន្ថែម គឺជាទឹកប្រាក់ដែលទទួលបានពីកញ្ចប់ថវិកាទូទៅរបស់រដ្ឋាភិបាលជប៉ុនដែលមានចំនួន ១.៤៩៤.៦២៤ដុល្លារអាមេរិក ឬស្មើនឹង ៦.១៥៧.៨០០.០០០រៀល។ គោលបំណងនៃជំនួយគឺដើម្បីផ្តល់មូលនិធិដល់គម្រោងផលិតទឹកស្អាតបឹងធំ ដើម្បីកែលម្អសេវាផ្គត់ផ្គង់ទឹកស្អាតនៅភូមិភាគនិរតីនៃរាជធានីភ្នំពេញ។

១៦. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ (ត)

(ឃ) ជំនួយផ្សេងៗ

ជំនួយផ្សេងៗគឺជាការឧបត្ថម្ភទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារពីទីស្នាក់ការសហប្រតិបត្តិការអន្តរជាតិរបស់ Associate International des Maires Francophones (AIMF) ក្រុមហ៊ុន KUBOTA Construction Co., Ltd និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ។

ជំនួយបន្ថែម តំណាងឱ្យចំនួនទឹកប្រាក់ដែលទទួលបានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េចំនួន ៨០.០០០ដុល្លារអាមេរិក ឬស្មើនឹង ៣២២.០០០.០០០រៀល និងជំនួយទូទៅដែលមានចំនួន ១៥១.១២៣.៤០៧រៀល។

១៧. បំណុលពន្ធពន្យារ

សមាសធាតុ និងបម្រែបម្រួល(បំណុល)/ទ្រព្យសកម្មពន្ធពន្យារមានដូចខាងក្រោម៖

	កត់ត្រាជាបន្ទុកក្នុង		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ពាន់រៀល	របាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ ២៧) ពាន់រៀល	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ពាន់រៀល
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	(៨៧.០០៦.២២៩)	(៧.១៩៧.៩៣៣)	(៩៤.២០៤.១៦២)
ចំណូលបង្គរ	(៧.៧២៥.៦៩៥)	២០៨.៤៥៧	(៧.៥១៧.២៣៨)
សំវិធានធនលើសន្និធិហួសសម័យ	៨៥០.៨២៨	(១៤៥.៦៩៣)	៧០៥.១៣៥
សំវិធានធនសម្រាប់បំណុលជាប់សង្ស័យ	១០.០៨១	-	១០.០៨១
អត្ថប្រយោជន៍បុគ្គលិក	៥៣.២៨៥	-	៥៣.២៨៥
ចំណូលពន្យារ	(៩៤៣.៨៧០)	(៥.២៦១.៦១៧)	(៦.២០៥.៤៨៧)
ការបកប្រែរូបិយប័ណ្ណដែលមិនទាន់ ទទួលស្គាល់	២.៧៦៧.២៧៩	(៧៥៥.៧៥៤)	២.០១១.៥២៥
	(៩១.៩៩៤.៣២១)	(១៣.១៥២.៥៤០)	(១០៥.១៤៦.៨៦១)

	កត់ត្រាជាបន្ទុកក្នុង		
	នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ពាន់រៀល	របាយការណ៍ចំណេញ ឬខាត (កំណត់សម្គាល់ ២៧) ពាន់រៀល	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ពាន់រៀល
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	(៨០.៤៦៦.៥១៨)	(៦.៥៣៩.៧១១)	(៨៧.០០៦.២២៩)
ចំណូលបង្គរ	-	(៧.៧២៥.៦៩៥)	(៧.៧២៥.៦៩៥)
សំវិធានធនលើសន្និធិហួសសម័យ	-	៨៥០.៨២៨	៨៥០.៨២៨
សំវិធានធនសម្រាប់បំណុលជាប់សង្ស័យ	១០.០៨១	-	១០.០៨១
អត្ថប្រយោជន៍បុគ្គលិក	៥៣.២៨៥	-	៥៣.២៨៥
ចំណូលពន្យារ	៣០៦.៩២៦	(១.២៥០.៧៩៦)	(៩៤៣.៨៧០)
ការបកប្រែរូបិយប័ណ្ណដែលមិនទាន់ ទទួលស្គាល់	៣.០៧៩.៥១០	(៣១២.២៣១)	២.៧៦៧.២៧៩
	(៧៧.០១៦.៧១៦)	(១៤.៩៧៧.៦០៥)	(៩១.៩៩៤.៣២១)

១៨. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
គណនីត្រូវបង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៨៨.៩៥០.៥៦៦	៨២.៩០៣.៧៣២
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	១២៦.១៥៧.៨១៤	៨៣.៨៥៦.៦៧៧
គណនីត្រូវបង់ផ្សេងៗ - រយៈពេលខ្លី		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	១១.៩៥០.៧៦៤	១១.៥០៥.១៩១
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៦៤.៦៤២.៧៦៨	៥៦.២២៥.៩៤៧
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៧៣១.៥១៦	៤.៥១០.២៨៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.២៩២	៦៧.៣៥៦
ពន្ធត្រូវបង់ផ្សេងៗ	៧៥.១៨៤	៩៧២.៨៤៨
គណនីត្រូវបង់ផ្សេងៗ	៩.៥៩៨.៨៨៧	១២.៦០៥.៣៣៥
	<u>៨៧.០៦៦.៤១១</u>	<u>៨៥.៨៨៦.៩៦៣</u>
	<u>២១៣.២២៤.២២៥</u>	<u>១៦៩.៧៤៣.៦៤០</u>
	<u>៣០២.១៧៤.៧៩១</u>	<u>២៥៥.៦៤៧.៣៧២</u>

- (ក) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ ត្រូវបានចាត់ថ្នាក់ជាបំណុលហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមថ្លៃដើមដករំលស់។
- (ខ) គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម គឺជាគណនីមិនមានការប្រាក់ និងលក្ខខណ្ឌឥណទានពាណិជ្ជកម្មធម្មតាដែលផ្តល់ជូន រ.ទ.ស.ភ ចាប់ពីមួយខែ ដល់បីខែ (២០២៣៖ មួយខែដល់បីខែ)។
- (គ) ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញត្រូវបានប្រមូលពីអតិថិជន ដែលមានមូលដ្ឋានផ្នែកលើទំហំនៃនាឡិការទឹកមុនពេលតភ្ជាប់ ហើយត្រូវបានកាត់ត្រាទុកនូវទឹកប្រាក់ដែលទទួលបាននោះជាប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញដែលស្ថិតនៅក្រោមបំណុលរយៈពេលវែង។
- (ឃ) ទឹកប្រាក់ជំពាក់ទៅបុគ្គលិក គឺតំណាងឱ្យទឹកប្រាក់ទាំងអស់ដែលត្រូវទូទាត់ទៅឱ្យបុគ្គលិកដែលកើតឡើងមកពីការបញ្ចប់គម្រោងប្រាក់សោធននិវត្តន៍របស់ រ.ទ.ស.ភ ដែលមានប្រសិទ្ធភាពនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (“MoLVT”) បានចេញផ្សាយប្រកាសលេខ ៤៤៣ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និងបន្ទាប់មក ក៏បានកែតម្រូវដោយសេចក្តីណែនាំលេខ ០៤២/១៩ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។

១៨. គណនីអតិថិភាពការងារ និងគណនីត្រូវបង់ផ្សេងៗ (ត)

(ឃ) ប្រកាសនេះ តម្រូវឱ្យអោយនិយោជកទាំងអស់ ក្រៅពីវិស័យវាយនភណ្ឌ និងកាត់ដេរ ធ្វើការទូទាត់ប្រាក់បំណាច់អតិថិភាពការងារដល់និយោជិតរបស់ខ្លួនដូចខាងក្រោម៖

- ប្រាក់អតិថិភាពការងារថ្មីក្នុងឆ្នាំ៖ ចាប់ពីឆ្នាំ២០១៩ តទៅចំនួនទឹកប្រាក់ស្មើនឹង ១៥ថ្ងៃនៃប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងទៀតក្នុងមួយឆ្នាំ។
- ការអនុវត្តត្រឡប់ក្រោយ (ប្រាក់រំលឹកអតិថិភាពការងារ)៖ ចាប់ពីឆ្នាំ២០២២ តទៅចំនួនទឹកប្រាក់ស្មើនឹង ៦ថ្ងៃនៃប្រាក់បៀវត្សរ៍សុទ្ធក្នុងមួយឆ្នាំ។ សំវិធានធនលើប្រាក់រំលឹកអតិថិភាពការងារត្រូវបានគណនាមិនលើសឱ្យ ពីចំនួនអតិបរមាស្មើនឹង ៦ខែនៃប្រាក់បៀវត្សរ៍សុទ្ធរបស់និយោជិត (អាស្រ័យលើរយៈពេលបម្រើការងាររបស់និយោជិត) ដែលមានអតិថិភាពការងារមុនឆ្នាំ ២០១៩។

ការទូទាត់នឹងត្រូវបានធ្វើឡើងពីរដងក្នុងមួយឆ្នាំ គឺនៅក្នុងខែមិថុនា និងខែធ្នូ។ និយោជិតពុំមានសិទ្ធិទទួលបានប្រាក់បំណាច់រំលឹកអតិថិភាពការងារនៅសល់ ដែលមិនទាន់បានទូទាត់នោះទេ ប្រសិនបើគាត់លាលែងពីការងារ។

យោងតាមប្រកាសលេខ ០១៨/២០ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ ចេញផ្សាយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការពន្យារការទូទាត់ប្រាក់រំលឹកអតិថិភាពការងារដែលមានមុនឆ្នាំ ២០១៩ និងពន្យារការទូទាត់ប្រាក់បំណាច់អតិថិភាពការងារក្នុងឆ្នាំ២០២០។

ប្រកាសនេះ ត្រូវបានពន្យារពេលក្នុងការអនុវត្តរហូតដល់ឆ្នាំ២០២១។

ប្រាក់រំលឹកអតិថិភាពការងារបង្គរសម្រាប់បុគ្គលិកដែលមានអតិថិភាពការងារមុនឆ្នាំ២០១៩ ត្រូវបានទូទាត់ជាមួយនឹងឥណទានឱ្យបុគ្គលិក (ដូចដែលបានលាតត្រដាងក្នុងកំណត់សម្គាល់លេខ ១០ នៃរបាយការណ៍ហិរញ្ញវត្ថុ) ដោយចំនួនដែលនៅសល់ ត្រូវបានគ្រប់គ្រង និងទូទាត់ស្របតាមការបញ្ចប់គម្រោងប្រាក់សោធននិវត្តន៍ និងអតិថិភាពការងារ។

ខាងក្រោមនេះជាបម្រែបម្រួលទឹកប្រាក់ជំពាក់ទៅបុគ្គលិក៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
នាថ្ងៃទី១ ខែមករា	៤.៥១០.២៨៦	៦.០៧១.៤៣៧
សំវិធានធនក្នុងអំឡុងកាលិយបរិច្ឆេទ	៤.៤៥១.១៩១	៣.៦៩៦.៧៦៥
ការទូទាត់អតិថិភាពការងារជាមួយឥណទានផ្តល់ឱ្យបុគ្គលិក	(៣.៧៦០.៥៦៨)	-
ការទូទាត់បានធ្វើឡើងក្នុងអំឡុងកាលិយបរិច្ឆេទ	(៤.៤៦៩.៣៩៣)	(៥.២៥៧.៩១៦)
	<u>៧៣១.៥១៦</u>	<u>៤.៥១០.២៨៦</u>

១៨. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ (ត)

(ង) ទម្រង់នៃការប្រឈមនៃរូបិយប័ណ្ណរបស់គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗមានដូចខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
រៀលខ្មែរ	១៣៨.០២៨.០៩៩	១៥១.៩៥២.៨៨៨
ដុល្លារអាមេរិក	១៤៩.៣២៨.៩៣៦	៦០.៨៩៣.៦៣៦
អឺរ៉ូ	១៤.៨១៧.៧៥៦	៣៩.៨០០.៨៤៨
	<u>៣០២.១៧៤.៧៩១</u>	<u>២៥២.៦៤៧.៣៧២</u>

(ច) តារាងដូចខាងក្រោមសង្ខេបទម្រង់កាលកំណត់នៃគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗរបស់ រ.ទ.ស.ភ នៅចុងការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដោយផ្អែកលើកាតព្វកិច្ចទូទាត់សងដែលមិនបានធ្វើអប្បហារតាមកិច្ចសន្យាដូចខាងក្រោម៖

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤	តាមតម្រូវការ ឬ ក្នុងរយៈពេល ១ឆ្នាំ ពី ១ឆ្នាំទៅ ៥ឆ្នាំ		លើសពី ៥ឆ្នាំ	សរុប
	ពាន់រៀល	ពាន់រៀល	ពាន់រៀល	ពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ ពាណិជ្ជកម្ម និងគណនីត្រូវបង់ ផ្សេងៗ	២១៣.២២៤.២២៥	-	៨៨.៩៥០.៥៦៦	៣០២.១៧៤.៧៩១

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣				
គណនីអ្នកផ្គត់ផ្គង់ ពាណិជ្ជកម្ម និងគណនីត្រូវបង់ ផ្សេងៗ	១៦៩.៧៤៣.៦៤០	-	៨២.៩០៣.៧៣២	២៥២.៦៤៧.៣៧២

១៩. ចំណូលពីការលក់

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ការលក់ទឹកស្អាត:		
- អ្នកប្រើប្រាស់តាមផ្ទះ:	១១០.៦២០.៣២០	១០៥.១៥៦.០៣២
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	១៦០.១២៨.៣៦៧	១៤៥.៨៧៤.៨១២
- គ្រឹះស្ថានសាធារណៈ:	២២.១២៣.៩៧៨	២០.៦៥៧.៨២៤
- អាជ្ញាធររដ្ឋស្វយ័តនានា	៩៣០.២៩២	៩២៨.៤១៦
- អ្នកចែកចាយទឹកស្អាត	៩.៩១០.៥៨៧	៩.៦៧៩.៨៩៥
បង្កត់ភាពខុសគ្នាលើប្រាក់ចំណូលពីការលក់ទឹកស្អាត	៧៤.៣៥៩	៦៩.៣៦៨
- ដក៖ ការលុបចោលវិក្កយបត្រ	(១.៦១៤.៩៨០)	(៨៣៣.៣៩៩)
	<u>៣០២.១៧២.៩២៣</u>	<u>២៨១.៥៣២.៩៤៨</u>
ចំណូលបានពីការតភ្ជាប់បណ្តាញ	១០.៨៣៦.៣៤៣	១១.៣១៤.៥២៦
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	៤.៦២៥.១០៦	៤.៣៤៣.២៧៥
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	<u>១៤៤.៦២៤</u>	<u>២២៥.៣៩២</u>
	<u>៣១៧.៧៧៨.៩៩៦</u>	<u>២៩៧.៤១៦.១៤១</u>

(ក) ការលក់ទឹកស្អាត

ចំណូលដែលទទួលបានពីការលក់ទឹកស្អាតត្រូវបានទទួលស្គាល់នៅចំណុចពេលមួយដែលទឹកត្រូវបានផ្គត់ផ្គង់ដោយ រ.ទ.ស.ភ និងត្រូវបានប្រើប្រាស់ដោយអតិថិជន។

(ខ) ចំណូលបានពីការតភ្ជាប់បណ្តាញ

ចំណូលបានពីការតភ្ជាប់បណ្តាញ ត្រូវបានទទួលស្គាល់ចំណុចពេលមួយដែលការតភ្ជាប់ បណ្តាញត្រូវបានធ្វើរួចរាល់។

(គ) ចំណូលការផ្លាស់ប្តូរនាឡិកាទឹក

ចំណូលការផ្លាស់ប្តូរនាឡិកាទឹក រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ចំណុចពេលមួយដែល រ.ទ.ស.ភធ្វើការចេញវិក្កយបត្រដោយគិតថ្លៃ ៥០រៀល ក្នុង១មីលីម៉ែត្រក្នុងមួយខែនៃទំហំនាឡិកា។

២០. កម្រៃពីសេវាសាងសង់

ថ្លៃឈ្នួលសេវាកម្មសាងសង់បង្ហាញពី ថ្លៃឈ្នួលនៃសេវាកម្មសំណង់ដែលមានទាក់ទងនឹងការពង្រីកប្រព័ន្ធចែកចាយទឹកទៅកាន់អ្នកចែកចាយទឹកនៅតាមបណ្តាខេត្តនានា។

ចំណូលពីកិច្ចសន្យាសាងសង់ ត្រូវបានវាស់វែងតាមតម្លៃប្រតិបត្តិការចែកដែលបានយល់ព្រមក្រោមកិច្ចព្រមព្រៀង។

២០. កម្រៃពីសេវាសាងសង់ (ត)

ប្រាក់ចំណូលត្រូវបានទទួលស្គាល់ នៅពេលការគ្រប់គ្រងទ្រព្យសម្បត្តិត្រូវបានផ្ទេរទៅឱ្យអតិថិជនហើយវាទំនងជាថា រ.ទ.ស.ភ នឹងប្រមូលការតបស្នងដែលខ្លួននឹងត្រូវបានផ្តល់ជាថ្លៃនឹងទ្រព្យសម្បត្តិដែលនឹងត្រូវផ្ទេរជូនអតិថិជន។ អាស្រ័យលើលក្ខខណ្ឌនៃកិច្ចសន្យា និងច្បាប់ដែលអនុវត្តចំពោះការគ្រប់គ្រងកិច្ចសន្យាទ្រព្យសម្បត្តិអាចផ្ទេរទៅតាមពេលវេលា ឬនៅពេលណាមួយ។ ការគ្រប់គ្រងនៃទ្រព្យសម្បត្តិ គឺត្រូវបានផ្ទេរជាដំណាក់កាលប្រសិនបើការអនុវត្តរបស់ រ.ទ.ស.ភ មិនទាន់បានបង្កើតទ្រព្យសកម្ម ហើយ រ.ទ.ស.ភ មានសិទ្ធិទូទាត់សម្រាប់ការអនុវត្តដែលបានបំពេញរហូតដល់សព្វថ្ងៃ។

ប្រសិនបើការគ្រប់គ្រងការផ្ទេរទ្រព្យសកម្មក្នុងរយៈពេលមួយ ប្រាក់ចំណូលត្រូវបានទទួលស្គាល់ក្នុងអំឡុងពេលនៃកិច្ចសន្យាដោយប្រើវិធីសាស្ត្រធាតុចូល ដោយយោងទៅដំណាក់កាលឆ្ពោះទៅរកភាពពេញលេញនៃកាតព្វកិច្ចដែលបានអនុវត្តនោះ។ បើមិនដូច្នោះទេប្រាក់ចំណូលត្រូវបានទទួលស្គាល់នៅចំណុចមួយនៅពេលដែលអតិថិជនទទួលបានការត្រួតពិនិត្យទ្រព្យសម្បត្តិ។

ការវិនិច្ឆ័យសំខាន់ៗ ត្រូវបានទាមទារនៅក្នុងការកំណត់កាតព្វកិច្ចប្រតិបត្តិការ ការបែងចែកតម្លៃ និងការចំណាយលើការដាក់បញ្ចូលវិធីសាស្ត្រធាតុចូលដើម្បីទទួលស្គាល់ប្រាក់ចំណូលតាមពេលវេលា។

រ.ទ.ស.ភ កំណត់នូវកាតព្វកិច្ចអនុវត្ត ដែលមានលក្ខណៈខុសៗគ្នា និងជាសម្ភារដែលជាការវិនិច្ឆ័យនៅក្នុងបរិបទនៃកិច្ចសន្យា។ តម្លៃប្រតិបត្តិការត្រូវបានកំណត់ដោយផ្អែកទៅលើប្រាក់ចំណេញដែលបានប៉ាន់ប្រមាណមុននឹងបែងចែកទៅកាតព្វកិច្ចអនុវត្តដែលបានកំណត់។ រ.ទ.ស.ភ ក៏បានប៉ាន់ប្រមាណនូវតម្លៃកិច្ចសន្យាសរុបក្នុងការអនុវត្តវិធីសាស្ត្រធាតុចូលដើម្បីទទួលបានប្រាក់ចំណូលតាមពេលវេលា។

២១. ចំណូលផ្សេងៗ

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ជំនួយពីរាជរដ្ឋាភិបាល និងជំនួយផ្សេងៗ	២.០០៩.៩០៨	២.០០៩.៩០៨
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	១០.៨២៧.២៧២	១៥.៤១៤.៦៧៦
ចំណូលពីការផ្អាកពិន័យ	១.៦៦៦.៤១៨	២៨០.៧០១
ចំណូលផ្សេងៗ	៤.០២៣.០៧២	៣.៤៣២.៨៦៥
	<u>១៨.៥២៦.៦៧០</u>	<u>២១.១៣៧.១៥០</u>

២២. ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ប្រាក់បៀវត្សបុគ្គលិក	៤៣.១៦៤.៥៣៨	៤០.៨៣៥.៣៥៧
ប្រាក់លើកទឹកចិត្ត	១២.៥២១.៥១២	១១.៩៤១.៧៥៥
ប្រាក់រង្វាន់	១១.៤៣៧.៥៥៩	១០.៧១៦.០១៧
ការទូទាត់អតីតភាពការងារ	១.០៧៨.៦២៤	១.១១៧.៨៨៩
ប្រាក់ឈ្នួលសម្រាប់អ្នកម៉ៅការ	២.២០៣.៣២៩	១.៤៦៥.៦២១
ចំណាយផ្សេងៗទាក់ទងនឹងបុគ្គលិក	១៥.១៤៦.៩៤៨	១៤.២១៥.៧៩៩
	<u>៨៥.៥៥២.៥១០</u>	<u>៨០.២៩២.៤៣៨</u>

២៣. ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ក្លរ (Chlorine)	៥.៦១៥.៤៧១	៤.៤៨៦.០៦៦
ប៉ូលី អាឡុយមីញ៉ូម ក្លរីដ (Poly Aluminium Chloride)	៩.២៩១.២៦៧	៨.៨២០.៧៣៥
អំបិល (Salt)	១.២៣៥.៥៧៧	១.២៥៥.៤៣២
កំប្រា (Lime)	២.១០១.៦៨៥	៤៣២.៤០៤
វត្ថុធាតុដើមផ្សេងទៀត	៧៣២.៥៩០	៨៨០.៦៧៦
	<u>១៨.៩៧៦.៥៩០</u>	<u>១៥.៨៧៥.៣១៣</u>

២៤. ចំណាយវត្ថុធាតុដើមសម្រាប់ការតភ្ជាប់បណ្តាញ

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល
ចំណាយលើការប្តូរនាឡិកាទឹក	៥.៦៨៨.៥៩០	៤.២២៥.៩៥០
ថ្លៃដើមបំពង់	១៤.៨៤៧	២៦.៥០១
ថ្លៃដើមផ្សេងៗ	៥៩៣.៨៤០	៥៦៤.០៦៣
	<u>៦.២៩៧.២៧៧</u>	<u>៤.៨១៦.៥១៤</u>

២៥. (ចំណេញ)/ខាតពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស	(៧.៦៧៥.១៣៩)	(៤.៦៩៩.៤៤៦)
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស	៩.៨៧១.២៦០	១០.៥៥៦.៣៦៥
	<u>២.១៩៦.១២១</u>	<u>៥.៨៥៦.៩១៩</u>

២៦. ចំណូល/(ចំណាយ) ការប្រាក់

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ចំណូលការប្រាក់៖		
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	៦.៦១៣.៤៩៤	៦.៧៣៧.៧៦៧
- ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេសរបស់ប្រាក់កម្ចី	៥០.៥៥៥.៨៩៣	៣២.៣០០.៨២៤
	<u>៥៧.១៦៩.៣៨៧</u>	<u>៣៩.០៣៨.៥៩១</u>
ចំណាយការប្រាក់៖		
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(១៩.៣៩៩.០៤១)	(១៥.១៧៨.៥៦០)
- ខាតសុទ្ធពីការបកប្រែរូបិយប័ណ្ណបរទេសរបស់ប្រាក់កម្ចី	(២៤.៥៨០.៤៥១)	(២២.៣៣២.៨៦៩)
- មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	៤.៩៧៨.០១៦	១១.៦៥០.៨៣២
	<u>(៣៩.០០១.៤៧៦)</u>	<u>(២៥.៨៦០.៥៩៧)</u>
ចំណូលការប្រាក់ - សុទ្ធ	<u>១៨.១៦៧.៩១១</u>	<u>១៣.១៧៧.៩៩៤</u>
(ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលនៅក្នុងធនាគារក្នុងស្រុកក្នុងគ្រា។		
(ខ) ចំណាយការប្រាក់ គឺជាចំណាយការប្រាក់ទៅលើប្រាក់កម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងប្រាក់កម្ចីដែលទទួលបានបន្តពី ក.ស.ហ.វ ដែលត្រូវទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB EIB និង JICA។		

២៧. ចំណាយពន្ធ

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ចំណាយពន្ធលើប្រាក់ចំណេញ៖		
ឆ្នាំចរន្ត	៨.៩៧៨.៩០៨	១១.៣១២.៨៧០
ចំណាយពន្ធពន្យារ (កំណត់សម្គាល់លេខ ១៧)៖		
ភាពខុសគ្នាបណ្តោះអាសន្ន	១៣.១៥២.៥៤០	៩.៤៦០.៧០៦
សំវិធានធនខ្វះក្នុងការិយបរិច្ឆេទមុន	-	៥.៥១៦.៨៩៩
	<u>១៣.១៥២.៥៤០</u>	<u>១៤.៩៧៧.៦០៥</u>
ចំណាយពន្ធសរុប	<u>២២.១៣១.៤៤៨</u>	<u>២៦.២៩០.៤៧៥</u>

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ភ មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% (២០២៣៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% (២០២៣៖ ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។

២៧. ចំណាយពន្ធ (ត)

តួលេខក្នុងការសម្របសម្រួលរវាងចំណាយពន្ធ
ពន្ធដាររបស់ រ.ទ.ស.ភ មានដូចខាងក្រោម៖

និងផលគុណនៃប្រាក់ចំណេញគណនេយ្យនឹងអត្រា

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ប្រាក់ចំណេញមុនបង់ពន្ធ	១០៧.១៧៤.៣៦១	៩៨.៩៣៨.០៤៧
ពន្ធគណនាតាមអត្រាពន្ធស្របច្បាប់នៅកម្ពុជា ២០% (២០២៣៖ ២០%)	២១.៤៣៤.៨៧២	១៩.៧៨៧.៦០៩
ឥទ្ធិពលពន្ធដារទៅលើ៖		
ចំណាយដែលមិនអាចកាត់កង	៦៩៦.៥៧៦	៩៨៥.៩៦៧
	២២.១៣១.៤៤៨	២០.៧៧៣.៥៧៦
សំវិធានធនខ្វះលើពន្ធពន្យារក្នុងការិយបរិច្ឆេទមុន	-	៥.៥១៦.៨៩៩
ចំណាយពន្ធសរុប	២២.១៣១.៤៤៨	២៦.២៩០.៤៧៥

២៨. ចំណេញក្នុងមួយភាគហ៊ុន

(ក) ចំណេញក្នុងមួយភាគហ៊ុនគោល

ចំណេញក្នុងមួយភាគហ៊ុនគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ភាគហ៊ុនិក របស់
រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យមទម្ងន់ដែលបានបោះផ្សាយក្នុងការិយបរិច្ឆេទ។

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ប្រាក់ចំណេញជាកម្មសិទ្ធិរបស់ម្ចាស់ភាគហ៊ុនធម្មតា	៨៥.០៤២.៩១៣	៧២.៦៤៧.៥៧២
ចំនួនភាគហ៊ុនមធ្យមទម្ងន់	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុនគោល	៩៧៧,៨១	៨៣៥,២៩
ចំណេញក្នុងមួយភាគហ៊ុនថយចុះ	៩៧៧,៨១	៨៣៥,២៩

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា
ដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

សម្រាប់ការិយបរិច្ឆេទបញ្ចប់នេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា
ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយ
ភាគហ៊ុនគោល។

២៩. ភាគលាភ

	២០២៤		២០២៣	
	ភាគលាភ	ចំនួនទឹកប្រាក់នៃ	ភាគលាភ	ចំនួនទឹកប្រាក់នៃ
	ក្នុងមួយហ៊ុន រៀល	ភាគលាភ ពាន់រៀល	ក្នុងមួយហ៊ុន រៀល	ភាគលាភ ពាន់រៀល
ការប្រកាសភាគលាភលើកដំបូង				
និងលើកចុងក្រោយ	៣៥០	៤.៥៦៦.០៩១	៣៣០	៤.៣០៥.១៥៨

នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ការិយបរិច្ឆេទបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានតម្លៃ ៣៥០រៀលក្នុងមួយភាគហ៊ុន ដែលគិតជាទឹកប្រាក់សរុបចំនួន ៤.៥៦៦.០៩១.៣៥០រៀលជូនភាគហ៊ុនិក។

៣០. ការលាតត្រដាងពីភាគីពាក់ព័ន្ធ

- (ក) ភាគីមួយត្រូវបានចាត់ទុកថាជាសម្ព័ន្ធហ្នាទិជាមួយរ.ទ.ស.ភ ប្រសិនបើភាគីនោះមានលទ្ធភាពគ្រប់គ្រងដោយផ្ទាល់ឬដោយប្រយោល ឬមានឥទ្ធិពលសំខាន់លើភាគីមួយនោះក្នុងការសម្រេចចិត្តហិរញ្ញវត្ថុ និងប្រតិបត្តិការ ឬបញ្ហាសមកវិញ ឬបើ រ.ទ.ស.ភ និងភាគីនោះស្ថិតក្រោមការគ្រប់គ្រងតែមួយ ឬស្ថិតក្រោមឥទ្ធិពលសំខាន់រួម។ ភាគីពាក់ព័ន្ធ អាចជារូបវន្ត ឬនីតិបុគ្គល។

គណៈគ្រប់គ្រងសំខាន់ៗ របស់ រ.ទ.ស.ភ រួមមានបុគ្គលទាំងឡាយណា (រួមបញ្ចូលទាំងអភិបាល រ.ទ.ស.ភ) ដែលមានសិទ្ធិអំណាច និងទំនួលខុសត្រូវក្នុងការគ្រោង ដឹកនាំ និងគ្រប់គ្រងសកម្មភាពរបស់ រ.ទ.ស.ភ ដោយផ្ទាល់ ឬដោយប្រយោល។

- (ខ) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងភាគីពាក់ព័ន្ធក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	២០២៤	២០២៣
	ពាន់រៀល	ពាន់រៀល
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		
ការប្រាក់លើប្រាក់កម្ចីដែលបានបង់	១៩.៣៩៦.៦៥៥	១៥.១៧៨.៥៦០

សមតុល្យជាមួយភាគីពាក់ព័ន្ធ នៅចុងរយៈពេលរាយការណ៍ត្រូវបានលាតត្រដាង នៅក្នុងកំណត់សម្គាល់លេខ ១៥ នៃរបាយការណ៍ហិរញ្ញវត្ថុ។

ប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធពីណ័នាខាងលើត្រូវបានធ្វើឡើងតាមលក្ខណៈពាណិជ្ជកម្មចរចា។

- (គ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ សម្រាប់ការិយបរិច្ឆេទនេះមានដូចខាងក្រោម៖

	២០២៤	២០២៣
	ពាន់រៀល	ពាន់រៀល
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	២.៤៥៨.៤២២	២.៣៩៨.២៩៩

៣១. ចំណាយជាប់កិច្ចសន្យា

នៅចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនកម្មទៅលើទ្រព្យសកម្មខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
ការសាងសង់រោងចក្រផលិតទឹកស្អាត	២៨៣.០៥៧.៨៨១	៣៧.២៤០.១៣៧
សេវាផ្តល់ការប្រឹក្សាយោបល់	២.៦៦៩.៧៩៤	៩.៧៦២.៨៧៧
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.០៥៤.១៧៦	២៦.៩៥០.៥៤៦
	<u>២៨៦.៧៨១.៨៥១</u>	<u>៧៣.៩៥៣.៥៦០</u>

៣២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ

(ក) ការគ្រប់គ្រងមូលធន

គោលបំណងចម្បងរបស់ រ.ទ.ស.ភ ក្នុងការគ្រប់គ្រងមូលធន គឺដើម្បីធានាឱ្យបានថា រ.ទ.ស.ភ អាចបន្តប្រតិបត្តិការរបស់ខ្លួន ដោយឈរលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយស្របពេលជាមួយគ្នានេះធ្វើឱ្យមានកំណើនផលលាភដល់ភាគហ៊ុនិក តាមរយៈការបង្កើនប្រសិទ្ធភាពអនុបាតបំណុល និងមូលធន។ ពុំមានការផ្លាស់ប្តូរយុទ្ធសាស្ត្រទូទៅរបស់ រ.ទ.ស.ភ តាំងពីការិយបរិច្ឆេទមុនទេ។

រ.ទ.ស.ភ បានគ្រប់គ្រងរចនាសម្ព័ន្ធមូលធន និងធ្វើនិយ័តកម្មលើរចនាសម្ព័ន្ធរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃលក្ខខណ្ឌសេដ្ឋកិច្ច។ ដើម្បីរក្សា ឬធ្វើនិយ័តកម្មលើរចនាសម្ព័ន្ធមូលធន រ.ទ.ស.ភ អាចធ្វើ និយ័តកម្មលើការទូទាត់ភាគលាភទៅឱ្យភាគហ៊ុនិក ការបង្វិលភាគហ៊ុនទៅឱ្យភាគហ៊ុនិក ឬការបោះផ្សាយភាគហ៊ុនថ្មី។ ពុំមានការប្រែប្រួលលើគោលបំណងគោលនយោបាយ ឬដំណើរការផ្សេងៗទេ នៅក្នុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

រ.ទ.ស.ភ ឃ្លាំមើល និងរក្សាកម្រិតប្រុងប្រយ័ត្នរបស់បំណុលសរុប និងដើម្បីឱ្យបាននូវអនុលោមភាពតម្រូវការមូលធនដែលដាក់ដោយផ្នែកខាងក្រៅ។

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលបំណងនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់គោលបំណងនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើតគោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ទំនួលខុសត្រូវលើការត្រួតពិនិត្យ ការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងដែនកំណត់នៃការប្រឈមដោយអនុលោមតាមគោលបំណង និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

រ.ទ.ស.ភ ប្រឈមជាចម្បងទៅនឹងហានិភ័យរូបិយប័ណ្ណបរទេស ហានិភ័យអត្រាការប្រាក់ហានិភ័យឥណទាន ព្រមទាំងហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់។ ព័ត៌មានស្តីពីការគ្រប់គ្រងការប្រឈមដែលពាក់ព័ន្ធនឹងដូចខាងក្រោម៖

៣២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(១) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណបរទេស គឺហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុ ដែលអាចនឹងមានការផ្លាស់ប្តូរដោយការប្រែប្រួលអត្រាប្តូរប្រាក់បរទេស។ ប្រឈមមុខនឹងហានិភ័យនៃការផ្លាស់ប្តូរអត្រាប្តូរប្រាក់បរទេសរបស់ រ.ទ.ស.ភ ពាក់ព័ន្ធជាចម្បងនឹងសកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ (នៅពេលសាច់ប្រាក់ និងសមមូលសាច់ប្រាក់ការវិនិយោគរយៈពេលខ្លី ការទិញ និងកម្ចីត្រូវបានចារឹកតម្លៃជាប្រាក់រូបិយប័ណ្ណបរទេស)។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យរបស់ រ.ទ.ស.ភ ដែលមានទឹកប្រាក់មិនមែនជាប្រាក់រូបិយប័ណ្ណមុខងារ មានដូចខាងក្រោម៖

	២០២៤ ពាន់រៀល	២០២៣ ពាន់រៀល (កំណត់ឡើងវិញ)
<u>ការវិនិយោគរយៈពេលខ្លី</u>		
ដុល្លារអាមេរិក	៦៤.៩៦១.៣៦០	៩២.៣១៦.០០៣
<u>សមតុល្យសាច់ប្រាក់ និងធនាគារ</u>		
ដុល្លារអាមេរិក	១.៣៧៣.២៨៧	៤.១៦៨.៥៨០
<u>គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវ</u>		
<u>ទទួលផ្សេងៗ</u>		
ដុល្លារអាមេរិក	១១.៥៥៧.៧៧១	៦៤០.២៧៧
<u>កិច្ចសន្យាទ្រព្យសកម្ម</u>		
ដុល្លារអាមេរិក	៤.៣៩៨.៥៦៤	៧.៦២៤.៣៣៩
<u>កិច្ចសន្យាបំណុល</u>		
ដុល្លារអាមេរិក	៣.៥២០.៣៩៥	៤.២៤៨.៨៦០
<u>ប្រាក់កម្ចី</u>		
ដុល្លារអាមេរិក	១.៣៦៦.១១២.៤១២	១.២២៨.៣៥១.៥៩១
អឺរ៉ូ	៨.៤២៥.៨៧៨	២៧.៣៨០.៦០៧
Special Drawing Right	២៧.០៩៨.០១៩	៣០.៥៥៨.៤២៩
យ៉េនជប៉ុន	២៨.៩៨៣.០៧៣	៣៤.៣១១.៤៥៨
<u>គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវ</u>		
<u>បង់ផ្សេងៗ</u>		
ដុល្លារអាមេរិក	១៤៩.៣២៨.៩៣៦	៦០.៨៩៣.៦៣៦
អឺរ៉ូ	១៤.៨១៧.៧៥៦	៣៩.៨០០.៨៤៨

៣២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(១) ហានិភ័យរូបិយប័ណ្ណបរទេស (ត)

តារាងខាងក្រោមនេះបង្ហាញអំពីការវិភាគភាពងាយរងផលប៉ះពាល់របស់ រ.ទ.ស.ភ ទៅនឹងការប្រែប្រួល ដែលអាចកើតមានឡើងទៅលើអត្រាប្តូរប្រាក់ដុល្លារអាមេរិក អឺរូ SDR និងយ៉េនជប៉ុន ធៀបទៅនឹងរូបិយប័ណ្ណមុខងារនៃ រ.ទ.ស.ភ ជាមួយកត្តាអថេរផ្សេងៗទៀតនៅដដែល៖

		២០២៤	២០២៣
		ពាន់រៀល	ពាន់រៀល
ប្រាក់ចំណេញក្រោយដកពន្ធ			
ដុល្លារ/រៀល	- កើនឡើង ៣% (២០២៣: ៣%)	(៣១.១៩៤.៦៦៦)	(២៧.១៦៤.៨០៨)
	- ចុះខ្សោយ ៣% (២០២៣: ៣%)	៣១.១៩៤.៦៦៦	២៧.១៦៤.៨០៨
អឺរូ/រៀល	- កើនឡើង ៣% (២០២៣: ៣%)	(២០២.២២១)	(៦៥៧.១៣៥)
	- ចុះខ្សោយ ៣% (២០២៣: ៣%)	២០២.២២១	៦៥៧.១៣៥
SDR/រៀល	- កើនឡើង ៣% (២០២៣: ៣%)	(៦៥០.៣៥២)	(៧៣៣.៤០២)
	- ចុះខ្សោយ ៣% (២០២៣: ៣%)	៦៥០.៣៥២	៧៣៣.៤០២
យ៉េនជប៉ុន/រៀល	- កើនឡើង ៣% (២០២៣: ៣%)	(៦៩៥.៥៩៤)	(៨២៣.៤៧៥)
	- ចុះខ្សោយ ៣% (២០២៣: ៣%)	៦៩៥.៥៩៤	៨២៣.៤៧៥

(២) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃសមស្រប ឬលំហូរសាច់ប្រាក់នាពេលអនាគតរបស់ឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងផ្លាស់ប្តូរដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ កើតឡើងជាចម្បងចេញពីឥណទាន និងប្រាក់កម្ចី។ រ.ទ.ស.ភ គ្រប់គ្រងការប្រឈមអត្រាការប្រាក់របស់ខ្លួន ដោយឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ទីផ្សារបំណុល នៅពេលដែលចាំបាច់ រក្សាឱ្យបានការលាយគ្នាប្រកបដោយភាពប្រុងប្រយ័ត្នរវាង កម្ចីមានអត្រាថេរ និងប្រែប្រួល។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ ឧបករណ៍ហិរញ្ញវត្ថុ និស្សន្ទដើម្បីទប់ស្កាត់កាតព្វកិច្ចបំណុលណាមួយនោះ។

ការវិភាគភាពងាយរងផលប៉ះពាល់នៃហានិភ័យអត្រាការប្រាក់

តារាងខាងក្រោមបង្ហាញពីការវិភាគលើភាពងាយរងផលប៉ះពាល់របស់ រ.ទ.ស.ភ ប្រសិនបើអត្រាការប្រាក់នៅក្នុងកាលបរិច្ឆេទរាយការណ៍ ប្រែប្រួល ០,១% និងកត្តាអថេរផ្សេងៗទៀតនៅដដែល៖

		២០២៤	២០២៣
		ពាន់រៀល	ពាន់រៀល
ប្រាក់ចំណេញក្រោយដកពន្ធ			
- កំណើន ០,១% (២០២៣: ០,១%)		(១៨១.៦៨៦)	(២០០.៦២០)
- តំហយ ០,១% (២០២៣: ០,១%)		១៨១.៦៨៦	២០០.៦២០

៣២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(២) ហានិភ័យអត្រាការប្រាក់ (ត)

ភាពងាយរងផលប៉ះពាល់នៃអត្រាការប្រាក់ក្នុងឆ្នាំ២០២៤ ខ្ពស់ជាងឆ្នាំ២០២៣ ដោយសារតែកំណើននៃមូលធនកម្មការប្រាក់នៅក្នុងការិយបរិច្ឆេទ។ ការប៉ាន់ស្មាននៃបម្រែបម្រួលជាភាគរយលើការវិភាគ ភាពងាយរងផលប៉ះពាល់នៃអត្រាការប្រាក់ គឺផ្អែកលើបរិស្ថានទីផ្សារបច្ចុប្បន្នដែលអាចធ្វើវិភាគបាន។

(៣) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីនៃឧបករណ៍ហិរញ្ញវត្ថុមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ ជាចម្បង រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានដោយសារការលក់ហើយទូទាត់តាមក្រោយ។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវឃ្លាំមើលជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគីទាំងនោះ ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចតួចបំផុត។

ការប្រឈមចម្បងរបស់ រ.ទ.ស.ភ ចំពោះហានិភ័យឥណទាន កើតឡើងតាមរយៈគណនីអតិថិជនពាណិជ្ជកម្មអតិថិជនរបស់ខ្លួន។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យឥណទានលើការលក់ដោយធានាថាអតិថិជនរបស់ខ្លួនមានជំហរហិរញ្ញវត្ថុ និងប្រវត្តិឥណទានល្អ។

រ.ទ.ស.ភ កំណត់ទ្រព្យសកម្មហិរញ្ញវត្ថុមិនអាចទូទាត់បាន នៅពេលដែលការទូទាត់តាមកិច្ចសន្យាហួសពេលកំណត់ ហើយនៅពេលដែលព័ត៌មានផ្ទៃក្នុង ឬ ខាងក្រៅបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុមិនអាចប្រមូលមកវិញបាន។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានលុបចោលនៅពេលដែលគ្មានការរំពឹងទុកសមហេតុផលកស្ម័គ្រពីស្ថាប័នហូរសាច់ប្រាក់តាមកិច្ចសន្យា។

ដើម្បីគ្រប់គ្រងហានិភ័យលើគណនីអតិថិជនពាណិជ្ជកម្ម រ.ទ.ស.ភ តម្រូវឱ្យមានប្រាក់កក់មុនពេលមានការភ្ជាប់ទឹកត្រូវបានធ្វើឡើង។ ចំពោះនាយកដ្ឋានរបស់រដ្ឋាភិបាល រ.ទ.ស.ភ មិនតម្រូវឱ្យមានប្រាក់កក់ឡើយដោយ រ.ទ.ស.ភ ជឿជាក់ថាអាចប្រមូលពីនាយកដ្ឋានទាំងនេះតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ប្រភពនៃហិរញ្ញវត្ថុសំរាប់នាយកដ្ឋានទាំងនេះ) ដែលជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ និង ភាគហ៊ុនិកនៃ រ.ទ.ស.ភ។

គោលនយោបាយនៃការកាត់ប្រាក់កក់ គឺអនុវត្តទៅតាមអតិថិជនដែលមិនទាន់បានទូទាត់បំណុលរបស់ពួកគេទៅតាមលក្ខខណ្ឌឥណទាន។

ដើម្បីកាត់បន្ថយហានិភ័យលើសាច់ប្រាក់នៅក្នុងធនាគារ និងការវិនិយោគរយៈពេលខ្លី (ប្រាក់បញ្ញើកាលកំណត់របស់ធនាគារ) រ.ទ.ស.ភ បានបែងចែកប្រាក់បញ្ញើរបស់វាទៅតាមធនាគារខុសៗគ្នាដោយប្រើប្រាស់ធនាគារក្នុងស្រុកធំៗ និងមានឈ្មោះល្បីមួយចំនួនដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

ការប្រឈមចំពោះហានិភ័យឥណទាន និងទម្រង់នៃការប្រមូលជុំហានិភ័យឥណទាន

ការប្រឈមអតិបរមាទៅនឹងហានិភ័យឥណទានរបស់ រ.ទ.ស.ភ តំណាងដោយតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ។

នៅក្នុងការិយបរិច្ឆេទការណ៍:

- (១) ប្រមាណ ១០% (២០២៣: ២៨%) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗរបស់ រ.ទ.ស.ភ គឺជំពាក់ដោយអតិថិជនជាអ្នកប្រើប្រាស់តាមផ្ទះ។
- (២) ប្រមាណ ១៧% (២០២៣: ១៩%) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗរបស់ រ.ទ.ស.ភ គឺជំពាក់ដោយអតិថិជនជាលក្ខណៈអាជីវកម្ម។

៣២. ការគ្រប់គ្រងមូលធន និងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(៣) ហានិភ័យឥណទាន (ត)

ការប្រឈមចំពោះហានិភ័យឥណទាន និងទម្រង់នៃការប្រមូលផ្តុំហានិភ័យឥណទាន (ត)

នៅចុងការិយបរិច្ឆេទរាយការណ៍: (ត)

(៣) ប្រមាណ ៧១% (២០២៣: ៥១%) គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួល ផ្សេងៗរបស់ រ.ទ.ស.ភ គឺជាការដោយអតិថិជនគ្រឹះស្ថានសាធារណៈ។

(៤) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់ កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយ ដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាក ក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាង សកម្ម ដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការ វិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុង យុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ រក្សានូវកម្រិតសាច់ប្រាក់ និងសាច់ប្រាក់សមមូលគ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាព ប្រតិបត្តិការរបស់ រ.ទ.ស.ភ។

៣៣. ព័ត៌មានតាមផ្នែក

រ.ទ.ស.ភ ផ្គត់ផ្គង់ទឹកទៅដល់ក្រុមគ្រួសារ ដែលមានទីលំនៅនៅទីក្រុងភ្នំពេញ និងតាមបណ្តាទីតាំងនានា ដែលនៅជុំវិញទីក្រុង។ ដើម្បីទ្រទ្រង់អាជីវកម្មចែកចាយទឹកប្រើប្រាស់ រ.ទ.ស.ភ ត្រូវតែផ្គត់ផ្គង់នូវបណ្តាញ ទឹកធ្វើ ជាសេវាកម្មទ្រទ្រង់។ ប្រាក់ចំណូលបានមកពីការតភ្ជាប់ទឹក (សេវាកម្មទ្រទ្រង់សម្រាប់ការផ្គត់ផ្គង់ទឹកប្រើប្រាស់) មានចំនួនតិចជាង ៣% (២០២៣: ៤%) នៃប្រាក់ចំណូលសរុបខណៈពេលដែលចំណូលដែលបានមកពីការ ផ្គត់ផ្គង់ទឹកប្រើប្រាស់មានចំនួន ៩៧% (២០១៩: ៩៦%) នៃប្រាក់ចំណូលសរុបរបស់ រ.ទ.ស.ភ។

រ.ទ.ស.ភ មានផ្នែកមួយនៃរបាយការណ៍ដែលមានឈ្មោះថាការផ្គត់ផ្គង់ទឹកប្រើប្រាស់។ ប្រធានផ្នែក ប្រតិបត្តិការបានធ្វើការសម្រេចចិត្ត (ក្រុមខាងផ្នែកគ្រប់គ្រង) ពិនិត្យឡើងវិញនូវរបាយការណ៍គ្រប់គ្រងផ្នែកខាង ក្នុងដែលរាយការណ៍អំពីការបំពេញមុខងាររបស់ចម្រៀកនៃការផ្គត់ផ្គង់ទឹកប្រើប្រាស់ជាទាំងមូល ដើម្បីវាយតម្លៃ ការបំពេញមុខងារ និងបែងចែកធនធាន។ ប្រធានផ្នែកប្រតិបត្តិការត្រួតពិនិត្យលើការបំពេញមុខងារលើផ្នែកនៃ របាយការណ៍ដោយវាស់វែងលើប្រាក់ចំណេញដុល ប្រាក់ចំណេញមុនពេលកាត់ពន្ធ និងប្រាក់ចំណេញក្រោយ ពេលកាត់ពន្ធដោយប្រៀបធៀបជាមួយកាលបរិច្ឆេទឆ្នាំមុន។

៣៤. យថាភាពនៃពន្ធ

ប្រព័ន្ធពន្ធដារនៅក្នុងប្រទេសកម្ពុជា គឺមានភាពថ្មី និងត្រូវបានកំណត់លក្ខណៈដោយប្រភេទពន្ធជាច្រើន និងជានិច្ចកាល មានការផ្លាស់ប្តូរនៃបទបញ្ញត្តិ ដែលជាធម្មតាមានលក្ខណៈមិនសូវជាក់លាក់ មានភាពផ្ទុយគ្នា និង ប្រែប្រួលទៅតាមការបកស្រាយ។ ជានិច្ចកាល ការបកស្រាយផ្សេងៗគ្នាកើតមានក្នុងចំណោម អាជ្ញាធរពន្ធ និង យុត្តាធិការជាច្រើន។ ពន្ធត្រូវបានត្រួតពិនិត្យឡើងវិញ និងស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលទទួលបានការ អនុញ្ញាតដោយច្បាប់ក្នុងការដាក់ការដាក់ពិន័យធ្ងន់ធ្ងរ ការដាក់ទណ្ឌកម្ម និងការប្រាក់។ ការពិតទាំងនេះប្រហែល ជាអាចបង្កើតហានិភ័យនៃពន្ធនៅក្នុងប្រទេសកម្ពុជាខ្លាំងជាងនៅប្រទេសដទៃទៀត។ គណៈគ្រប់គ្រងជឿជាក់ ថាបំណុលពន្ធត្រូវបានកត់ត្រាយ៉ាងគ្រប់គ្រាន់ដោយផ្អែកលើការបកស្រាយបទបញ្ញត្តិពន្ធរបស់ខ្លួន។ ប៉ុន្តែអាជ្ញាធរ ដែលពាក់ព័ន្ធអាចមានការបកស្រាយផ្សេងគ្នា ហើយឥទ្ធិពលជាសារវន្តរបស់វាអាចមានសារៈសំខាន់ខ្លាំង។

៣៥. ព្រឹត្តិការណ៍សំខាន់ៗក្នុងកំឡុងការិយបរិច្ឆេទនៃរបាយការណ៍

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ រ.ទ.ស.ភ និង ក្រុមហ៊ុន VINCI Construction Grands Projects បានចុះកិច្ចព្រមព្រៀងលើការសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដែលមានសមត្ថភាពផលិតទឹកបាន១៩៥.០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ កិច្ចសន្យាសាងសង់នេះមានទឹកប្រាក់ចំនួន ១០៣លានដុល្លារអាមេរិក ដែលបានបង់ផ្តល់កម្ចីហិរញ្ញប្បទានពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលផ្តល់មូលនិធិដោយដៃគូអភិវឌ្ឍន៍បារាំងចំនួន ៦១លានដុល្លារអាមេរិក និងមូលធនរបស់ រ.ទ.ស.ភ ចំនួន ៤២លានដុល្លារអាមេរិក។ ការសាងសង់បានចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៤ និងបញ្ចប់នៅត្រីមាសទី៣ ឆ្នាំ២០២៧ ។

៣៦. តួលេខប្រៀបធៀប

តួលេខប្រៀបធៀបមួយចំនួនត្រូវបានគេធ្វើចំណាត់ថ្នាក់ឡើងវិញ ដើម្បីឱ្យស្របទៅនឹងការបង្ហាញក្នុងគ្រាបច្ចុប្បន្ន។

	ដូចដែលបាន	
	កំណត់ឡើងវិញ ពាន់រៀល	រាយការណ៍ពីមុន ពាន់រៀល
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
ចំណូលរយៈពេលវែង		
កម្ចី	៤៥៧.៨១៨.៧៣៥	១.២៩៦.៩២៤.៦៨៤
ចំណូលរយៈពេលខ្លី		
កម្ចី	៨៦២.៧៨៣.៣៥០	២៣.៦៧៧.៤០១
របាយការណ៍លំហូរសាច់ប្រាក់		
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ	(៩៤.៧៤៦.៣៩២)	(៨២.៦៥៦.៣០២)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(២៥១.៣៤៩.៥៨០)	(២៦៥.៩៦៨.៥៤២)
ការចាត់ថ្នាក់ឡើងវិញពីកម្ចីរយៈពេលវែងទៅកម្ចីរយៈពេលខ្លីចំនួន ៨៣៩.១០៥.៩៤៧.៩០៥រៀល។		

៣៧. និយ័តកម្មក្នុងការិយបរិច្ឆេទមុន

តួលេខប្រៀបធៀបមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានត្រូវកំណត់ឡើងវិញនៅក្នុងទិដ្ឋភាពនៃការកែតម្រូវឆ្នាំមុន៖

- (ក) ការទទួលស្គាល់លើសនៃចំណូលបង្គរពីការលក់ទឹកស្អាតចំនួន ៥៧.៧១៨.២៧៨.២២៤រៀល។
- (ខ) ការទទួលស្គាល់លើសនៃគណនីត្រូវទទួលពីសេវាសាងសង់ចំនួន ១.៨១១.០៧៧.៦៥២រៀល។
- (គ) ការចាត់ថ្នាក់ឡើងវិញពីគណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗទៅទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារចំនួន ៩៣៤.៥៩៨.៥៨៩រៀល។
- (ឃ) ការចាត់ថ្នាក់ឡើងវិញពីសមតុល្យសាច់ប្រាក់ និងធនាគារ ទៅទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារចំនួន ៤៥៧.០២១.៩០៨រៀល។
- (ង) ការចាត់ថ្នាក់ឡើងវិញពីចំណេញ/(ខាត)ពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ ទៅចំណូល/(ចំណាយ) ហិរញ្ញវត្ថុចំនួន ៣២.៣០០.៨២៥.០០០រៀល និង២២.៣៣២.៨៦៧.០០០រៀល រៀងៗគ្នា។
- (ច) ការចាត់ថ្នាក់ឡើងវិញពីគណនីត្រូវបង់ផ្សេងៗទៅ សមតុល្យសាច់ប្រាក់ និងធនាគារចំនួន ៥.២៤២.២៨៦.០២១រៀល។

ក. និយ័តកម្មក្នុងការវិបល្លាស

តួលេខប្រៀបធៀបមួយចំនួននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ សម្រាប់ការវិបល្លាសបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលបានត្រូវកំណត់ឡើងវិញនៅក្នុងទិដ្ឋភាពនៃការកែតម្រូវឆ្នាំមុន៖ (ត)

- (ឆ) ការផ្ទៀងផ្ទាត់ពីការខុសគ្នានៃសមតុល្យធនាគារស្ថិតក្រោមសមតុល្យសាច់ប្រាក់ និងធនាគារ ចំនួន ២.១៨៦.០៨៤.៤០៩រៀល។
- (ជ) ការផ្ទេរពីទុនបម្រុងតាមច្បាប់ទៅប្រាក់ចំណេញរក្សាទុកចំនួន ៥៥.៩៥៦.១១៦.០៤៨រៀល។
- (ញ) ការចាត់ថ្នាក់ខុស និងការបង្វែរត្រឡប់មកវិញមិនត្រឹមត្រូវនៃប្រាក់ធនាគារពីធនាគារ ដែលអាចទទួលបាន និងការខកខាននៃការកត់ត្រាលម្អៀងនៃការប្តូរប្រាក់បរទេសចំនួន ២.៨៨៧.៧៦៩.៣១៦រៀល។
- (ដ) ការទទួលស្គាល់លើសនៃបំណុលពន្ធដារ និងសំវិធានធនខ្វះនៃបំណុលពន្ធដារ ចំនួន ១០.៦១៩.៩៤៨.៥៣៤រៀល និង ១០.០៤៧.៤៦២.៩៥៥រៀល រៀងៗគ្នា។

ផលប៉ះពាល់នៃការកែតម្រូវកំហុសដែលបានរៀបរាប់ខាងលើមានដូចខាងក្រោម៖

- (ក) ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣

	ដូចដែលបាន		
	រាយការណ៍ពីមុន ពាន់រៀល	ការធ្វើនិយ័តកម្មឆ្នាំមុន ពាន់រៀល	កំណត់ឡើងវិញ ពាន់រៀល
គណនីអតិថិជនពាណិជ្ជកម្ម និងគណនី			
ត្រូវទទួលផ្សេងៗ	៣២.៧០៧.៤១៦	(៧.៣៣០.២៤៦)	២៥.៣៧៧.១៧០
កិច្ចសន្យាទ្រព្យសកម្ម	៩២.៧៦៨.៣៧៤	(៥៧.៨៤២.៩០៧)	៣៤.៩២៥.៤៦៧
សមតុល្យសាច់ប្រាក់ និងធនាគារ	៥៦.៧១៦.៤៣៩	៤.៤៤២.៤៧៦	៦១.១៥៨.៩១៥
ចំណេញរក្សាទុក	១០៨.១៨៥.៨៦៥	(៥៥.៩៥៩.៦៧០)	៥២.២២៦.១៩៥
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង			
គណនីត្រូវបង់ផ្សេងៗ - រយៈពេលខ្លី	១៥៤.៦៦១.១៥២	(៤.៧៧១.០០៧)	១៤៩.៨៩០.១៤៥

- (ខ) ការផ្ទៀងផ្ទាត់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដូចដែលបាន		
	រាយការណ៍ពីមុន ពាន់រៀល	ការធ្វើនិយ័តកម្មឆ្នាំមុន ពាន់រៀល	កំណត់ឡើងវិញ ពាន់រៀល
ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	២.៤៩៤.៩៧៩.២៩០	(៤៧៧.៥៧៦)	២.៤៩៤.៥០១.៧១៤
គណនីអតិថិជនពាណិជ្ជកម្ម និងគណនី			
ត្រូវទទួលផ្សេងៗ	២៧.៩៨០.២៣៦	(១០.៣១៦.១៤០)	១៧.៦៦៤.០៩៦
កិច្ចសន្យាទ្រព្យសកម្ម	១៥៥.៥០១.២៥៥	(១១៦.៨៧២.៧៧៨)	៣៨.៦២៨.៤៧៧
សមតុល្យសាច់ប្រាក់ និងធនាគារ	១៦.១១៧.២២២	៦.៩៧១.៣៤៨	២៣.០៨៨.៥៧០
ទុនបម្រុង	៦៤៧.១៤៨.៧៨២	(៥៥.៩៥៦.១១៦)	៥៩១.១៩២.៦៦៦
ចំណេញរក្សាទុក	១២៦.៦០៩.៥៨២	(៥៣.៩៦២.០១០)	៧២.៦៤៧.៥៧២
បំណុលពន្ធដារ	៨១.៩៤៦.៨៥៨	១០.០៤៧.៤៦៣	៩១.៩៩៤.៣២១
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និង			
គណនីត្រូវបង់ផ្សេងៗ	១៧៩.៩៤៤.៦២១	(១០.២០០.៩៨១)	១៦៩.៧៤៣.៦៤០
បំណុលពន្ធដារ	២០.៧២៨.៦៧២	(១០.៦១៩.៩៤៨)	១០.១០៨.៧២៤

៣៧. និយ័តកម្មក្នុងការិយបរិច្ឆេទមុន (ត)

ផលប៉ះពាល់នៃការកែតម្រូវកំហុសដែលបានរៀបរាប់ខាងលើមានដូចខាងក្រោម៖ (ត)

- (គ) ការផ្ទៀងផ្ទាត់របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ដូចដែលបាន រាយការណ៍ពីមុន ពាន់រៀល	ការធ្វើនិយ័តកម្មផ្ទាំងមុន ពាន់រៀល	កំណត់ឡើងវិញ ពាន់រៀល
ចំណូល	៣៤៩.៦៤០.០៧៣	(៥២.២២៣.៩៣២)	២៩៧.៤១៦.១៤១
កម្រៃពីការសាងសង់	១៦.៦៥៥.៦១៧	(១.៨១១.០៧៨)	១៤.៨៤៤.៥៣៩
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ	៤.១១១.០៣៩	(៤.១១១.០៣៩)	-
ចំណូលផ្សេងៗ	២១.៦៣៧.៦៣៦	(៤៩៩.៤៨៦)	២១.១៣៨.១៥០
ខាតពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ	-	(៥.៨៥៦.៩១៩)	(៥.៨៥៦.៩១៩)
ចំណូលហិរញ្ញវត្ថុ	៦.៧៣៧.៧៦៦	៣២.៣០០.៨២៥	៣៩.០៣៨.៥៩១
ចំណាយហិរញ្ញវត្ថុ	(៣.៥២៧.៧៣០)	(២២.៣៣២.៨៦៧)	(២៥.៨០៥.១៣៧)
ចំណាយពន្ធ	(២៦.៨៦២.៩៦១)	៥៧២.៤៨៦	(២៦.២៩០.៤៧៥)

**៣៨. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
(“ស.វ.ហ.អ.ក”) ថ្មី**

៣៨.១ ការអនុវត្តនូវ ស.វ.ហ.អ.ក ថ្មី ក្នុងការិយបរិច្ឆេទបច្ចុប្បន្ន

វ.ទ.ស.ក បានអនុវត្តនូវវិសោធនកម្មដូចខាងក្រោម ក្នុងអំឡុងការិយបរិច្ឆេទនេះ៖

	ថ្ងៃចូលជាធរមាន
ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក ៧ របាយការណ៍លំហូរសាច់ប្រាក់ និង ស.វ.ហ.អ.ក ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាងព័ត៌មាន)	១ មករា ២០២៤
វិសោធនកម្មលើ ស.វ.ហ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់	១ មករា ២០២៤
វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង	១ មករា ២០២៤
វិសោធនកម្មលើ ស.គ.អ.ក ១ បំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការ	១ មករា ២០២៤

ការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ (វិសោធនកម្មលើ ស.គ.អ.ក ៧ របាយការណ៍លំហូរសាច់ប្រាក់ និង ស.វ.ហ.អ.ក ៧ ឧបករណ៍ហិរញ្ញវត្ថុ៖ ការលាតត្រដាងព័ត៌មាន)

វិសោធនកម្មទាំងនេះណែនាំការលាតត្រដាងថ្មីទាក់ទងនឹងការរៀបចំហិរញ្ញវត្ថុរបស់អ្នកផ្គត់ផ្គង់ ដែលជួយអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីវាយតម្លៃផលប៉ះពាល់នៃការរៀបចំទាំងនេះលើបំណុល លំហូរសាច់ប្រាក់ និងការប្រឈមទៅនឹងហានិភ័យសាច់ប្រាក់ងាយស្រួលរបស់អង្គភាព។

**៣៨. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
(“ស.វ.ហ.អ.ក”) ថ្មី (ត)**

៣៨.១ ការអនុវត្តនូវ ស.វ.ហ.អ.ក ថ្មី ក្នុងការវិភាគបរិច្ឆេទបច្ចុប្បន្ន (ត)

វិសោធនកម្មលើ ស.វ.ហ.អ.ក ១៦ បំណុលភតិសន្យាក្នុងការលក់ និងការជួលត្រឡប់មកវិញ

វិសោធនកម្មនេះតម្រូវឱ្យអ្នកលក់-ភតិកៈ ធ្វើការវាស់វែងជាបន្តបន្ទាប់នូវបំណុលភតិសន្យាដែលកើតចេញពីការជួលត្រឡប់មកវិញតាមរបៀបដែលវាមិនទទួលស្គាល់ចំនួននៃប្រាក់ចំណេញ ឬខាតណាមួយដែលទាក់ទងនឹងសិទ្ធិក្នុងការប្រើប្រាស់ដែលបានរក្សាទុក។ តម្រូវការថ្មីមិនរារាំងអ្នកលក់-ភតិកៈពីការទទួលស្គាល់ប្រាក់ចំណេញ ឬខាតណាមួយដែលទាក់ទងនឹងការបញ្ចប់ការជួលមួយផ្នែក ឬពេញលេញនោះទេ។

វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬ បំណុលរយៈពេលវែង

ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖

- បញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង ផ្អែកលើសិទ្ធិដែលមាននៅចុងការិយបរិច្ឆេទនៃរបាយការណ៍
- បញ្ជាក់ថាការចាត់ថ្នាក់មិនត្រូវបានរងផលប៉ះពាល់ដោយការរំពឹងទុក ថាតើអង្គភាពមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួនដើម្បីធ្វើការពន្យារក្នុងការទូទាត់បំណុល
- ពន្យល់ថាសិទ្ធិកើតមានឡើង ប្រសិនបើកិច្ចសន្យាត្រូវបានអនុវត្តនៅចុងការិយបរិច្ឆេទនៃរបាយការណ៍និង
- ណែនាំឱ្យបានស្គាល់និយមន័យនៃ “ការទូទាត់” ដើម្បីធ្វើឱ្យច្បាស់ថាការទូទាត់សំដៅទៅលើការផ្ទេរទៅសមភាគីនូវសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសកម្ម ឬសេវាកម្មផ្សេងៗ។

វិសោធនកម្មលើ ស.គ.អ.ក ១ បំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការ

ការធ្វើវិសោធនកម្មកែប្រែតម្រូវការដែលបានណែនាំដោយ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង អំពីរបៀបដែលក្រុមហ៊ុនចាត់ថ្នាក់បំណុល និងបំណុលហិរញ្ញវត្ថុផ្សេងទៀតថាជារយៈពេលខ្លី ឬរយៈពេលវែងក្នុងកាលៈទេសៈពិសេស៖ មានតែការព្រមព្រៀងជាផ្លូវការដែលក្រុមហ៊ុនតម្រូវឱ្យអនុវត្ត ឬមុនពេលកាលបរិច្ឆេទរបាយការណ៍ប៉ះពាល់ដល់ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬរយៈពេលវែង។ លើសពីនេះ ក្រុមហ៊ុនមួយត្រូវលាតត្រដាងព័ត៌មាននៅក្នុងកំណត់សម្គាល់ ដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុយល់អំពីហានិភ័យ ដែលបំណុលរយៈពេលវែងជាមួយការព្រមព្រៀងជាផ្លូវការអាចនឹងត្រូវសងវិញក្នុងរយៈពេលដប់ពីរខែ។

៣៨. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
(“ស.វ.ហ.អ.ក”) ថ្មី (ត)

៣៨.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែទំនងជាមានសម្រាប់ការិយបរិច្ឆេទចាប់ពី ឬបន្ទាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥

ខាងក្រោមនេះគឺជាវិសោធនកម្ម និងស្តង់ដាគណនេយ្យ ដែលបានចេញផ្សាយរួច ប៉ុន្តែ ស.វ.ស.ក ពុំទាន់ បានអនុវត្ត៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ	១ មករា ២០២៥
វិសោធនកម្មលើ ស.វ.ហ.អ.ក ៧ និង ស.វ.ហ.អ.ក ៩ ការចាត់ថ្នាក់ និងការវាស់វែង	១ មករា ២០២៦
<i>ឧបករណ៍ហិរញ្ញវត្ថុ</i>	
ការកែលម្អប្រព័ន្ធលើស្តង់ដាគណនេយ្យ ស.វ.ហ.អ.ក - ភាគ១១	១ មករា ២០២៦
វិសោធនកម្មលើ ស.វ.ហ.អ.ក ៩ និង ស.វ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើ	១ មករា ២០២៦
<i>ថាមពលអគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ</i>	
ស.វ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
ស.វ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការ	១ មករា ២០២៧
<i>លាតត្រដាង</i>	
វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ	ពន្យារ
<i>រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន</i>	

ស.វ.ស.ក កំពុងវិភាគលើផលប៉ះពាល់ក្នុងការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ ដោយហេតុថា ក្រុមប្រឹក្សាភិបាលពុំទាន់មានជំហរ ដើម្បីសន្និដ្ឋានលើផលប៉ះពាល់ដែលអាចមានទៅលើលទ្ធផល និងស្ថានភាព ហិរញ្ញវត្ថុរបស់ ស.វ.ស.ក នៅឡើយទេ។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យមានដូចខាងក្រោម៖

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ ត្រូវបានធ្វើវិសោធនកម្មទៅ៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជាប្រាក់ប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែន រូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គភាពមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជាប្រាក់ប័ណ្ណ ផ្សេងទៀតតាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយគ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងដាក់លាក់ រូបិយប័ណ្ណ គឺមិនអាចប្តូរទៅជាប្រាក់ប័ណ្ណផ្សេងទៀត ប្រសិនបើអង្គភាពណាមួយអាចទទួលបានត្រឹមតែ ចំនួនមិនសំខាន់រូបិយប័ណ្ណផ្សេងទៀត។
- បញ្ជាក់អំពីរបៀប ដែលអង្គភាពកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនមែន អាចផ្លាស់ប្តូរបាននៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែង អង្គភាពមួយ ប៉ាន់ប្រមាណអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់ រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាព សេដ្ឋកិច្ចដែលកំពុងរីកចម្រើន។
- តម្រូវឱ្យមានការលាតត្រដាងព័ត៌មានបន្ថែម នៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន ពេលណា រូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គភាពត្រូវបង្ហាញព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់ប្រើប្រាស់ របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយប័ណ្ណប៉ះពាល់ដល់ ឬ យ៉ាងណា រំពឹងថានឹងមានផលប៉ះពាល់ ដំណើរការហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។

៣៨. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
(“ស.វ.ហ.អ.ក”) ថ្មី (ត)

៣៨.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែនៅមិនទាន់បានសម្រាប់ការិយបរិច្ឆេទចាប់ពី
ឬបន្ទាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដារគណនេយ្យមានដូចខាងក្រោម៖ (ត)

វិសោធនកម្មលើ ស.វ.ហ.អ.ក ៧ និង ស.វ.ហ.អ.ក ៩ ការចាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

វិសោធនកម្មបញ្ជាក់ពី៖

- តម្រូវការទាក់ទងនឹងកាលបរិច្ឆេទនៃការទទួលស្គាល់ និងការលប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដោយមានករណីលើកលែងសម្រាប់ការលប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុដែលបានទូទាត់តាមរយៈការផ្ទេរអេឡិចត្រូនិក។
- តម្រូវការសម្រាប់ការវាយតម្លៃលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយមានការណែនាំបន្ថែមលើការវាយតម្លៃនៃលក្ខណៈជាប់ពាក់ព័ន្ធ។
- លក្ខណៈនៃប្រាក់កម្ចីដែលមិនមានជំនួយ និងឧបករណ៍ភ្ជាប់តាមកិច្ចសន្យា។

វិសោធនកម្មនេះក៏ណែនាំអំពីតម្រូវការលាតត្រដាងព័ត៌មានបន្ថែម សម្រាប់ឧបករណ៍មូលធនដែលត្រូវបានចាត់ថ្នាក់ជា តម្លៃសមស្របតាមចំណូលពេញលេញ (“FVOCI”) និងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈពាក់ព័ន្ធ។

ការកែលម្អប្រព័ន្ធលើស្តង់ដារគណនេយ្យ ស.វ.ហ.អ.ក - ភាគ១១

ការកែលម្អប្រព័ន្ធថ្វីវិសោធនកម្មលើស្តង់ដារដូចខាងក្រោម៖

- គណនេយ្យទប់ស្កាត់ហានិភ័យដោយការអនុវត្តលើកដំបូង (វិសោធនកម្មលើ ស.វ.ហ.អ.ក ១ ការអនុវត្តលើកដំបូងរបស់ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ)
- ការលាតត្រដាងពីភាពខុសគ្នាពន្យាររវាងតម្លៃសមស្រប និងតម្លៃប្រតិបត្តិការ (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.វ.ហ.អ.ក ៧)
- ចំណេញ ឬខាតលើការលប់ទទួលស្គាល់ (វិសោធនកម្មលើ ស.វ.ហ.អ.ក ៧)
- ការណែនាំ និងការលាតត្រដាងព័ត៌មានហានិភ័យឥណទាន (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.វ.ហ.អ.ក ៧)
- ការលប់ទទួលស្គាល់នៃបំណុលភតិសន្យា (វិសោធនកម្មលើ ស.វ.ហ.អ.ក ៩)
- តម្លៃប្រតិបត្តិការ (វិសោធនកម្មលើ ស.វ.ហ.អ.ក ៩)
- ការកំណត់ “ភ្នាក់ងារពិត” (វិសោធនកម្មលើ ស.វ.ហ.អ.ក ១០) និង
- វិធីសាស្ត្រថ្លៃដើម (វិសោធនកម្មលើ ស.វ.ហ.អ.ក ៧)។

វិសោធនកម្មលើ ស.វ.ហ.អ.ក ៩ និង ស.វ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពលអគ្គិសនីដែលពីង
ផ្អែកលើធម្មជាតិ

វិសោធនកម្មរួមមាន៖

- ការបញ្ជាក់អំពីការអនុវត្តតម្រូវការ “ការប្រើប្រាស់ដោយខ្លួនឯង”
- ការអនុញ្ញាតឱ្យមានគណនេយ្យទប់ស្កាត់ហានិភ័យ ប្រសិនបើកិច្ចសន្យាទាំងនេះត្រូវបានប្រើជាឧបករណ៍ទប់ស្កាត់ហានិភ័យ និង
- ការបន្ថែមតម្រូវការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីឥទ្ធិពលនៃកិច្ចសន្យាទាំងនេះលើលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

៣៨. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
(“ស.រ.ហ.អ.ក”) ថ្មី (ត)

៣៨.២ ស.រ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែទំលាក់ចោលជាអនាគតសម្រាប់ការិយបរិច្ឆេទចាប់ពី ឬមធ្យាងពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដារគណនេយ្យមានដូចខាងក្រោម៖ (ត)
ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស.រ.ហ.អ.ក ១៨ នឹងត្រូវជំនួស ស.គ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ដែលជាប្រភពចម្បង ក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដារគណនេយ្យអន្តរជាតិ។

ខាងក្រោមនេះ គឺជាការសង្ខេបនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖

- តម្រូវការតាមប្រភេទ និងសរុបរងនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និងចំណាយនឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទប្រតិបត្តិ មិនបន្ត។ ការចាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាពអាជីវកម្មចម្បងរបស់អង្គភាព និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់
- តម្រូវការសរុបរងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គភាពនៃតម្រូវការចាត់ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ ហើយសរុបរងជាក់លាក់តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដូចជាចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបរងឥឡូវនេះត្រូវបានកំណត់នៅក្នុង ស.រ.ហ.អ.ក ១៨។
- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំ៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ ការកែសម្រួលតម្រូវការរបាយការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងការចាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ការប្រាក់ និង ភាគលាភ និង
- វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គភាពជាក់លាក់ ដើម្បីរួមបញ្ចូល “វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង” (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស “វិធានការមិនមែន GAAP”) ក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្ស៊ីទៅនឹងសរុបរងអនុលោមតាម ស.រ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ “ការកែតម្រូវនៃចំណេញ ឬខាត” បន្ស៊ីទៅនឹងប្រាក់ចំណេញ ឬខាត។

ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

ស.រ.ហ.អ.ក ១៩ អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានសិទ្ធិអនុវត្ត ស្តង់ដារគណនេយ្យ ស.រ.ហ.អ.ក ជាមួយនឹងការកាត់បន្ថយការលាតត្រដាង ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចជ្រើសរើសដើម្បីអនុវត្ត ស.រ.ហ.អ.ក ១៩ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ឬរបាយការណ៍ហិរញ្ញវត្ថុតែមួយដែលបានផ្តល់ឱ្យនៅកាលបរិច្ឆេទរាយការណ៍៖

- វាមិនមានទំនួលខុសត្រូវសាធារណៈទេ និង
- ក្រុមហ៊ុនមេរបស់ខ្លួនរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ដែលមានសម្រាប់ការប្រើប្រាស់ជាសាធារណៈ ក្រោមស្តង់ដារគណនេយ្យ ស.រ.ហ.អ.ក ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្ត ស.រ.ហ.អ.ក ១៩ តម្រូវឱ្យបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ច្បាស់លាស់ និងមិនបានរក្សាទុករបស់ខ្លួនអំពីការអនុលោមតាមស្តង់ដារគណនេយ្យ ស.រ.ហ.អ.ក ដែលស.រ.ហ.អ.ក ១៩ ត្រូវបានអនុម័ត។

៣៨. ការអនុវត្តនូវស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
("ស.វ.ហ.អ.ក") ថ្មី (ត)

៣៨.២ ស.វ.ហ.អ.ក ថ្មីដែលបានចេញផ្សាយ ប៉ុន្តែនៅមិនទាន់ជាធរមានសម្រាប់ការិយបរិច្ឆេទចាប់ពី
ឬបន្ទាប់ពី ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ (ត)

វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និងស.ត.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និង
ញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែល
អង្គភាពលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹង
អាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្ម
ដែលមិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិន
ដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។